

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

២០១៩



Sacombank

ធនាគារ សាខាមប៉ែង (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម
ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិកម្ពុជា

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

មាតិកា

ទំព័រ

ធនាគារ សាខាម៉ែង (ខេមបូឌា) ភីអិលស៊ី

១	ទស្សនៈ - បេសកកម្ម - តម្លៃស្នូល
២ - ៣	ព្រឹត្តិការណ៍សំខាន់ៗនៃធនាគារ សាខាម៉ែង (ខេមបូឌា) ភីអិលស៊ី
៤ - ៥	សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល
៦ - ៧	លំនាំដើមស្តីពីធនាគារ សាខាម៉ែង (ខេមបូឌា) ភីអិលស៊ី
៨ - ៩	ព្រឹត្តិការណ៍សង្ខេប

របាយការណ៍

១០	តារាងរបាយការណ៍
១១	លំនាំស្តីពីក្រុមប្រឹក្សាភិបាល
១២	លំនាំស្តីពីគណៈកម្មាធិការប្រតិបត្តិការ

របាយការណ៍

១៣ - ១៦	របាយការណ៍របស់គណៈគ្រប់គ្រង
---------	---------------------------

របាយការណ៍ហិរញ្ញវត្ថុ

១៧ - ១៨	របាយការណ៍របស់សវនករឯករាជ្យ
១៩ - ២០	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
២១	របាយការណ៍លទ្ធផលពេញលេញ
២២	របាយការណ៍បម្រែបម្រួលមូលធន
២៣	របាយការណ៍លំហូរសាច់ប្រាក់
២៤ - ៨៦	កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមការងារបច្ចេកទេស

ប្រធានក្រុម

លោក **Nguyen Nhi Thanh**
អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

អនុប្រធានក្រុម

លោក **Phung Thai Phung**
អគ្គនាយករង

ចេនាត្រាហ្វិក

លោក តាំង ផេង

បុគ្គលិកផ្នែកចេនា

លោក ឆម រ៉ាត់

បុគ្គលិកផ្នែកចេនា



ទស្សនៈ

ក្លាយទៅជាធនាគារឈានមុខគេរបស់ប្រទេសវៀតណាម និងស្ថិតក្នុងចំណោម ១០ ធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជា

បេសកកម្ម


- បន្តអភិវឌ្ឍន៍ឥតឈប់ឈរដើម្បីបង្កើននូវតម្លៃបន្ថែមដល់អតិថិជន និងភាគទុនិក
- នាំមកនូវតម្លៃនៃវិជ្ជាជីវៈ និងភាពថ្កុំថ្កើងដល់បុគ្គលិក
- រួមចំណែកដល់ការអភិវឌ្ឍសង្គម និងសហគមន៍

តម្លៃស្នូល

១. ស្ម័គ្រចិត្តធ្វើជាអ្នកត្រួតត្រាយុវ័យ និងហ៊ានប្រឈមមុខនឹងឧបសគ្គដើម្បីស្វែងរកនូវទិសដៅថ្មី
២. ជានិច្ចកាលផ្លាស់ប្តូរថ្មី ស្វាហាប់ និងច្នៃប្រតិដ្ឋ ដើម្បីប្រែក្លាយការលំបាក និងឧបសគ្គទៅជាឱកាសដើម្បីភាពរីកចម្រើន
៣. ប្តេជ្ញាចិត្តជាមួយគោលដៅគុណភាព ប្រកបដោយវិជ្ជាជីវៈអស់ពីចិត្ត និង កិត្យានុភាពខ្ពស់បំផុតទៅដល់អតិថិជន និងដៃគូ
៤. ទំនួលខុសត្រូវចំពោះសង្គម និងសហគមន៍ ស្របតាមពាក្យស្លោកពោលថា “រួមគ្នាដើម្បីអភិវឌ្ឍន៍”
៥. បង្កើតនូវភាពខុសប្លែកគ្នាជាមួយនឹងផលិតផលមធ្យោបាយពាណិជ្ជកម្ម និងទម្រង់គ្រប់គ្រងដែលនាំមកនូវភាពលេចធ្លោ និងច្នៃប្រតិដ្ឋ។




ព្រឹត្តិការណ៍ពិភពលោក នៃធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី




ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩

ធនាគារ សាខមប៉ែង បានបើកសម្ពោធដំណើរការសាខាភ្នំពេញ ជាធនាគារបរទេស ទី២៧ ដែលបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាហើយក៏ជា ធនាគាររៀតណាមដំបូងគេបង្អស់ ដែលបានចូលមកវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងនាមជាអ្នកត្រួតត្រាសក្រាយផ្លូវដំបូងគេចូលក្នុង វិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារសាខមប៉ែង បានរួមចំណែកក្នុងការពង្រីកទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺ កម្ពុជា និងរៀតណាម។ ព្រឹត្តិការណ៍នេះ បានបញ្ជាក់ពី ដំណាក់កាលមួយទៀតស្តីពីភាពពង្រីក ខ្លួនរបស់ធនាគារនៅក្នុងតំបន់ឥណ្ឌូចិន។




ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១០

ធនាគារ សាខមប៉ែង បានប្រារព្ធធវិធីបើកសម្ពោធសាខារងដំបូងគេនៅរាជធានីភ្នំពេញ មានឈ្មោះ ថា សាខារងអូឡាំពិក ដែលមានទីតាំងស្ថិតនៅតំបន់ដែលមានពាណិជ្ជកម្មមាញឹកបំផុតមួយ ក្នុងរាជធានី។ សាខារងមួយនេះបានសម្រួលដល់តម្រូវការផ្នែក សេវាកម្មហិរញ្ញវត្ថុជាច្រើន ក្នុងតំបន់ផ្សារអូឡាំពិក ដោយផ្តល់ជូននូវផលិតផល-សេវាកម្មសំខាន់ៗដូចជា ហិរញ្ញប្បទាន ពាណិជ្ជកម្មឥណទានពាណិជ្ជកម្ម និងសេវាផ្ទេរប្រាក់។




ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានបន្តពង្រីកបណ្តាញសាខា ដែលជាផ្នែកមួយនៃ យុទ្ធសាស្ត្រពង្រីកពាណិជ្ជកម្ម របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ដោយបានបើកសម្ពោធសាខា រងទីពីរ ស្ថិតនៅក្នុងផ្សារទំនើបរៀតណាម។ សាខារងថ្មីមួយនេះបានបង្កើតនូវឱកាស ដ៏សំខាន់ មួយដល់អតិថិជនជាងកត្តជន និងក្រុមហ៊ុនដែលនៅជុំវិញតំបន់នេះ តាមរយៈផលិតផល- សេវាកម្មជាច្រើនប្រភេទ និងទីតាំងដែលប្រកបដោយភាពងាយស្រួល។




ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១

ធនាគារ សាខមប៉ែង បានបើកសម្ពោធសាខារងទីបី របស់ខ្លួននៅភាគខាងកើតឈាងខាង ត្បូងនៃរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅតំបន់ផ្សារច្បារអំពៅ។ ដោយសារទីនេះជា តំបន់ប្រជុំជនដែលមានការរីកចម្រើនលឿនខាងផ្នែកសេដ្ឋកិច្ច សាខារងច្បារអំពៅមានឱកាស បានរួមចំណែកក្នុងការលើកស្ទួយ លក្ខខណ្ឌអាជីវកម្មដល់អាជីវករទាំងឡាយតាមផ្សារ។



ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១

ក្រុមប្រឹក្សាភិបាលធនាគារបានចេញសេចក្តីជូនដំណឹងស្តីពីការកម្លាយខ្លួនពីសាខាភ្នំពេញ ទៅជាធនាគារបុត្រសម្ព័ន្ធបរទេសនៃធនាគារសាខមប៉ែងស្ថិតក្រោមការអនុញ្ញាតពីធនាគារ ជាតិនៃកម្ពុជានិងក្រោមការជួយជ្រោមជ្រែងពីធនាគាររដ្ឋរៀតណាម។ ព្រឹត្តិការណ៍ដ៏សំខាន់ នេះ បានកត់សម្គាល់ពីចំណុចអន្តរកាលនៃយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៍របស់ ធនាគារ សាខមប៉ែងនៅក្នុងប្រទេសកម្ពុជាព្រមទាំងពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រជាជន នៃប្រទេសទាំងពីរគឺរៀតណាមនិងកម្ពុជា។




ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២

ជាលើកទី១ ដែលធនាគារ សាខមប៉ែង ចាប់ផ្តើមឈានជើងចេញក្រៅរាជធានី ទៅកាន់ទឹកដីនៃ ដែលមាន ពាណិជ្ជកម្មមាញឹកបំផុតមួយទៀត គឺការបើកសម្ពោធសាខានៅទីរួមខេត្តកំពង់ចាម។ ក្រៅពីផលិតផល និងសេវាកម្មសំខាន់ៗ សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុជូនដល់អតិថិជនក្នុងតំបន់ នោះ សាខាថ្មីនេះបានផ្តល់នូវសេវាកម្មផ្ទេរប្រាក់យ៉ាងឆាប់រហ័ស រវាងខេត្តកំពង់ចាម និងរាជធានី ភ្នំពេញព្រមទាំងបានរួមចំណែកក្នុងការ ជម្រុញពាណិជ្ជកម្មរវាងតំបន់សេដ្ឋកិច្ចធំៗទាំងពីរនេះ។



ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២

ដើម្បីឆ្លើយតបទៅនឹង តម្រូវការដ៏ចាំបាច់របស់អភិវឌ្ឍន៍ធនាគារ សាខាម៉ែប៉េង បានធ្វើការផ្លាស់ប្តូរ ទីតាំងសាខា ផ្សារទំនើបវៀតណាមទៅកាន់ ទីតាំងថ្មីទំនើបជាងនេះ ដែលមាន អាសយដ្ឋាន ស្ថិតនៅអគារលេខ ៥៣៧A-B, មហាវិថីព្រះមុនីវង្ស, រាជធានីភ្នំពេញ ដោយបានប្តូរឈ្មោះ ទៅជា សាខាព្រះមុនីវង្ស។ ការបង្កើតទីតាំងប្រតិបត្តិការថ្មី ដែលស្ថិតនៅចំកណ្តាលនៃរាជធានីនេះ គឺជា ជំហានដ៏ត្រឹមត្រូវមួយ ក្នុងការរួមចំណែកដល់ការអនុវត្តន៍យុទ្ធសាស្ត្រ ពង្រីកខ្លួនរបស់ធនាគារ។ ទីតាំងប្រតិបត្តិការថ្មីនេះ គឺជាទីតាំងដ៏ល្អឥតខ្ចោះ ព្រោះជាតំបន់យុទ្ធសាស្ត្រពោរពេញដោយ សក្តានុពលក្នុងការអភិវឌ្ឍន៍ ផ្នែកសេដ្ឋកិច្ច។



ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២

ធនាគារ សាខាម៉ែប៉េង ខេមបូឌា បានចាប់ផ្តើមផ្តល់សេវាទូទាត់ពាណិជ្ជកម្មឆ្លងព្រំដែន ក្នុងគោល បំណងធ្វើឱ្យដំណើរការនៃការបង្កើតពាណិជ្ជកម្មឆ្លងដែននូវប្រាក់រៀតណាមដុំ និងអនុញ្ញាតឱ្យ សហគ្រាសកម្ពុជាអាចធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាមួយប្រាក់ដុំអេឡិចត្រូនិកដោយមិនចាំ បាច់កាន់គណនីជាប្រើប្រាស់ប័ណ្ណឡើយ។ ជួយមកវិញ ការផ្គត់ផ្គង់នៅប្រទេសកម្ពុជា ក៏អាចទទួល បានការទូទាត់របស់ពួកគេដល់ពាណិជ្ជកររៀតណាមដោយផ្ទាល់ជាប្រាក់រៀលខ្មែរផងដែរ។



ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣

ការពង្រីកបណ្តាញសាខា គឺជាយុទ្ធសាស្ត្រចម្បងរបស់ធនាគារ ដូចនេះហើយទើបធនាគារបាន បន្តបើកសាខាថ្មីមួយទៀតនៅក្នុង រាជធានីភ្នំពេញ គឺសាខាផ្សារហេងលី ដែលជាការនាំយកនូវ ផលិតផល-សេវាកម្មធនាគារជូនដល់សហគមន៍ ដែលនៅជុំវិញតំបន់ផ្សារសំខាន់ៗ។



ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣

ធនាគារ សាខាម៉ែប៉េង (ខេមបូឌា) ភីអិលស៊ី បានប្រកាសជូនដំណឹងស្តីពីការបើកសម្ពោធសាខា ពោធិ៍ចិនតុង ដែលស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ។ នេះគឺជាសាខាទី៧ របស់ធនាគារសាខាម៉ែប៉េង (ខេមបូឌា) ភីអិលស៊ី នៅក្នុងប្រទេសកម្ពុជាដោយចាប់ចេញបន្ថែម ចំនួន ទីស្នាក់ការកណ្តាលចំនួន ០១ និងសាខាចំនួន ០៥ ផ្សេងទៀតគឺ៖ សាខាអូឡាំពិក សាខាព្រះមុនីវង្ស សាខាផ្សារអំពៅ សាខាខេត្តកំពង់ចាម និងសាខាផ្សារហេងលី។



ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤

ក្នុងគោលបំណង ដើម្បីផ្តល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់អាជីវកម្មក្នុងទីក្រុង ដែលសកម្មបំផុត នៅរាជធានីភ្នំពេញ។ ធនាគារ សាខាម៉ែប៉េង ខេមបូឌា បានប្រកាសការបើកសាខាថ្មី។ នេះ គឺជាសាខា ទីប្រាំបីនៅក្នុងប្រទេស និងជាសាខាទីពីរនៅខាងក្រៅរាជធានីភ្នំពេញ។ ការបន្ត បង្ហាញការប្តេជ្ញារបស់ យើងក្នុងការពង្រីកអាជីវកម្មនៅប្រទេសកម្ពុជា។



ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០១៧

ដើម្បីពង្រីកបន្ថែមនូវបណ្តាញប្រតិបត្តិការ និងសេវាកម្មធនាគារនៅក្នុងប្រទេសកម្ពុជា ធនាគារ សាខាម៉ែប៉េង ខេមបូឌា បានរៀបចំផែនការសម្ពោធសាខាខេត្តសៀមរាប ដែលជាសាខាថ្មី។ ធនាគារ សាខាម៉ែប៉េង ខេមបូឌា បច្ចុប្បន្នមាន ការិយាល័យកណ្តាលចំនួន០១ និង សាខាចំនួន ០៨ ដែលធ្វើឱ្យអភិវឌ្ឍន៍ មានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្ម និងធ្វើការទូទាត់ពាណិជ្ជកម្ម ប្រចាំថ្ងៃ ជាមួយធនាគារ សាខាម៉ែប៉េង ខេមបូឌា។



ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០១៩

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ធនាគារ សាខាម៉ែប៉េង បានរៀបចំដោយជោគជ័យនូវខួបអនុស្សាវរីយ៍ លើកទី ១០ របស់ខ្លួន ។ ១០ឆ្នាំកន្លងផុតទៅ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ធនាគារ សាខាម៉ែប៉េង បានបើកសម្ពោធសាខាភ្នំពេញ ដែលជាធនាគារពាណិជ្ជកម្មដំបូងគេរបស់វៀតណាម ដែលមានវត្តមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពោះជំហានដំបូងគេនេះ គឺជាលក្ខខណ្ឌមួយដ៏ល្អសម្រាប់ធនាគារ សាខាម៉ែប៉េង ដើម្បីកសាងរូបភាពដ៏គួរអោយចាប់អារម្មណ៍ដល់អភិវឌ្ឍន៍នៅលើទឹកដីកម្ពុជា ព្រមទាំងផ្តល់ នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយដល់អភិវឌ្ឍន៍ និងសហគមន៍អ្នកជំនួញកម្ពុជា - វៀតណាម។

សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល



**គោរពជូន៖ អតិថិជន និងដៃគូអាជីវកម្ម
របស់ធនាគារ សាខាម៉ែប៊ីង ខេមបូឌា ជាទីគោរពរាប់អាន**

ធនាគារ សាខាម៉ែប៊ីង បានចាប់មានប្រតិបត្តិការដំបូងជាផ្លូវការនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩។ អស់រយៈពេល១០កន្លងមកនេះ ជាមួយនឹងការរីកចម្រើនយ៉ាងលឿន និងគួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា ធនាគារ សាខាម៉ែប៊ីង ខេមបូឌា បានបង្ហាញជំហរយ៉ាងរឹងមាំ កសាងកេរ្តិ៍ឈ្មោះពាណិជ្ជសញ្ញារបស់ធនាគារពាណិជ្ជកម្មជាតិមួយ ដែលទំនើបទាន់សម័យ និងពហុមុខងារ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ គិតមកដល់ចុងឆ្នាំ២០១៩ ធនាគារ សាខាម៉ែប៊ីង ខេមបូឌា សម្រេចបានសមិទ្ធផលដ៏គួរកត់សម្គាល់ក្នុងសកម្មភាពអាជីវកម្មខ្លួន នេះបើធៀបជាមួយនឹងឆ្នាំ២០១៨ ប្រាក់បញ្ញើសរុបសម្រេចបាន ១៦០.៤១ លានដុល្លារអាមេរិក កើន ១០.៧% និងប្រាក់ផ្តល់កម្ចីសរុបសម្រេចបាន ១៥៧.៣៩ លានដុល្លារអាមេរិកកើន ១២.១% រីឯប្រាក់ចំណេញមុនពន្ធដារប្រាក់ចំណេញសរុបបាន ៤.០៩ លានដុល្លារអាមេរិក រួមជាមួយបណ្តាញប្រតិបត្តិការទាំង៩សាខា និង ការិយាល័យកណ្តាល ១ ដែលស្ថិតនៅតាមតំបន់សំខាន់ៗនៃប្រទេសកម្ពុជា។

ឈានចូលឆ្នាំ២០២០ ផ្សារភ្ជាប់ជាមួយនឹងគោលដៅអភិវឌ្ឍន៍ ក្លាយជាធនាគារលក់វាយទំនើបទាន់សម័យ និងពហុមុខងារ ធនាគារ សាខាម៉ែប៊ីង ខេមបូឌា បានអនុវត្តនូវគោលនយោបាយ **«គំនិតរីកចម្រើន - បង្កើនតម្លៃ»** ដើម្បី៖

- លើកកម្ពស់ប្រសិទ្ធភាពនៃអាជីវកម្មខ្លួន អភិវឌ្ឍវិសាលភាព និងពង្រីកទីផ្សារ។
- អនុវត្តនូវគម្រោងសំខាន់ៗ ដែលផ្តោតទៅលើបច្ចេកវិទ្យាព័ត៌មានចុងក្រោយបំផុត ដើម្បីអាចផ្តល់នូវអត្ថប្រយោជន៍ និងភាពងាយស្រួលជូនដល់អតិថិជន និងធានាបាននូវ សុវត្ថិភាពព័ត៌មាន ក្នុងសកម្មភាពអាជីវកម្មដែលមាន ដូចជាកម្មវិធីធនាគារចល័តទាន់សម័យ Mobile Banking App និងប្រព័ន្ធការពារការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតជាដើម (IDPS) ។ល។
- ធ្វើបច្ចុប្បន្នភាព និងកែលម្អឡើងវិញ នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដោយស្របទៅតាមបច្ចេកវិទ្យាទំនើបទាន់សម័យចុងក្រោយបំផុត អាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍអាជីវកម្ម ក៏ដូចជាការពង្រីកទីផ្សាររបស់ខ្លួននាពេលអនាគត។
- ប្តេជ្ញាចិត្តខ្ពស់ក្នុងការស្វែងរកដំណោះស្រាយលើបំណុលអាក្រក់ និងត្រួតពិនិត្យយ៉ាងតឹងរឹង ម៉ឺងម៉ាត់ ទៅលើគុណភាពឥណទាន។
- រៀបចំរចនាសម្ព័ន្ធឡើងវិញ លើកកម្ពស់គុណភាពបុគ្គលិក ដើម្បីឆ្ពោះទៅរកបរិយាកាសការងារមួយ ដែលសមប្រកបដោយភាពស្វាហាប់ និងមានជំនាញវិជ្ជាជីវៈខ្ពស់។

ព្រមជាមួយប្រព័ន្ធនា អតិថិជនជាស្នូលដ៏សំខាន់ **"បុគ្គលិកជាគ្រឹះដ៏រឹងមាំ"** ធនាគារ សាខាម៉ែប៊ីង ខេមបូឌា បានខិតខំប្រឹងប្រែងបំពេញបេសកកម្មឱ្យបានល្អបំផុត ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ដែលមានលក្ខណៈជាក់លាក់ទំនើបទាន់សម័យ និងអាចឆ្លើយតបតាមតម្រូវការអតិថិជនប្រកបដោយភាពបត់បែន។ បង្កើនតម្លៃបន្ថែមជូនដៃគូអាជីវកម្ម និងផ្តល់តម្លៃលើវិជ្ជាជីវៈភាពរុងរឿងជូនបុគ្គលិកធនាគារទាំងមូលទៀតផង។ រួមដំណើរជាមួយការអភិវឌ្ឍរបស់សង្គមជាតិ។

តាំងនាមឱ្យក្រុមប្រឹក្សាភិបាលនៃធនាគារ សាខាម៉ែប៊ីង ខេមបូឌា ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងពិសេសជូនដល់គណៈដឹកនាំនៃធនាគារមេ និងបុគ្គលិកទាំងមូល ដែលបានខិតខំប្រឹងប្រែងបម្រើការងារជូនធនាគារអស់ពីកាយចិត្ត ចូលរួមចំណែកយ៉ាងសំខាន់ដើម្បីភាពរីកចម្រើនរបស់ធនាគារ សាខាម៉ែប៊ីង ខេមបូឌា។ ទន្ទឹមជាមួយនេះផងដែរខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់អតិថិជន និងដៃគូអាជីវកម្មទាំងឡាយ ដែលតែងតែជឿទុកចិត្ត និងរួមដំណើរជាមួយធនាគារ សាខាម៉ែប៊ីង ខេមបូឌា អស់រយៈពេលកន្លងមក។ យើងសូមធានានឹងបន្តការខិតខំប្រឹងប្រែងបម្រើការងារ និងមានទំនួលខុសត្រូវខ្ពស់បំផុត ដើម្បីភាពរីកចម្រើនរបស់ធនាគារ សាខាម៉ែប៊ីង ខេមបូឌា និយាយដោយឡែក និងចូលរួមចំណែកលើភាពជោគជ័យរួមនៃប្រព័ន្ធហិរញ្ញវត្ថុ រូបិយវត្ថុរបស់ប្រទេសកម្ពុជា និយាយជារួម។

សូមគោរពជូនពរអស់លោក លោកស្រី ប្រកបដោយសុខភាពល្អ "បរិបូណ៌ សុភមង្គល" និង ជោគជ័យលើគ្រប់ភារកិច្ច!

ដោយក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ!



លោក TRINH VANTY
ប្រធានក្រុមប្រឹក្សាភិបាលនៃ
ធនាគារ សាខាម៉ែប៊ីង (ខេមបូឌា) ភីអិលស៊ី



លំនាំដើមស្តីពីធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី

ធនាគារ សាខមប៉ែង គឺជាធនាគារពាណិជ្ជកម្មដែលឈានមុខគេនៅប្រទេសវៀតណាម ហើយកំពុងបន្តពង្រីកខ្លួនក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ជាមួយបុគ្គលិកសរុបជាង ១៥,០០០នាក់ និងមានទីតាំងប្រតិបត្តិការ ៥៦៣កន្លែង នៅក្នុងតំបន់។

ធនាគារបានឈានជើងចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ក្រោមរូបភាពជាសាខាភ្នំពេញ ហើយបានក្លាយជា ធនាគារវៀតណាមដំបូងគេបង្អស់ ដែលបានបើកសាខារបស់ខ្លួននៅប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកគ្រួសក្រាយផ្លូវដំបូងគេចូលក្នុង វិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានរួមចំណែកក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺ កម្ពុជា និងវៀតណាម។

បន្ទាប់ពីប្រតិបត្តិការបាន ០២ឆ្នាំ, ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានកម្លាយខ្លួនទៅជាធនាគារនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១។ បន្ទាប់ពីបានកម្លាយខ្លួន ធនាគារបានបន្តកំណែទម្រង់ប្រតិបត្តិការរបស់ខ្លួន ដោយបានសហការជាមួយដៃគូយុទ្ធ សាស្ត្រ អន្តរជាតិ អភិវឌ្ឍផលិតផល-សេវាកម្មថ្មីៗជាច្រើន ដើម្បីបំពេញតាមតម្រូវការទីផ្សារហិរញ្ញវត្ថុក្នុងតំបន់និងក្លាយខ្លួនជា ធនាគារដែលផ្តល់សេវាកម្មហិរញ្ញវត្ថុធនាគារ ប្រកបដោយការប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា។

ឈ្មោះជាភាសាអង់គ្លេស ៖	ធនាគារសាយហ្គេន ឆៀងទ័ន (ខេមបូឌា) ភីអិលស៊ី
ឈ្មោះជាអក្សរកាត់ ៖	ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី
ស្នាក់ការកណ្តាល ៖	លេខ ៦០, មហាវិថីព្រះនរោត្តម, សង្កាត់ជ័យជំនះ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ
ទូរស័ព្ទ ៖	(+៨៥៥) ២៣ ២២៣ ៤២៣
អ៊ីម៉ែល ៖	info@sacombank.com.kh
គេហទំព័រ ៖	www.sacombank.com.kh
ថ្ងៃបង្កើតធនាគារ ៖	ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩
ដើមទុន ៖	៧៥,០០០,០០០ ដុល្លារ
ទីតាំងប្រតិបត្តិការ ៖	១០ កន្លែង

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី ផ្តល់នូវផលិតផល-សេវាកម្មធនាគារជាច្រើនប្រភេទទៅកាន់អតិថិជនជាងកត្តជន ក្រុមហ៊ុនសហគ្រាសពាណិជ្ជកម្មខ្នាតតូច និងមធ្យម។ ផលិតផល-សេវាកម្មទាំងនេះរួមមាន៖

- ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើមានកាលកំណត់ និងប្រាក់បញ្ញើជាច្រើនប្រភេទទៀត
- បោះផ្សាយវិញ្ញាបនប័ត្រប្រាក់បញ្ញើ ប័ណ្ណប្តូររូបិយវត្ថុ រូបិយលាតិ
- ផ្តល់ឥណទានក្រោមរូបភាពដូចជា៖
 - ឥណទាន
 - ការកាត់យកកម្រៃជើងសារលើឧបករណ៍ពាណិជ្ជកម្ម និងឯកសារមានតម្លៃផ្សេងទៀត
 - លិខិតធានា
 - ទម្រង់នៃការផ្តល់ឥណទានផ្សេងៗ
- បើកគណនីទូទាត់ជូនដល់អតិថិជន
- ផ្តល់មធ្យោបាយក្នុងការទូទាត់ដល់អតិថិជន
- សេវាកម្មទូទាត់ដូចខាងក្រោម៖
 - សេវាកម្មទូទាត់ក្នុងប្រទេសរួមបញ្ចូលទាំងមូលប្បទានប័ត្រ សំណើទូទាត់ ផ្ទេរសិទ្ធិត្រួតពិនិត្យ ផ្ទេរសិទ្ធិ ប្រមូលសាច់ប្រាក់ លិខិតឥណទាន សេវាកម្មបញ្ជាទូទាត់ផ្សេងទៀត
 - សេវាផ្ទេរប្រាក់ក្រៅប្រទេស និងសេវាទូទាត់ផ្សេងទៀត

ព្រឹត្តិការណ៍សង្ខេប

ពិធីកម្រងបង្កើន ១០ឆ្នាំនៃការបង្កើតធនាគារ សាខាម៉ែប៊ង ខេមបូឌា (ភីអិលស៊ី)

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ធនាគារ សាខាម៉ែប៊ង ខេមបូឌា (ភីអិលស៊ី) បានរៀបចំឡើងដោយជោគជ័យនូវពិធីកម្រងបង្កើន ១០ឆ្នាំ នៃការបង្កើតធនាគារ សាខាម៉ែប៊ង (ខេមបូឌា) ភីអិលស៊ី ។ ពេលវេលា១០ឆ្នាំបានកន្លងផុតទៅ គិតចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ធនាគារ សាខាម៉ែប៊ង បានបើកសម្ពោធសាខាភ្នំពេញ ជាធនាគារពាណិជ្ជកម្មដំបូងគេរបស់វៀតណាម ដែលបានបង្ហាញវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា។ ការបោះជំហានដំបូងគេមួយនេះ គឺជាលក្ខខណ្ឌមួយដ៏ល្អសម្រាប់ធនាគារ សាខាម៉ែប៊ង អាចកសាងរូបភាពមួយដ៏គួរឱ្យចាប់អារម្មណ៍ដល់អតិថិជននៅលើទឹកដីកម្ពុជា ព្រមទាំងបានផ្តល់ជូននូវជំនោរស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយដល់អតិថិជន និងសហគមន៍អ្នកជំនួញកម្ពុជា - វៀតណាម ។



ពិធីបុណ្យសម្រាប់ការបង្កើនប្រព័ន្ធនៃធនាគារ សាខាម៉ែប៊ង (ខេមបូឌា) ភីអិលស៊ី និងក្រុមហ៊ុន លី ហ្សូ ធើរ្យ្យ ភីអិលស៊ី (លី ហ្សូ វេលុយ)

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ធនាគារ សាខាម៉ែប៊ង (ខេមបូឌា) ភីអិលស៊ី ដែលជាធនាគារវៀតណាមដំបូងគេបង្អស់ មានសាខាប្រតិបត្តិការនៅប្រទេសកម្ពុជា ជាមួយនឹងសេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ ដែលមានកម្រិតប្រកបដោយភាពប្រកួតប្រជែង និងភាពស្មោះត្រង់ បានប្រកាសចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន លី ហ្សូ វេលុយ ភីអិលស៊ី (លី ហ្សូ វេលុយ) ដើម្បីបំពេញតម្រូវការ និង សម្រួលដល់អតិថិជន។ ឥឡូវនេះ អតិថិជនរបស់ធនាគារ សាខាម៉ែប៊ង (ខេមបូឌា) ភីអិលស៊ី អាចដកប្រាក់ ផ្ទេរប្រាក់ បង់ប្រាក់កម្ចី បំណុលឥណទាន និង ផ្ទេរប្រាក់ចូលគណនីនៅធនាគារ សាខាម៉ែប៊ង ខេមបូឌា តាមរយៈភ្នាក់ងារ លី ហ្សូ វេលុយ ជាង ៤.៥០០ កន្លែងទូទាំងប្រទេស។



កម្មវិធីបណ្តុះបណ្តាលស្តីពីវិស័យក្របខ្សែ និងភាពជាដៃគូដឹកនាំ

នៅថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០១៩ ធនាគារ សាខាម៉ែប៊ង (ខេមបូឌា) ភីអិលស៊ី បានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលទៅលើមុខជំនាញ "ភាពជាដៃគូដឹកនាំ និងការគ្រប់គ្រង" ដែលរៀបចំជាពិសេសជូនដល់បុគ្គលិកថ្នាក់គ្រប់គ្រងជាន់ខ្ពស់ហើយត្រូវបានបណ្តុះបណ្តាលដោយសាលាបណ្តុះបណ្តាលជំនាញខេមប៉ា។ វគ្គបណ្តុះបណ្តាលនេះគឺសំដៅលើកម្ពុជាសំខាន់ៗដូចជា ដឹងជូនដល់សិក្ខាកាមឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅអំពីភាពជាដៃគូដឹកនាំ និងការគ្រប់គ្រង ការបង្ហាត់បង្រៀន និងការគ្រប់គ្រង ជំនាញទំនាក់ទំនង ការអភិវឌ្ឍន៍ និងការចាត់តាំង ការរៀបចំផែនការការងារ ការដោះស្រាយបញ្ហា និងជំនាញលើការសម្រេចចិត្ត។ តាមរយៈការវាយតម្លៃទៅលើការបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់មានភាពសកម្មខ្លាំង ក្នុងការចែករំលែកចំណេះដឹង និងបំណិនទាំងឡាយដែលជាប់ទាក់ទងទៅនឹងជំនាញគ្រប់គ្រង និងភាពជាដៃគូដឹកនាំ ដែលភាគច្រើននៃសិក្ខាកាមទាំងនោះបានអនុវត្តដោយផ្ទាល់បានយ៉ាងល្អតាមរយៈសំណួរពិភាក្សា ការចែករំលែកគំនិតផ្ទាល់ខ្លួន ការពិភាក្សាជាក្រុម ការធ្វើបទបង្ហាញ និងការផ្លាស់ប្តូរមតិយោបល់គ្នា ។



ដាក់ឱ្យប្រើប្រាស់បន្ថែមនូវម៉ាស៊ីន ATM នៅក្រុងភ្នំពេញ និងខេត្តសៀមរាប

ក្នុងឆ្នាំ២០១៩ ធនាគារ សាខមប៉ែង ខេមបូឌា បានដាក់ឱ្យដំណើរការម៉ាស៊ីន ATM បន្ថែមដែលមានទីតាំងនៅក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីជួយសម្រួលដល់តម្រូវការដកប្រាក់ និងផ្ទេរប្រាក់របស់អតិថិជន៖



- CIRCLE K-RULE**
ផ្ទះលេខ 789 ផ្លូវព្រះមុនីវង្ស សង្កាត់បឹងក្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
- NOODLE HOUSE-PHSAR KANDAL**
ផ្ទះលេខ 32AE0 ផ្លូវលេខ130 កែង លេខ5 ភូមិ 13 សង្កាត់ ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។
- CIRCLE K-VANDA INSTITUTE**
ផ្ទះលេខ 212EOE1E2E3, ផ្លូវម៉ៅសេទុង សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
- 4 RIVERS HOTEL**
ផ្ទះលេខ 337 វិថីព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
- CIRCLE K-RUPP (IFL)**
ផ្ទះលេខ132E & 134A, ផ្លូវសហព័ន្ធស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
- PHARMACIE BEAUTE**
ផ្លូវពោធិកំបោរ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប ខេត្តសៀមរាប។
- CIRCLE K-CALMETTE**
ផ្ទះលេខ36, ផ្លូវ ព្រះមុនីវង្ស(93) កែងផ្លូវ 84 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- CIRCLE K-PHSAR THMEI**
អគារលេខ 194EOE1 ផ្លូវលេខ១៤២ កែងផ្លូវលេខ៩៣ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

កម្មវិធីប្រមូលនិធិ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិឆ្នាំ២០១៩ និងពិធីគម្រប់ខួប ១០ឆ្នាំនៃការបង្កើត

ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ធនាគារ សាខមប៉ែង ខេមបូឌា បានរៀបចំឡើងដោយជោគជ័យកម្មវិធីដាក់ប្រាក់បញ្ញើ "Double Happiness, Double Gifts" ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៩ និងពិធីគម្រប់ខួប ១០ឆ្នាំនៃការបង្កើតធនាគារ សាខមប៉ែង ខេមបូឌា (ភីអិលស៊ី) ។ អតិថិជនអាចទទួលបានការដុតទាន់ចិត្ត និងថែមទាំងទទួលបានឱកាសឈ្នះរង្វាន់យក្សជាមាសសុទ្ធជាច្រើនតម្លឹង ទូរសព្ទដៃឆ្លាតវៃ iPhone XS និងទូរទស្សន៍ Samsung TV 49" ជាច្រើនគ្រឿង។

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី ប្រារព្ធកម្មវិធី "ភាពកក់ក្តៅក្នុងឆ្នាំថ្មី"

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅបរិវេណទីស្នាក់ការសមាគមខ្មែរ-វៀតណាមនៅកម្ពុជា តំណាងធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានប្រគល់អំណោយជូនដល់១០គ្រួសារដែលជួបការលំបាកក្នុងជីវភាពរស់នៅ ដែលកំពុងរស់នៅតាមបណ្តាសង្កាត់ ខណ្ឌ ក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ស្របឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរក្សា២០២០។ នេះជាលើកទី១៧ហើយដែលធនាគារ សាខមប៉ែង បានប្រារព្ធឡើងកម្មវិធី « ភាពកក់ក្តៅក្នុងឆ្នាំថ្មី » និងបានបរិច្ចាគថវិកាមានចំនួនសរុបជិត ៣,០០០,០០០ដុល្លារអាមេរិក ដើម្បីជាការចូលរួមចំណែកជាមួយនឹងអង្គការសង្គមនានាធ្វើការចែករំលែកក្តីទុកលំបាក ថែមទាំងជម្រុញនិងផ្តល់នូវបរិយាកាសសប្បាយរីករាយជូនដល់បងប្អូនដែលមានការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមអំណោយដ៏ពោរពេញអត្ថន័យទាំងនេះជាលើកដំបូងហើយ ដែលត្រូវបានប្រគល់ជូនដោយផ្ទាល់ដៃដល់បងប្អូនដែលមានដើមកំណើតវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងឡាវ។



<p>គណៈគ្រប់គ្រង និងត្រួតពិនិត្យ</p>	<p>សាលាមតិកា ខេមបូឌា</p> <p>ក្រុមប្រឹក្សាភិបាល</p> <p>គណៈកម្មាធិការផ្តល់គម្លោះ និងការកែលម្អ</p> <p>គណៈកម្មាធិការសេវាអប់រំ</p> <p>សមាជិកកម្មវិធីស្តុក</p> <p>គណៈកម្មាធិការប្រតិបត្តិការ និងគ្រប់គ្រងហិរញ្ញវត្ថុ</p>
<p>គណៈប្រតិបត្តិ</p>	<p>អគ្គនាយក</p> <p>ផ្នែកប្រតិបត្តិការ</p> <p>នាយកដ្ឋាន ទោសិតកម្ម</p> <ul style="list-style-type: none"> ផ្នែកអភិវឌ្ឍន៍អាជីវកម្ម ផ្នែកទិញ ហិរញ្ញវត្ថុ ផ្នែកបំណុល និងធនាគារអន្តរជាតិ <p>នាយកដ្ឋាន គណនេយ្យ</p> <ul style="list-style-type: none"> ផ្នែកគ្រប់គ្រងគណនេយ្យ ផ្នែកវាយតម្លៃ ផ្នែកវាយតម្លៃអចលនទ្រព្យ <p>នាយកដ្ឋាន ប្រតិបត្តិការ</p> <ul style="list-style-type: none"> ផ្នែកទូរគមនាគមនាសាស្ត្រ ផ្នែកបណ្តុះបណ្តាល <p>នាយកដ្ឋាន បច្ចេកទេសព័ត៌មាន</p> <ul style="list-style-type: none"> ផ្នែកប្រព័ន្ធស៊ីស្តែម និងសុវត្ថិភាពព័ត៌មាន ផ្នែកអភិវឌ្ឍន៍ និងដំណើរការកម្មវិធី <p>នាយកដ្ឋាន គណនេយ្យទ្វេធាន</p> <ul style="list-style-type: none"> ផ្នែកតំណាង និងស្ថិតិ ផ្នែកទំនាក់ទំនងសាធារណៈ <p>នាយកដ្ឋាន គ្រប់គ្រងហិរញ្ញវត្ថុ</p> <ul style="list-style-type: none"> ផ្នែកគណនេយ្យហិរញ្ញវត្ថុ ផ្នែករដ្ឋបាលធនធានមនុស្ស ផ្នែកទំនាក់ទំនងសាធារណៈ <p>នាយកដ្ឋាន ទោសិតកម្ម</p> <ul style="list-style-type: none"> ផ្នែកប្រតិបត្តិការ ផ្នែកទូរគមនាគមនាសាស្ត្រ ផ្នែកបណ្តុះបណ្តាល <p>នាយកដ្ឋាន គណនេយ្យ</p> <ul style="list-style-type: none"> នាយកដ្ឋានអាជីវកម្ម នាយកដ្ឋានសាច់ប្រាក់ និងគណនេយ្យ នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុ <p>នាយកដ្ឋាន ទោសិតកម្ម</p>

លំនាំស្តីពីក្រុមប្រឹក្សាភិបាល



លោក TRINH VAN TY

ប្រធានក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ១២ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក NGUYEN THUC VINH

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

មានបទពិសោធន៍ជាង ២២ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក NGUYEN NHI THANH

អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

មានបទពិសោធន៍ជាង ៣០ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក NGUYEN VAN MINH

សមាជិកក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ១៧ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក PHAN HOANG ANH

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ១៦ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក ឈួន ឆេន

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ១៧ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

លំនាំស្តីពីគណៈកម្មាធិការប្រតិបត្តិការ



លោក NGUYEN NHI THANH

អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

មានបទពិសោធន៍ជាង ៣០ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ
កម្រិតវប្បធម៌៖ អនុបណ្ឌិតជំនាញផ្នែកសេដ្ឋកិច្ច



លោក ល្បួន ឆេន

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ១៧ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ
កម្រិតវប្បធម៌៖ អនុបណ្ឌិតជំនាញផ្នែកធនាគារ
និងហិរញ្ញវត្ថុ



លោក PHUNG THAI PHUNG

អគ្គនាយករង

មានបទពិសោធន៍ជាង ១៧ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ
កម្រិតវប្បធម៌៖ បរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្ម



លោក PHAN HOANG ANH

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ១៦ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ
កម្រិតវប្បធម៌៖ បរិញ្ញាបត្រជំនាញផ្នែកធនាគារ

របាយការណ៍របស់គណៈក្រុមគ្រប់គ្រង

គណៈក្រុមគ្រប់គ្រងរបស់ធនាគារសាខមប៉ែង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) សូមបង្ហាញនូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់។

ព័ត៌មានអំពីធនាគារ

ធនាគារសាខមប៉ែង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) គឺជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកម្រៃចំណូលដែលជាម្ចាស់ស្រុកស្រែងរបស់ Saigon Thuong Tin Commercial Joint Stock Bank (“ធនាគារមេ”) ដែលជាធនាគារពាណិជ្ជកម្មបង្កើតឡើងដំបូងនៅប្រទេសវៀតណាម។ ធនាគារត្រូវបានបង្កើត និងប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជាក្រោមអាជ្ញាប័ណ្ណធនាគារ លេខ ២៧ ដែលចេញដោយធនាគារជាតិនៃកម្ពុជានាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩ និងលេខចុះបញ្ជីចុងក្រោយបង្អស់ ០០២៧០៥៤០ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១។

ការិយាល័យដែលបានចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅផ្ទះលេខ 60 មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពអាជីវកម្មរបស់ធនាគារ

ធនាគារ ត្រូវបានបង្កើតឡើងដើម្បីអនុវត្តសកម្មភាពធនាគារដែលមានការផ្តល់ប្រាក់កម្ចីដល់បុគ្គល និងស្ថាប័ន ការទទួលប្រាក់បញ្ញើពីបុគ្គលនិងស្ថាប័ន ការផ្ទេរប្រាក់ ប្រតិបត្តិការរូបិយប័ណ្ណបរទេស និងសេវាកម្មធនាគារផ្សេងទៀតដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា។

ពុំមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះសកម្មភាពសំខាន់ៗទាំងនេះទេក្នុងគ្រា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារមានដូចខាងក្រោម៖

	២០១៩ ដុល្លារអាមេរិក	២០១៨ ដុល្លារអាមេរិក
ប្រាក់ចំណេញមុនបង់ពន្ធ	4,099,201	4,150,152
ចំណាយពន្ធលើប្រាក់ចំណេញ	(1,036,899)	(1,004,112)
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	3,062,302	3,146,040
សមមូលពាន់រៀល	12,408,447	12,725,732

ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារមានដើមទុនសរុប 75,000,000 ដុល្លារអាមេរិក ឬ 305,625 ពាន់លានរៀល (2018៖ 38,000,000 ដុល្លារអាមេរិក ឬ 152,684 ពាន់លានរៀល)។

នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ធនាគារមេបានបញ្ចូលដើមទុនបន្ថែមចំនួន 32,765,157 ដុល្លារអាមេរិកនិងផ្ទេរ ពីប្រាក់ចំណេញរក្សាទុករបស់ធនាគារដែលមានចំនួន 4,234,843 ដុល្លារអាមេរិកដើម្បីបង្កើនដើមទុន ធនាគារពី 38 លានដុល្លារទៅ 75 លានដុល្លារ។ ដើមទុនបន្ថែមត្រូវបានអនុម័តដោយ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។

កាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ការធ្វើវិសោធនកម្មនៃអនុស្សារណៈ និងលក្ខន្តិកៈសមាគម ពុំទាន់មានការដាក់តម្កល់ជាមួយក្រសួងពាណិជ្ជកម្មនៅឡើយទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ លើកលែងតែ បម្រែបម្រួលដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍របស់គណៈគ្រប់គ្រង (តំណែងទី១)

ការលុបចោលនិងធ្វើសំវិធានធនសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង គណៈគ្រប់គ្រងធនាគារបានចាត់វិធានការសមស្របនានាដើម្បីធានាដល់ការអះអាងថានិរន្តរ៍ក្នុងការលុបចោលទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានការរំពឹងទុកសមហេតុផលក្នុងការទទួលបានមកវិញនូវលំហូរសាច់ប្រាក់តាមកិច្ចសន្យាទាំងមូល ឬផ្នែកណាមួយ និងការធ្វើសំវិធានធនលើការបាត់បង់ឥណទានរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុហើយនិងជឿជាក់ថា រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់មិនមានការរំពឹងទុកសមហេតុផលក្នុងការទទួលបានមកវិញនូវលំហូរសាច់ប្រាក់តាមកិច្ចសន្យាត្រូវបានលុបចោល ហើយសំវិធានធនលើការបាត់បង់ឥណទានរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានកំណត់ឡើង។

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងធនាគារពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចនឹងបណ្តាលឲ្យចំនួននៃការលុបចេញ សម្រាប់សំវិធានធនលើការបាត់បង់ឥណទានរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុក្នុងរបាយការណ៍ហិរញ្ញវត្ថុក្នុងគ្រាមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្មចរន្ត

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង គណៈគ្រប់គ្រងធនាគារបានចាត់វិធានការសមស្របនានាដើម្បីអះអាងថារាល់ទ្រព្យសកម្មចរន្តទាំងឡាយ ដែលទំនងមិនអាចទទួលស្គាល់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ក្នុងតម្លៃដូចដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារនោះ ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលពួកគេគិតថានឹងអាចលក់បានលើទីផ្សារជាក់ស្តែង។

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលនឹងបណ្តាលឲ្យ តម្លៃនៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានការយល់ច្រឡំ ឬ ក៏មិនសមហេតុផលជាសារវន្តនោះទេ។

វិនិយោគវិនិយោគ

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលបានកើតឡើងនឹងបណ្តាលឲ្យមានការប៉ះពាល់ដល់វិធីសាស្ត្រក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលដែលកំពុងតែមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបង្កឲ្យមានការយល់ច្រឡំ ឬ មានភាពមិនសមស្របជាសារវន្តនោះទេ។

បំណុលយថាភាព និង បំណុលផ្សេងៗ

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការដាក់បន្ទុកលើទ្រព្យសកម្មរបស់ធនាគារ ដែលកើតឡើងចាប់ពីការិយបរិច្ឆេទបញ្ចប់ ដើម្បីធានាបំណុលរបស់បុគ្គលណាមួយនោះទេ និង
- ពុំមានបំណុលយថាភាពទាក់ទងនឹងធនាគារ ដែលបានកើតឡើងចាប់ពីការិយបរិច្ឆេទបញ្ចប់ ក្រៅពីបំណុលពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មរបស់ធនាគារនោះទេ។

តាមមតិយោបល់របស់គណៈគ្រប់គ្រង ពុំមានបំណុលយថាភាព ឬ បំណុលផ្សេងៗទៀតរបស់ធនាគារ ដែលបាន ឬ ទំនងនឹងក្លាយជាភាពព្រួយបារម្ភបំណុលក្នុងអំឡុង12ខែខាងមុខ បន្ទាប់ពីការិយបរិច្ឆេទបញ្ចប់នេះ ដែលនឹងមាន ឬ អាចជះឥទ្ធិពលជាសារវន្តទៅលើលទ្ធភាពរបស់ធនាគារក្នុងការបំពេញភារកិច្ចរបស់ខ្លួននៅពេលបំណុលទាំងនោះដល់កាលកំណត់នោះទេ។

បម្រែបម្រួលព្រឹត្តិការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលបានកើតឡើងទេ បើមិនដូច្នោះទេត្រូវបានដោះស្រាយនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលនឹងផ្តល់នូវចំនួនទឹកប្រាក់ណាមួយ ដែលមានចែងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលមានការភាន់ច្រឡំ។

លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារសម្រាប់ឆ្នាំរាយការណ៍ មិនមាននៅក្នុងគំនិតរបស់គណៈគ្រប់គ្រងដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីធាតុប្រតិបត្តិការ ឬព្រឹត្តិការណ៍នៃសារវន្តនិងលក្ខណៈដែលមានភាពមិនប្រក្រតីនោះទេ។

មិនមានការកើតឡើងក្នុងចន្លោះពេលចុងឆ្នាំនៃរបាយការណ៍ និងកាលបរិច្ឆេទនៃរបាយការណ៍នេះទេ ធាតុប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងលក្ខណៈមិនធម្មតា ដែលទំនងជាប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ សម្រាប់រយៈពេលរបាយការណ៍បច្ចុប្បន្នដែលរបាយការណ៍នេះត្រូវបានធ្វើឡើង។

របាយការណ៍របស់គណៈគ្រប់គ្រង (តំណែងដំបូង)

ព្រឹត្តិការណ៍ប្រកាសការបរិច្ឆេទនៃការបញ្ជូន

គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ ពុំមានព្រឹត្តិការណ៍ជាសារវន្តណាមួយតម្រូវឱ្យមានការលាតត្រដាង ឬធ្វើនិយ័តកម្មបន្ថែម ក្រៅពីការបង្ហាញនៅក្នុងកំណត់សម្គាល់ផ្សេងៗនៃរបាយការណ៍នេះ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ក្នុងអំឡុងការិយបរិច្ឆេទនិងរហូតដល់កាលបរិច្ឆេទរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទនៃការតែងតាំង
លោក TRINH VAN TY	ប្រធាន	តែងតាំងសារជាថ្មីនៅថ្ងៃទី19 ខែសីហា ឆ្នាំ2019
លោក NGUYEN NHI THANH	អនុប្រធាន	តែងតាំងសារជាថ្មីនៅថ្ងៃទី19 ខែសីហា ឆ្នាំ2019
លោក NGUYEN NGOC TUAN	អនុប្រធាន	តែងតាំងនៅថ្ងៃទី2 ខែសីហា ឆ្នាំ2017 លាលែងពីតំណែងថ្ងៃទី19 ខែសីហា ឆ្នាំ2019
លោក NGUYEN VAN MINH	សមាជិក	តែងតាំងសារជាថ្មីនៅថ្ងៃទី19 ខែសីហា ឆ្នាំ2019
លោក CHHUON CHHEN	សមាជិក	តែងតាំងសារជាថ្មីនៅថ្ងៃទី19 ខែសីហា ឆ្នាំ2019
លោក PHAN HOANG ANH	សមាជិក	តែងតាំងនៅថ្ងៃទី19 ខែសីហា ឆ្នាំ2019
លោក DUONG THE NHUT XUAN	សមាជិកឯករាជ្យ	តែងតាំងនៅថ្ងៃទី2 ខែសីហា ឆ្នាំ2017 លាលែងពីតំណែងថ្ងៃទី19 ខែសីហា ឆ្នាំ2019
លោក NGUYEN THUC VINH	សមាជិកឯករាជ្យ	តែងតាំងសារជាថ្មីនៅថ្ងៃទី19 ខែសីហា ឆ្នាំ2019

គណៈគ្រប់គ្រង

សមាជិកគណៈគ្រប់គ្រង ក្នុងអំឡុងការិយបរិច្ឆេទបញ្ចប់ និងរហូតដល់កាលបរិច្ឆេទរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខតំណែង
លោក NGUYEN NHI THANH	អគ្គនាយក
លោក ឈុន ផែន	អគ្គនាយករង
លោក PHAN HOANG ANH	អគ្គនាយករង
លោក PHUNG THAI PHUNG	អគ្គនាយករង

សវនករ

ក្រុមហ៊ុនសវនករ Ernst & Young (Cambodia) Ltd. ជាសវនកររបស់ធនាគារ។

ផលប្រយោជន៍គណៈគ្រប់គ្រង

គ្មានសមាជិកណាម្នាក់ នៃគណៈគ្រប់គ្រងណាម្នាក់មានផលប្រយោជន៍ផ្ទាល់ទៅលើភាគហ៊ុនរបស់ធនាគារឡើយ។

របាយការណ៍របស់គណៈគ្រប់គ្រង (តំណែងទី១)

អត្ថប្រយោជន៍របស់គណៈគ្រប់គ្រង

នៅអំឡុងពេល រហូតដល់ចុងការិយបរិច្ឆេទ នេះពុំមានការព្រមព្រៀងណាមួយ ដែលមានធនាគារចូលរួមជា គូភាគីក្នុងគោលបំណងជួយដល់គណៈគ្រប់គ្រង របស់ធនាគារដើម្បីទទួលបាននូវអត្ថប្រយោជន៍ ដោយការទិញយកភាគហ៊ុន ឬ បំណុលរបស់ធនាគារ ឬ របស់សាធារណៈកម្មដទៃទៀតនោះទេ។

គ្មានសមាជិកនៃគណៈគ្រប់គ្រងធនាគារ បានទទួល ឬក្លាយជាអ្នកមានសិទ្ធិទទួលបានអត្ថប្រយោជន៍ណាមួយ ដោយហេតុផលនៃកិច្ចសន្យាដែលធ្វើឡើង ដោយធនាគារ ឬជាមួយក្រុមហ៊ុនដែលនាយកជាសមាជិក ឬជាមួយក្រុមហ៊ុនដែលអ្នកគ្រប់គ្រងមានផលប្រយោជន៍ ផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ ក្រៅពី អ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវដើម្បីធានាអះអាងថា របាយការណ៍ហិរញ្ញវត្ថុពិតជាផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនា កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀប ចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ គណៈគ្រប់គ្រងត្រូវបានតម្រូវឲ្យ៖

- អនុវត្តនូវគោលនយោបាយគណនេយ្យសមស្របដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានដ៏ សមហេតុផល និងប្រុងប្រយ័ត្ន និងត្រូវ អនុវត្តគោលនយោបាយប្រកបដោយ សង្គតិភាព
- អនុវត្តតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("CIFRS") ឬ ប្រសិនបើមានគំណិតនៃការអនុវត្តបទបញ្ញត្តិ និង សេចក្តីណែនាំ ហើយនិងស្តង់ដារដើម្បី ជាប្រយោជន៍ដល់ការបង្ហាញទិដ្ឋភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុនោះ គំណិតទាំង នេះគួរតែត្រូវបានលាតត្រដាងព័ត៌មាន ពន្យល់ និងកំណត់ជាចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុឲ្យបានសមរម្យ
- រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព និង
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មលុះត្រាតែ មានភាពមិនសមស្របថាធនាគារនឹងអាច បន្តអាជីវកម្មនាពេលអនាគតដែលអាចគិតទុកជាមុនបាន
- បង្កើតគោលនយោបាយទូទៅសម្រាប់ធនាគារ អនុវត្តការសម្រេចចិត្ត និងសកម្មភាពទាំងឡាយ ដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិ ការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ហើយ និងធានាថាគោលនយោបាយ និងការសម្រេចចិត្តទាំងនោះត្រូវបានឆ្លុះបញ្ចាំង យ៉ាងសមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- គ្រប់គ្រងនិងដឹកនាំធនាគារ ប្រកបដោយប្រសិទ្ធភាពក្នុងរាល់ការសម្រេចចិត្តនានាដែលជះឥទ្ធិពលដល់ប្រតិបត្តិការនិងលទ្ធផល និងការដឹង ច្បាស់ថារបាយការណ៍ទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវដើម្បីធានាថា បញ្ជីគណនេយ្យត្រឹមត្រូវ ហើយត្រូវបានរក្សាទុក និង លាតត្រដាងបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ឲ្យបានត្រឹមត្រូវសមហេតុផលគ្រប់ពេល និងធានាថាបញ្ជីគណនេយ្យស្របតាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈគ្រប់គ្រងក៏ជាអ្នកទទួលខុស ត្រូវក្នុងការចែករំលែកសម្របរបស់ធនាគារ ហើយម្យ៉ាងទៀតក៏ត្រូវចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងស្វែងរកកំហុសចេតនា ហើយនិងភាពមិន ប្រក្រតីផ្សេងៗ។

គណៈគ្រប់គ្រង សូមបញ្ជាក់ថាធនាគារបានអនុវត្តតាមលក្ខខណ្ឌចាំបាច់នានា ដូចបានរៀបរាប់ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការអនុវត្តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំសូមធ្វើការអនុវត្តលើរបាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់ជាមួយនេះថាបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់របស់ធនាគារសំរាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយ អនុលោមទៅតាម CIFRSs។

តំណាងគណៈគ្រប់គ្រង


Mr. NGUYEN NHI THANH
អគ្គនាយក
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ៖ ម្ចាស់ធនាគារសាខាមីប៊ីង (ខេមបូឌា) ភីអិលស៊ី

មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារសាខាមីប៊ីង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងរបាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន ព្រមទាំងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ហើយនិងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលរួមមានសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ ដែលមានចាប់ពីទំព័រទី ១១ ដល់ ១១។ តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា (“CIFRSs”)។

មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាម CISAs ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ “ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមាន ឯករាជ្យភាពពីធនាគារដោយយោងតាមអនុក្រឹត្យទៅលើក្រមសីលធម៌ សម្រាប់វិជ្ជាជីវៈរបស់គណនេយ្យករជំនាញ និងសវនករជំនាញដែល ចេញដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំក៏បានបំពេញនូវ ទំនួលខុសត្រូវដទៃទៀតដែលតម្រូវដោយក្រមសីលធម៌នេះដែរ។ យើង ខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំទទួលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយផ្អែកតាមស្តង់ដារគណនេយ្យកម្ពុជាត្រូវបានធ្វើសវនកម្មដោយ ក្រុមហ៊ុនសវនកម្មយូឡេងឡៃតដែលបានបញ្ចេញមតិ មិនមានការកែប្រែលើរបាយការណ៍ហិរញ្ញវត្ថុទាំងនោះនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ព័ត៌មានផ្សេងៗ

ព័ត៌មានផ្សេងទៀតដែលទទួលបាន នាកាលបរិច្ឆេទរបាយការណ៍សវនករ រួមមានរបាយការណ៍របស់គណៈគ្រប់គ្រងដែលមានចែងក្នុង ទំព័រទី ១ ទៅទំព័រទី ៦។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះព័ត៌មានផ្សេងៗនេះ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុត្រូវបានផ្តល់លើព័ត៌មានផ្សេងៗនេះទេ ហើយយើងខ្ញុំមិនបង្ហាញសេចក្តីសន្និដ្ឋានធានាអះអាងក្នុង ទម្រង់ណាមួយទៅលើព័ត៌មានផ្សេងៗនេះដែរ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំគឺការអានព័ត៌មានផ្សេងៗនេះ ហើយពិចារណាថាព័ត៌មាន ផ្សេងៗនេះ មានវិសមិតភាពជាសារវន្តឬទេ ជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬ ចំណេះដឹងរបស់យើងខ្ញុំដែលទទួលបាននៅក្នុងការធ្វើសវនកម្ម ឬថាព័ត៌មាន ផ្សេងៗនេះមានកំហុសឆ្គងជាសារវន្តឬទេ ដោយផ្អែកលើការងារដែលបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងៗ នេះ យើងខ្ញុំតម្រូវឲ្យរាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំពុំមានហេតុការណ៍អ្វីដែលត្រូវរាយការណ៍ចំពោះព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវចំពោះការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយ អនុលោមទៅតាម CIFRSs និងទទួលខុសត្រូវផងដែរចំពោះប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលគណៈគ្រប់គ្រងគិតថាចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែល ពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការកែតម្រូវ ឬការកាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលើនិរន្តរភាពអាជីវកម្មរបស់ធនាគារ និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណាដែលទាក់ទងនឹង និរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យរបស់ ធនាគារ លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬបញ្ឈប់ប្រតិបត្តិការធនាគារ ឬក៏គ្មានមធ្យោបាយដាក់លាក់ណាមួយទៀតក្រៅពីនេះ។ អ្នកទទួលបន្ទុកលើអភិបាលកិច្ចមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរការនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានកំហុសឆ្គងជាសារវន្ត ដែល បណ្តាលមកពីការកែតម្រូវ ឬ ការកាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាង ដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថាការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាម CISAs តែងតែ រកឃើញកំហុសឆ្គងជាសារវន្តដែលមាននោះទេ។ កំហុសឆ្គងអាចកើតចេញពី កែតម្រូវ ឬ ការកាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុស ឆ្គងទាំងអស់នោះ តែមួយ ឬ បញ្ចូលគ្នាជារួម អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ ហិរញ្ញវត្ថុទាំងនេះ។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាម CISAs យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំផ្សេងៗ បង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះហើយប្រមូលភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ជាក់យោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ មានកម្រិតខ្ពស់ជាងហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងដែលបណ្តាលមកពីការភាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការបន្លំ ការលួចចេញដោយចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬការមិនគោរពតាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ជាក់យោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធ គណនេយ្យដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋាន ថាមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬ កាលៈទេសៈទាំងឡាយណាដែលនាំឲ្យមានការសង្ស័យជាសារវន្តទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ធនាគារឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍របស់សវនករលើកំណត់សម្គាល់ពាក់ព័ន្ធដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍របស់សវនករ។ តែទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬកាលៈទេសៈនាពេលអនាគតក៏អាចបង្កឲ្យធនាគារ មិនអាចបន្តនិរន្តរភាពអាជីវកម្មបានផងដែរ។
- វាយតម្លៃការដាក់បង្ហាញទូទៅ មាតិកា និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុ តំណាងឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាពដែលបានគ្រោងទុក និងពេលវេលានៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ រួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។

Saman Wijaya Bandara
Partner



Ernst & Young (Cambodia) Ltd.

ក្រុមហ៊ុនគណនេយ្យករជំនាញ និងសវនករប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ទ្រព្យសកម្ម						
សាច់ប្រាក់ក្នុងដៃ	10,366,993	42,245,496	11,858,640	47,648,016	7,561,582	30,526,107
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	32,545,189	132,621,645	26,360,415	105,916,147	28,738,518	116,017,397
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	35,093,917	143,007,712	8,687,828	34,907,693	11,481,660	46,351,461
ឧបករណ៍មូលធននូវតម្លៃសមស្របតាមចំណូលពេញលេញផ្សេងទៀត ("FVOCI")	25,000	101,875	25,000	100,450	25,000	100,925
ឥណទានទៅអតិថិជន	138,110,118	562,798,731	118,717,722	477,007,807	94,486,292	381,441,161
ទ្រព្យសកម្មផ្សេងៗ	663,045	2,701,908	566,322	2,275,482	440,243	1,777,260
អចលនទ្រព្យ និងហត្ថករណី	1,248,602	5,088,053	1,367,120	5,493,088	1,447,853	5,844,983
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	1,539,911	6,275,137	1,705,645	6,853,282	1,851,141	7,473,056
ទ្រព្យអរូបិយ	435,252	1,773,652	595,413	2,392,369	452,879	1,828,273
ពន្ធពន្យារជាទ្រព្យសកម្ម	3,795,472	15,466,548	4,718,723	18,959,829	5,604,687	22,626,121
ទ្រព្យសកម្មសរុប	223,823,499	912,080,757	174,602,828	701,554,163	152,089,855	613,986,744

កំណត់សម្គាល់ភ្ជាប់ពីលេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (តទី៣១ ធ្នូ ២០១៩)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	(ការវាយការណ៍ឡើងវិញ - កំណត់សម្គាល់ ២)
កំណត់សម្គាល់	សមមូលពាន់រៀល	សមមូលពាន់រៀល	សមមូលពាន់រៀល
ប្រាក់បញ្ញើធនាគារផ្សេងៗ	12 12,323,387	34,016,640	35,092,871
ប្រាក់បញ្ញើពីអភិវឌ្ឍន៍	13 148,091,740	112,704,321	91,795,782
បំណុលភតិសន្យា	14 1,640,783	1,775,870	1,851,141
បំណុលពន្ធលើប្រាក់ចំណូល	15.1 13,147	53,574	68,250
ប្រាក់បញ្ញើផ្សេងៗ	16 1,494,585	452,873	280,497
ប្រាក់បញ្ញើសរុប	163,563,642	148,966,690	129,599,757
មូលធនម្ចាស់ភាគហ៊ុន			
លើមុនដែលបានបង់	17 75,000,000	38,000,000	38,000,000
ការខាតបង់បង្ក	(14,740,143)	(12,363,862)	(15,509,902)
លម្អៀងពីការប្រែប្រួលរូបិយប័ណ្ណ	-	(451,758)	209,743
មូលធនសរុប	60,259,857	25,636,138	22,490,098
ប្រាក់បញ្ញើ និងមូលធនសរុប	223,823,499	174,602,828	152,089,855
		701,554,163	613,986,744

កំណត់សម្គាល់ភ្ជាប់ពីលេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍លទ្ធផលពេញលេញ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	កំណត់សម្គាល់	២០១៩		២០១៨ (ការរាយការណ៍ឡើងវិញ - កំណត់សម្គាល់ 2)	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ចំណូលការប្រាក់	18	9,114,653	36,932,574	8,932,886	36,133,524
ចំណាយការប្រាក់	19	(5,348,731)	(21,673,058)	(4,617,187)	(18,676,521)
ចំណូលការប្រាក់សុទ្ធ		3,765,922	15,259,516	4,315,699	17,457,003
ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារ	20	2,113,399	8,563,493	2,070,014	8,373,207
ចំណាយថ្លៃឈ្នួល និងកម្រៃជើងសារ	20	(350,980)	(1,422,171)	(109,644)	(443,510)
ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារសុទ្ធ		1,762,419	7,141,322	1,960,370	7,929,697
ចំណូលប្រតិបត្តិការផ្សេងៗ	21	121,524	492,415	256,796	1,038,740
ចំណូលប្រតិបត្តិការសរុប		5,649,865	22,893,253	6,532,865	26,425,440
ចំណាយបុគ្គលិក	22	(4,499,577)	(18,232,286)	(3,960,236)	(16,019,155)
ចំណាយរដ្ឋបាលនិងចំណាយទូទៅ	23	(1,719,702)	(6,968,233)	(1,515,864)	(6,131,670)
ចំណាយរំលស់	24	(1,025,003)	(4,153,312)	(856,533)	(3,464,676)
ប្រាក់ចំណេញប្រតិបត្តិការ		(1,594,417)	(6,460,578)	200,232	809,939
ការកត់ត្រាបញ្ជាស់នៃចំណាយលើការបាត់បង់ឥណទាន	25	5,693,618	23,070,540	3,949,920	15,977,426
ចំណេញមុនពន្ធលើប្រាក់ចំណូល		4,099,201	16,609,962	4,150,152	16,787,365
ចំណាយពន្ធលើប្រាក់ចំណូល	15.1	(1,036,899)	(4,201,515)	(1,004,112)	(4,061,633)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		3,062,302	12,408,447	3,146,040	12,725,732
(ខាត) ចំណូលពេញលេញផ្សេងៗទៀត		-	(661,501)	-	209,743
ចំណេញពេញលេញសរុបសម្រាប់ការិយបរិច្ឆេទ		3,062,302	11,746,946	3,146,040	12,935,475

កំណត់សម្គាល់ភ្ជាប់ពីលេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍របៀបប្រែប្រួលមូលធន

សម្រាប់ការិយវិធីចាប់ផ្តើមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	លើមុនដែលបានបង់ ដុល្លារអាមេរិក	ប្រាក់ចំណេញ រក្សាទុក ដុល្លារអាមេរិក	ភាពខុសគ្នានៃការប្រែ សម្រួលមធ្យមប្រចាំឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដូចបានរាយការណ៍ពីមុន	38,000,000	5,438,583	-	43,438,583
ផលប៉ះពាល់នៃការផ្លាស់ប្តូរគោលការណ៍គណនេយ្យ៖ CIFRS 9 ខុសគោលហិរញ្ញវត្ថុ (កំណត់សម្គាល់ 2)	-	(20,948,485)	-	(20,948,485)
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ 2018 បានបានធ្វើនិយ័តកម្មថ្មី	38,000,000	(15,509,902)	-	22,490,098
ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំដូចដែលបានរាយការណ៍ឡើងវិញ	-	3,146,040	-	3,146,040
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ តាមការរាយការណ៍ឡើងវិញ	38,000,000	(12,363,862)	-	25,636,138
សមមូលពាន់រៀល	152,684,000	(49,887,742)	209,743	103,006,001
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	38,000,000	(12,363,862)	-	25,636,138
ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ	-	3,062,302	-	3,062,302
លើមុនបន្ថែមពីធនាគារមេ	32,765,157	-	-	32,765,157
ការផ្លាស់ប្តូរចំណេញទៅលើមុន	4,234,843	(4,234,843)	-	-
ផ្ទេរទៅធនាគារមេ	-	(1,203,740)	-	(1,203,740)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	75,000,000	(14,740,143)	-	60,259,857
សមមូលពាន់រៀល	305,625,000	(59,614,327)	(451,758)	245,558,915

កំណត់សម្គាល់ភ្ជាប់ពីលេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	កំណត់ សម្គាល់	២០១៩		២០១៨	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សកម្មភាពប្រតិបត្តិការណ៍					
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការណ៍	26	(8,501,801)	(34,449,298)	(7,901,295)	(31,960,737)
សកម្មភាពវិនិយោគ					
ភាគលាភបានទទួល	21	15,740	63,778	3,922	15,864
ការទិញ៖					
ទ្រព្យ និងហត្ថបករណ៍	9	(351,711)	(1,425,133)	(340,994)	(1,379,321)
កម្មវិធីកុំព្យូទ័រ	11	(4,793)	(19,421)	(262,392)	(1,061,376)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងហត្ថបករណ៍	21	14,600	59,159	-	-
សាច់ប្រាក់ប្រើក្នុងសកម្មភាពវិនិយោគ		(326,164)	(1,321,617)	(599,464)	(2,424,833)
សកម្មភាពហិរញ្ញវត្ថុ					
ចំណូលពីដើមទុនបន្ថែម	17	32,765,157	132,764,416	-	-
ប្រាក់ចំណេញត្រូវបានផ្ទេរទៅធនាគារមេ		(1,203,740)	(4,877,554)	-	-
ការសងប្រាក់ដើមនៃបំណុលបំណុលភតិសន្យា		(359,173)	(1,455,369)	(244,723)	(989,905)
សាច់ប្រាក់សុទ្ធបានពីប្រើក្នុងសកម្មភាពហិរញ្ញវត្ថុ		31,202,244	126,431,493	(244,723)	(989,905)
ការកើនឡើង សុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		22,374,279	90,660,578	(8,745,482)	(35,375,475)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា		23,311,029	93,663,715	32,056,511	129,412,135
លម្អៀងពីអត្រាប្តូរប្រាក់		-	1,843,337	-	(372,945)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ	3	45,685,308	186,167,630	23,311,029	93,663,715

កំណត់សម្គាល់ភ្ជាប់ពីលេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១. ព័ត៌មានអំពីធនាគារ

ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) បានបង្កើតឡើង និងចុះបញ្ជីអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបង្កើតឡើង និងប្រតិបត្តិការ

ធនាគារសាខមប៉ែង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) គឺជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឯកជនមួយ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់ Saigon Thuong Tin Commercial Joint Stock Bank (“ធនាគារមេ”) ដែលជាធនាគារពាណិជ្ជកម្មបង្កើតនិងចុះបញ្ជីនៅប្រទេសវៀតណាម។ ធនាគារត្រូវបានបង្កើតនិងប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជាក្រោមអាជ្ញាប័ណ្ណធនាគារ លេខ 27 ដែលចេញដោយធនាគារជាតិនៃកម្ពុជាថ្ងៃទី19 ខែមិថុនា ឆ្នាំ2009 និងលេខចុះបញ្ជីចុងក្រោយរបស់ 00027054 ចុះថ្ងៃទី20 ខែកញ្ញា ឆ្នាំ2011។

ធនាគារ ត្រូវបានបង្កើតឡើងដើម្បីអនុវត្តសកម្មភាពធនាគារ ដែលរួមមានការផ្តល់ប្រាក់កម្ចីដល់បុគ្គលនិងស្ថាប័នការទទួលប្រាក់បញ្ញើពីបុគ្គល និងស្ថាប័ន ការផ្ទេរប្រាក់ប្រតិបត្តិការរូបិយប័ណ្ណបរទេសនិងសកម្មភាពធនាគារផ្សេងទៀតដែលត្រូវបានអនុម័តដោយ ធនាគារជាតិនៃកម្ពុជា (“NBC”)។

មិនមានការផ្លាស់ប្តូរឱ្យកត់សម្គាល់ចំពោះសកម្មភាពសំខាន់ៗទាំងនេះទេក្នុងឆ្នាំ។

ដើមទុន

គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2019មូលនិធិសរុបរបស់ម្ចាស់ហ៊ុនធនាគារមានចំនួន 75 លានដុល្លារអាមេរិក ឬស្មើនឹង 305,625 លានរៀល (ឆ្នាំ2018៖ 38 លានដុល្លារអាមេរិក ឬ 153,41 លានរៀល)។

ទីតាំង

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អាគារលេខ60 មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

បុគ្គលិក

គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ធនាគារមានបុគ្គលិកសរុបចំនួន 273 នាក់ (2018: 263 នាក់)។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុញ្ញាតឱ្យផ្សាយដោយគណៈគ្រប់គ្រងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ2020។

២. គោលនយោបាយគណនេយ្យ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលត្រូវបានអនុម័តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រូវបានកំណត់ដូចខាងក្រោម។ គោលនយោបាយទាំងនេះត្រូវបានអនុវត្តជាប់លាប់នៅគ្រប់ឆ្នាំដែលបានបង្ហាញលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

នេះគឺជារបាយការណ៍ហិរញ្ញវត្ថុដំបូង ដែលរៀបចំដោយធនាគារស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ (“CIFRSs”) ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ប្រកាសលេខ 068 សហវ- ប្រក ចុះថ្ងៃទី៩ ខែមករា ឆ្នាំ2009) និងក្រុមប្រឹក្សាគណនេយ្យជាតិនៃកម្ពុជា (លិខិតចុះថ្ងៃទី24 ខែមីនា ឆ្នាំ2016)។

កាលបរិច្ឆេទនៃការផ្លាស់ប្តូររបស់ធនាគារទៅ CIFRSs គឺថ្ងៃទី1 ខែមករា ឆ្នាំ2018។ របាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំដែលបញ្ចប់នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ត្រូវបានរៀបចំឡើងស្របតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិពាក់ព័ន្ធ និងគោលការណ៍ណែនាំដែលចេញដោយ NBC ដែលហៅថា គោលការណ៍គណនេយ្យទទួលយកជាទូទៅ (“GAAP ពីមុន”)។

ការផ្លាស់ប្តូរទៅ CIFRSs បណ្តាលឱ្យមានការផ្លាស់ប្តូរមួយចំនួននៅក្នុងគោលនយោបាយគណនេយ្យរបស់ធនាគារបើប្រៀបធៀបទៅនឹងគោលការណ៍ដែលបានអនុវត្តតាមGAAPពីមុន។ កំណត់សម្គាល់លេខ 2.4 ចំពោះរបាយការណ៍ហិរញ្ញវត្ថុពិពណ៌នាអំពីភាពខុសគ្នារវាងមូលធន និងប្រាក់ចំណេញ ឬខាត ដែលបានបង្ហាញតាម GAAPពីមុន និងចំនួនទឹកប្រាក់ដែលត្រូវបានបង្ហាញថ្មីតាមCIFRSs សម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ក៏ដូចជាមូលធនដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅថ្ងៃទី1 ខែមករា ឆ្នាំ2018។ វាក៏ពិពណ៌នាផងដែរនូវការផ្លាស់ប្តូរ ដែលត្រូវការនៅក្នុងគោលនយោបាយគណនេយ្យ ដែលបានធ្វើឡើងលើការអនុម័ត CIFRSs លើកដំបូង។

ធនាគាររក្សាកំណត់ត្រា និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុជាប្រាក់រៀល (រៀល) និងដុល្លារអាមេរិក។ គណៈគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជាប្រិយប័ណ្ណសំរេង និងបង្ហាញ ពីព្រោះវាឆ្លងកាត់ពីលក្ខណៈសេដ្ឋកិច្ចនៃព្រឹត្តិការណ៍មូលដ្ឋាននិងកាលៈទេសៈរបស់ធនាគារ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តារាងលំអិត)

២.១.១ រូបិយប័ណ្ណមុខងារនិងរូបិយប័ណ្ណបង្ហាញ

ប្រតិបត្តិការជាប្រិយប័ណ្ណបរទេស ក្រៅពីប្រាក់ដុល្លារត្រូវបានកត់ត្រាជាដំបូងតាមអត្រារូបិយប័ណ្ណមុខងារនៃការធ្វើសេចក្តីសម្រេចចិត្តផ្លាស់ប្តូរនៅកាលបរិច្ឆេទប្រតិបត្តិការ។

ទ្រព្យសកម្មនិងបំណុលដែលមានជាប្រិយប័ណ្ណបរទេសក្រៅពីប្រាក់ដុល្លារអាមេរិកត្រូវបានបកប្រែតាមអត្រាប្តូរប្រាក់រូបិយប័ណ្ណមុខងារនៅកាលបរិច្ឆេទរបាយការណ៍។ ភាពខុសគ្នាទាំងអស់ដែលកើតឡើងលើសកម្មភាពមិនមែនពាណិជ្ជកម្មត្រូវបានគេយកទៅ “ប្រាក់ចំណូលប្រតិបត្តិការផ្សេងទៀត” នៅក្នុងរបាយការណ៍ប្រាក់ចំណេញ ឬខាតនិងក្នុងប្រាក់ចំណូលពេញលេញផ្សេងទៀត។ (ធាតុមិនមែនរូបិយវត្ថុដែលត្រូវបានវាស់វែងទាក់ទងនឹងតម្លៃប្រវត្តិសាស្ត្រ ជាប្រិយប័ណ្ណបរទេសត្រូវបានបកប្រែដោយប្រើអត្រាប្តូរប្រាក់ដូចកាលបរិច្ឆេទនៃប្រតិបត្តិការដំបូង។ ធាតុមិនមែនរូបិយវត្ថុដែលត្រូវបានវាស់វែងតាមតម្លៃសមរម្យជាប្រិយប័ណ្ណបរទេសត្រូវបានបកប្រែដោយ ប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៅពេលតម្លៃកំណត់ត្រូវបានកំណត់។

២.១.២ ការប្រែសម្រួលប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

ការប្រែសម្រួលចំនួនប្រាក់ដុល្លារអាមេរិកជាប្រាក់រៀល ត្រូវបានរាប់បញ្ចូលសម្រាប់ការអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ទាក់ទងនឹងការរៀបចំនិងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ហើយត្រូវបានធ្វើឡើងដោយប្រើប្រាស់អត្រាប្តូរប្រាក់រៀលដែលបានចេញដោយ ធនាគារជាតិ នៃកម្ពុជា។ ការប្រែសម្រួលនេះមិនគួរត្រូវបានបកស្រាយថាជាតំណាងដែលចំនួនទឹកប្រាក់ដុល្លារអាមេរិកអាចជា ឬនៅពេលអនាគតអាចត្រូវបានប្តូរទៅជាប្រាក់រៀលតាមអត្រានេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតឡើយ។ ទ្រព្យសកម្មនិងបំណុលសំរាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវបានប្រែសម្រួលតាមអត្រាការប្រាក់នៅកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ ចំណែកចំណូលនិងចំណាយសម្រាប់របាយការណ៍នីមួយៗ នៃប្រាក់ចំណេញឬខាត និងធាតុចំណូល និងលំហូរសាច់ប្រាក់ទូលំទូលាយផ្សេងទៀត ត្រូវបានប្រែសម្រួលតាមអត្រាមធ្យមសម្រាប់ការិយបរិច្ឆេទបញ្ចប់។ រាល់ភាពខុសគ្នានៃលទ្ធផលផ្លាស់ប្តូរត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលពេញលេញផ្សេងទៀត (“OCI”)។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញផ្អែកលើអត្រាប្តូរប្រាក់ដែលអាចអនុវត្តបានក្នុង 1 ដុល្លារអាមេរិកដូចខាងក្រោម:

	ពុំគ្រា	មធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	4,075	4,052
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	4,018	4,045
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	4,037	មិនពាក់ព័ន្ធ

២.១.៣ ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ធនាគារចាប់ផ្តើមនៅថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

២.១.៤ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ដែលរួមបញ្ចូលទាំងការប្រើប្រាស់របស់ពួកគេ មិនត្រូវបានរៀបចំឡើងសម្រាប់អ្នកដែលមិនបានជូនដំណឹងអំពីគោលការណ៍គណនេយ្យ និងនីតិវិធីនៃព្រះរាជាណាចក្រកម្ពុជា ហើយលើសពីនេះទៀតមិនមានបំណងបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់របស់ខ្លួនស្របតាមជាមួយនឹងគោលការណ៍គណនេយ្យ និងការអនុវត្តទៅត្រូវបានទទួលយកនៅក្នុងប្រទេសនានាក្រៅពីព្រះរាជាណាចក្រកម្ពុជា។

គោលនយោបាយគណនេយ្យ ដែលបានកំណត់ខាងក្រោមត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនដោយធនាគារក្នុងមួយឆ្នាំ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.២ ការវិនិច្ឆ័យនិងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាម CIFRSs តម្រូវឱ្យធនាគារធ្វើការវិនិច្ឆ័យការប៉ាន់ស្មាននិង ការសន្មតដែលប៉ះពាល់ដល់ចំនួនទឹកប្រាក់ដែលបានរាយការណ៍នៃទ្រព្យសកម្មបំណុលនិងចំណាយនិងការ លាតត្រដាងទ្រព្យសកម្មដែលជាប់ និងបំណុលដែលមានជាប់ទាក់ទង។ ព្រឹត្តិការណ៍នាពេលអនាគតអាចនឹងកើតឡើងដែលនឹងបណ្តាលឱ្យការសន្និដ្ឋានដែលត្រូវបានប្រើក្នុងការទៅដល់ការប៉ាន់ស្មានដើម្បីផ្លាស់ប្តូរ។ ផលប៉ះពាល់នៃការផ្លាស់ប្តូរណាមួយនៅក្នុងការប៉ាន់ស្មាន ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនៅពេលដែលពួកគេអាចកំណត់បានសមរម្យ។

ការវិនិច្ឆ័យ និងការប៉ាន់ស្មានត្រូវបានវាយតម្លៃជាបន្តបន្ទាប់ហើយផ្អែកលើបទពិសោធន៍ប្រវត្តិ សាស្ត្រ និងកត្តាដទៃទៀតរួមទាំងការវិវឌ្ឍន៍ទឹកប្រាក់ណាពេលអនាគតដែលត្រូវបានគេជឿជាក់ថាសមហេតុផលក្រោមការលះលើទេសៈ។ ខាងក្រោមនេះគឺជាការវិនិច្ឆ័យសំខាន់ៗ និងការសន្មតសំខាន់ៗ ដែលមានហានិភ័យយ៉ាងសំខាន់នៃការកែសម្រួលសម្ភារៈទៅនឹងចំនួនទឹកប្រាក់ដែល បានតម្កល់ទ្រព្យសកម្មនិងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់។

២.២.១ ការវិនិច្ឆ័យ

២.២.១.១ ចំណាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន អាស្រ័យលើលទ្ធផលដែលទទួលបានពីការ ធ្វើតេស្ត SPPI និងម៉ូដែលអាជីវកម្មដែលប្រើក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន។

ការវាយតម្លៃម៉ូដែលអាជីវកម្ម (“BMA”) ឆ្លុះបញ្ចាំងពីរបៀបដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគ្រប់គ្រងដើម្បីបង្កើតលំហូរសាច់ប្រាក់សុទ្ធ ហើយធនាគារអនុវត្ត BMA ដោយផ្អែកលើកត្តាដូចខាងក្រោម៖

- គោលបំណងនិងយុទ្ធសាស្ត្រអាជីវកម្មសម្រាប់កាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ
- ការវាស់វែងសមិទ្ធផល និងបទដ្ឋាននានាដែលត្រូវបានយកប្រើក្នុងការវាយតម្លៃគណៈគ្រប់គ្រងសំខាន់ៗ របស់ធនាគារទទួលខុសត្រូវចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ
- ហានិភ័យចូលរួម និងឧបករណ៍ដែលបានអនុវត្តក្នុងការគ្រប់គ្រង
- រចនាសម្ព័ន្ធសំណង រួមទាំងចាំបាច់ផ្អែកតាមការផ្លាស់ប្តូរតម្លៃសមស្របនៃការវិនិយោគដែលបានគ្រប់គ្រង ឬតាមលំហូរសាច់ប្រាក់ដែលបានមកពីប្រតិបត្តិការ។ និង
- ភាពញឹកញាប់និងពេលវេលានៃការលក់។

ការធ្វើតេស្ត SPPI គឺជាការធ្វើតេស្តមួយក្នុងចំណោមការធ្វើតេស្តពីរដែលកំណត់ចំណាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។ នៅពេលអនុវត្តការធ្វើតេស្ត SPPI ធនាគារវាយតម្លៃពីលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះ ផ្តល់ឱ្យមានការកើនឡើងតាមកាលបរិច្ឆេទជាក់លាក់នៃ លំហូរសាច់ប្រាក់ដែលជាការទូទាត់ប្រាក់ដើមនិងការប្រាក់ដែលនៅសល់ ដោយការប្រាក់តំណាងឱ្យពេលវេលានៃប្រាក់ និងហានិភ័យឥណទានទាក់ទងនឹងទឹកប្រាក់នៅសល់។

ការវាយតម្លៃលំហូរសាច់ប្រាក់ឆ្លើយតបទៅនឹងការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងជាប្រចាំដោយប្រើប្រាស់ម៉ូដែលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានដាក់ឈ្មោះ។ រយៈពេលកិច្ចសន្យាផ្សេងទៀតដែលផ្លាស់ប្តូរពេលវេលានិងចំនួនលំហូរសាច់ប្រាក់ (លើកលែងតែវាជាអត្រាការប្រាក់អចេរដែលតំណាងឱ្យតម្លៃពេលវេលានៃប្រាក់និងហានិភ័យឥណទាន មិនត្រូវតាមលក្ខណៈវិនិច្ឆ័យចំណាយរំលស់ទេ។

២.២.១.២ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុដែលបានទទួលស្គាល់ ឬ បង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនអាចទាញយកពីទីផ្សារសកម្មទេ ហើយទាំងនេះត្រូវបានកំណត់ដោយប្រើប្រាស់បច្ចេកទេសវាយតម្លៃតាមផ្ទៃក្នុង ដោយប្រើម៉ូដែលវាយតម្លៃទីផ្សារដែលបានទទួលស្គាល់ជាទូទៅ។ ទិន្នន័យនៃម៉ូដែលទាំងនេះ ត្រូវបានយកចេញពីការអង្កេតទីផ្សារដែលអាចកើតមាន ប៉ុន្តែកន្លែងដែលមិនអាចកើតមានកម្រិតនៃការវិនិច្ឆ័យបានតម្រូវឱ្យមានការបង្កើតតម្លៃជាក់ស្តែង។ ការវិនិច្ឆ័យទាំងនេះអាចរាប់បញ្ចូលការគិតគូរអំពីលទ្ធភាពសងបំណុលនិងធាតុចូលគំរូដូចជាការជាប់ទាក់ទង និងភាពមិនចុះសម្រុងនៃឧបករណ៍ហិរញ្ញវត្ថុដែលមានកាលបរិច្ឆេទយូរជាងនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.២ ការវិនិច្ឆ័យនិងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.២.១.៣ ភតិសន្យា

ធនាគារបានកំណត់រយៈពេលជួលអគារ ជារយៈពេលដែលមិនអាចលក់ចោលបាន ជាមួយនឹងរយៈពេលដែលមានជម្រើសក្នុងការពន្យារភតិសន្យា បើសិនជាវាសមហេតុផលដែលត្រូវអនុវត្ត ឬ រយៈពេលណាមួយដែលមានជម្រើសក្នុងការបញ្ចប់ភតិសន្យា ប្រសិនបើសមហេតុផលដែលមិនត្រូវអនុវត្ត។

ជម្រើសក្នុងការពន្យារ និងបញ្ចប់

ធនាគារមានភតិសន្យាច្រើនដែលរួមបញ្ចូលទាំងជម្រើសក្នុងការពន្យារ និងបញ្ចប់។ ធនាគារប្រើប្រាស់ការវិនិច្ឆ័យក្នុងការវាយតម្លៃ ថាតើវាសមហេតុផល ឬទេក្នុងការអនុវត្តជម្រើសក្នុងការធ្វើភតិសន្យាឡើងវិញ ឬបញ្ចប់។ ម្យ៉ាងទៀតការពិចារណាទៅលើកត្តាដែលពាក់ព័ន្ធទាំងអស់ដូចជាការកែលម្អការ និងទីតាំងដែលបង្កើតការជម្រុញផ្នែកសេដ្ឋកិច្ចសម្រាប់អនុវត្តទាំងការបន្តកិច្ចសន្យាថ្មី ឬបញ្ចប់។

បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើម ធនាគារ និងវាយតម្លៃឡើងវិញទៅលើរយៈពេលជួល ប្រសិនបើមានព្រឹត្តិការណ៍សំខាន់ ឬការប្រែប្រួលស្ថានភាពណែនាំដែលនៅស្ថិតក្រោមការគ្រប់គ្រង និងប៉ះពាល់ដល់សមត្ថភាពក្នុងការអនុវត្តរបស់ខ្លួន ឬ មិនអនុវត្តជម្រើសក្នុងការធ្វើកិច្ចសន្យាថ្មី ឬ ដើម្បីបញ្ចប់។

ការប៉ាន់ប្រមាណអត្រាប្រាក់កម្ចីកើនឡើង (IBR) សម្រាប់បំណុលភតិសន្យា

ធនាគារមិនអាចកំណត់បាននូវអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យាឡើយ ដូច្នេះហើយធនាគារបានប្រើប្រាស់ IBR ដើម្បីវាស់វែងបំណុលភតិសន្យា។ IBR សម្រាប់បំណុលក្នុងភតិសន្យា គឺជាអត្រាការប្រាក់ដែលធនាគារត្រូវទូទាត់ទៅលើកម្ចីក្នុងគ្រា និងការធានាស្រដៀងគ្នា ទៅលើមូលនិធិចាំបាច់ ទទួលបានទ្រព្យសកម្មដែលមានតម្លៃដូចគ្នាទៅនឹងសិទ្ធិប្រើប្រាស់នៃទ្រព្យសកម្ម នៅក្នុងស្ថានភាពសេដ្ឋកិច្ចស្រដៀងគ្នា។ ធនាគារប៉ាន់ស្មាន IBR សម្រាប់ទ្រព្យសកម្មភតិសន្យា ដែលប្រើប្រាស់ទិន្នន័យអាចអង្កេតបាន ដោយយោងទៅលើអត្រាការប្រាក់នៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានលក្ខខណ្ឌស្រដៀងទៅនឹងលក្ខខណ្ឌរបស់ភតិសន្យា។

២.២.១.៤ រូបិយប័ណ្ណមុខងារ

ស្តង់ដារគណនេយ្យកម្ពុជាលេខ 21 (CIAS 21) តម្រូវឱ្យគណៈគ្រប់គ្រងប្រើប្រាស់ការវិនិច្ឆ័យរបស់ខ្លួន ក្នុងការកំណត់រូបិយប័ណ្ណមុខងាររបស់ធនាគារ ដែលបានឆ្លុះបញ្ចាំងការពិតនៃតម្លៃសេដ្ឋកិច្ចលើប្រតិបត្តិការ ព្រឹត្តិការណ៍ និងលក្ខខណ្ឌទាំងឡាយណាដែលមានការពាក់ព័ន្ធទៅនឹងធនាគារ។ ក្នុងការវិនិច្ឆ័យនេះ ធនាគារពិចារណាលើចំណុចដូចខាងក្រោម៖

- (i) រូបិយប័ណ្ណដែលមានតម្លៃសេដ្ឋកិច្ចលើកម្ចីក្នុងប្រតិបត្តិការ និងសេវាកម្ម (នេះច្រើនតែជារូបិយប័ណ្ណដែលដាក់តម្លៃលើឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួន និង សេវាត្រូវបានកំណត់ និងធ្វើការទូទាត់)
- (ii) រូបិយប័ណ្ណមានក្នុងមូលនិធិដែលទទួលបានពីសកម្មភាពហិរញ្ញប្បទាន និង
- (iii) រូបិយប័ណ្ណដែលប្រាក់ទទួលបានពីសកម្មភាពប្រតិបត្តិការតែងតែត្រូវបានរក្សាទុក។

២.២.២ ការប៉ាន់ស្មាន

២.២.២.១ អ៊ីមតែរមិន នៃទ្រព្យសកម្មហិរញ្ញវត្ថុ

ការវាស់វែងនៃអ៊ីមតែរមិន ខាតយោងទៅតាម CIFRS 9 តម្រូវឱ្យមានការវិនិច្ឆ័យ។ ជាពិសេសការប៉ាន់ប្រមាណចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់នាពេលអនាគត ការវាយតម្លៃនៃការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទាន និងការបញ្ចូលព័ត៌មាននាពេលខាងមុខក្នុងការវាស់វែងនៃអ៊ីមតែរមិនខាតបង់។ ការប៉ាន់ប្រមាណទាំងនេះត្រូវបានជំរុញដោយកត្តាមួយចំនួន ការផ្លាស់ប្តូរដែលអាចបណ្តាលឱ្យលទ្ធផលមានអ៊ីមតែរមិនខាតបង់ក្នុងកម្រិតផ្សេងគ្នា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.២ ការវិនិច្ឆ័យនិងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.២.២ ការប៉ាន់ស្មាន (តពិទំព័រមុន)

២.២.២.១ អ៊ីមតែរមិន នៃទ្រព្យសកម្មហិរញ្ញវត្ថុ (តពិទំព័រមុន)

អ៊ីមតែរមិនខាតបង់ បានគណនាដោយផ្អែកលើម៉ូដែលការខាតបង់ព័ត៌មានរំពឹងទុក (ECL) គឺជាលទ្ធផលនៃម៉ូដែលស្មុគស្មាញ ជាមួយចំនួននៃការសន្មត់ទាក់ទងនឹងជម្រើសនៃធាតុបញ្ចូលអចេរ និងភាពអាស្រ័យគ្នាទៅវិញទៅមក។ ធាតុផ្សំនៃម៉ូដែល ECL ដែលត្រូវបានគេចាត់ទុកថាជាការវិនិច្ឆ័យគណនេយ្យនិងការប៉ាន់ស្មានរួមមាន៖

- លក្ខណៈសម្រាប់វាយតម្លៃ ប្រសិនបើមានការកើនឡើងសំខាន់ៗនូវហានិភ័យគណនេយ្យ និងសិទ្ធិធនសម្រាប់បំណុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ គួរតែវាស់វែងលើមូលដ្ឋានអាយុកាល ECL និងការវាយតម្លៃលើគុណភាព
- ការបែងចែកផលចំណូលដែលគំរូប្រព័ន្ធសាស្ត្រ ECL ត្រូវបានប្រើប្រាស់
- ការអភិវឌ្ឍគំរូ ECL រួមទាំងរូបមន្តផ្សេងៗនិងជម្រើសនៃធាតុចូល
- ការកំណត់ទំនាក់ទំនងរវាងការបង្ហាញម៉ាក្រូសេដ្ឋកិច្ច និងធាតុចូលសេដ្ឋកិច្ច និងឥទ្ធិពលលើ PDs EADs និង LGDs
- ការជ្រើសរើសបង្ហាញការសម្លឹងទៅមុខនៃម៉ាក្រូសេដ្ឋកិច្ច និងការឆ្លើងថ្លែងដែលអាចកើតមានឡើង ដើម្បីទាញយកធាតុចូលសេដ្ឋកិច្ចទៅក្នុង ECL ម៉ូដែល។

២.២.២.២ អ៊ីមតែរមិន នៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

អ៊ីមតែរមិន នៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ កើតមាននៅពេលដែលតម្លៃចុះបញ្ជីនៃទ្រព្យសកម្ម ឬ ឯកតាបង្កើតសាច់ប្រាក់ (CGU) មានតម្លៃលើសពីចំនួនទឹកប្រាក់ដែលអាចប្រមូលមកវិញបាន ហើយដែលជាតម្លៃខ្ពស់ជាងតម្លៃទីផ្សារដកចេញថ្លៃដើមពាក់ព័ន្ធនឹងការលក់និងតម្លៃបានពីការប្រើប្រាស់។ ការគណនាតម្លៃទីផ្សារដកចេញថ្លៃដើមពាក់ព័ន្ធនឹងការលក់គឺផ្អែកលើទិន្នន័យដែលទទួលបានពីប្រតិបត្តិការលក់ក្នុងប្រតិបត្តិការលក់បែបនៃទ្រព្យសកម្មដែលស្រដៀងគ្នា ឬតម្លៃដែលអាចអង្កេតបាននៅលើទីផ្សារដកចេញថ្លៃដើមដែលកើតមានដើម្បីលក់ទ្រព្យសកម្មនោះ។ ការគណនាតម្លៃបានពីការប្រើប្រាស់ គឺផ្អែកលើម៉ូដែលលំហូរសាច់ប្រាក់អប្បបរមា។ លំហូរសាច់ប្រាក់បានមកពីថវិកា ហើយមិនរាប់បញ្ចូលសកម្មភាពរៀបចំរចនាសម្ព័ន្ធឡើងវិញដែលធនាគារមិនទាន់មានកាតព្វកិច្ចទៅលើ ឬការវិនិយោគសំខាន់ៗ នៅអនាគតដែលនឹងបង្កើនភាពប្រសើរឡើងដល់ការប្រើប្រាស់ទ្រព្យសកម្មនៅពេលឯកតាបង្កើតសាច់ប្រាក់ត្រូវបានសាកល្បង។

ចំនួនទឹកប្រាក់ ដែលអាចប្រមូលមកវិញបានទទួលផលប៉ះពាល់ខ្លាំងបំផុតពីអត្រាការប្រាក់បញ្ចុះតម្លៃដែលបានប្រើក្នុងម៉ូដែលលំហូរសាច់ប្រាក់ដែលបានបញ្ចុះតម្លៃ ក៏ដូចជាលំហូរសាច់ប្រាក់អនាគតដែលបានរំពឹងទុក ជាមួយកំណើនអត្រាដែលបានប្រើក្នុងគោលបំណងធ្វើការគន់គួរ។

២.២.២.៣ ការប៉ាន់ស្មានអាយុកាលនៃការប្រើប្រាស់អចលនកម្ម

អាយុកាលនៃការប្រើប្រាស់អចលនទ្រព្យ និងហត្ថបករណ៍ នីមួយៗ ត្រូវបានប៉ាន់ប្រមាណដោយផ្អែកលើរយៈពេលដែលទ្រព្យសកម្មត្រូវបានគេរំពឹងថាអាចប្រើបាន។ ការប៉ាន់ស្មានបែបនេះផ្អែកលើការវាយតម្លៃសមូហភាពនៃអាជីវកម្មស្រដៀងគ្នា ការវាយតម្លៃបច្ចេកទេសផ្ទៃក្នុងនិងបទពិសោធន៍ជាមួយនឹងទ្រព្យសកម្មស្រដៀងគ្នា។ អាយុកាលដែលគេរំពឹងទុកនៃទ្រព្យសកម្មនីមួយៗ ត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំ និងធ្វើការកែតម្រូវ បើសិនជាការរំពឹងទុកថាមានការផ្លាស់ប្តូរពីការប៉ាន់ស្មានមុនៗ ដោយសារមូលហេតុមួយចំនួន ដូចជាភាពស៊ីក្រិចវិលជារូបវន្តភាពហួសសម័យ និងកត្តាផ្លូវច្បាប់ និងកំហិតផ្សេងទៀតទៅលើការប្រើប្រាស់ទ្រព្យសកម្ម។ ទោះយ៉ាងណាក៏ដោយវាអាចទៅរួចដែលលទ្ធផលនៃប្រតិបត្តិការនាពេលអនាគតអាចត្រូវបានប៉ះពាល់ដោយការផ្លាស់ប្តូរបរិមាណ និងពេលវេលានៃការចំណាយដែលបានកត់ត្រាដែលកើតឡើងដោយការផ្លាស់ប្តូរកត្តាដែលបានរៀបរាប់ខាងលើ។ ការកាត់បន្ថយអាយុកាលមានប្រយោជន៍ដែលបានប៉ាន់ប្រមាណនៃធាតុណាមួយនៃទ្រព្យសកម្ម និងឧបករណ៍នឹងបង្កើនការចំណាយប្រតិបត្តិការដែលបានកត់ត្រាហើយបន្ថយតម្លៃដឹកនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុទាំងនេះ។ មិនមានការផ្លាស់ប្តូរនៅក្នុងជីវិតមានប្រយោជន៍ដែលបានប៉ាន់ប្រមាណនៃទ្រព្យសកម្ម និងឧបករណ៍និងទ្រព្យសកម្មអរូបីទេក្នុងមួយឆ្នាំ។

២.២.២.៤ ការទទួលស្គាល់នៃពន្ធនាព្វទ្រព្យសកម្ម

ពន្ធនាព្វ ជាទ្រព្យសកម្មត្រូវបានទទួលស្គាល់សម្រាប់ការខាតពន្ធដែលមិនបានប្រើប្រាស់ និងលម្អៀងបង្ករបណ្តោះអាសន្នក្នុងកម្រិតដែលអាចទៅរួចដែលពន្ធលើប្រាក់ចំណូលនាពេលអនាគតនឹងរួចរាល់សម្រាប់ប្រើប្រាស់ការខាតបង់នេះ។ ការវិនិច្ឆ័យសំខាន់ៗនៃពន្ធនាព្វ ជាទ្រព្យសកម្មដែលអាចទទួលស្គាល់ ដោយផ្អែកតាមពេលវេលាដែលអាចកើតមាន និងកម្រិតនៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតជាមួយនឹងផែនការយុទ្ធសាស្ត្រពន្ធនាពេលអនាគត។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តារាងលំអិត)

២.២ ការវិនិច្ឆ័យនិងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ (តារាងលំអិត)

២.២.២.៥ បំណុលយថាហេតុ

ធនាគារធ្វើប្រតិបត្តិការក្នុងបរិយាកាសបទប្បញ្ញត្តិ និងច្បាប់ ដែលតាមលក្ខណៈមានធាតុផ្សំខ្ពស់នៃវិវាទបណ្តឹងដែលជាប់ទាក់ទងនឹងប្រតិបត្តិការរបស់ខ្លួន។ ជាលទ្ធផល វាជាប់ពាក់ព័ន្ធនឹងវិវាទផ្សេងៗ អាជ្ញាកណ្តាល និងការស៊ើបអង្កេត និងនីតិវិធីផ្សេងៗ ដែលកើតឡើងនៅក្នុងដំណើរការដើមនៃអាជីវកម្មរបស់ធនាគារ។ នៅពេលដែលធនាគារអាចវាស់វែងលំហូរនៃអត្ថប្រយោជន៍សេដ្ឋកិច្ចដែលទាក់ទងទៅនឹងករណីជាក់លាក់ និងចាត់ទុកថាលំហូរចេញទាំងនោះអាចនឹងកើតឡើង នោះធនាគារកត់ត្រាសំវិធានធនទាក់ទងនឹងករណីនេះ។ នៅពេលដែលប្រូបាប៊ីលីតេនៃលំហូរចេញត្រូវបានចាត់ទុកថាគ្មានឬប្រហែលប៉ុន្តែការប៉ាន់ស្មានដែលអាចទុកចិត្តបានមិនអាចធ្វើបាននោះបំណុលយថាហេតុត្រូវបានបង្ហាញ។ ក៏ប៉ុន្តែ នៅពេលដែលធនាគារមានយោបល់ថា ការបង្ហាញការប៉ាន់ស្មានទាំងនេះលើមូលដ្ឋានករណីនីមួយៗ នឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធផលរបស់ពួកគេ នោះធនាគារមិនបញ្ចូលព័ត៌មានលម្អិត ការបង្ហាញករណីជាក់លាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ពួកគេទេ។ ដោយសារលក្ខណៈ និងភាពមិនច្បាស់លាស់នៃការកំណត់ប្រូបាប៊ីលីតេ និងចំនួនទឹកប្រាក់ដែល ខាតបង់ ធនាគារត្រូវពិចារណាលើកត្តាមួយចំនួនរួមមានការផ្តល់យោបល់តាមផ្នែកច្បាប់ ដំណាក់កាលបញ្ហា និងភស្តុតាងប្រវត្តិសាស្ត្រពីហេតុការណ៍ស្រដៀងគ្នា។ ការវិនិច្ឆ័យសំខាន់ត្រូវធ្វើការសន្និដ្ឋានលើការប៉ាន់ស្មានទាំងនេះ។

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

២.៣.១ ឧបករណ៍ហិរញ្ញវត្ថុ

២.៣.១.១ ការទទួលស្គាល់ និងការវាស់វែងដំបូង

- (i) កាលបរិច្ឆេទនៃការទទួលស្គាល់

ឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារក្លាយជាភាគីកិច្ចសន្យាសំវិធានធននៃឧបករណ៍។

ការទិញ ឬលក់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលតម្រូវឲ្យ ប្រគល់ ទ្រព្យសកម្មក្នុងរយៈពេលដែលបង្កើតឡើងដោយបទប្បញ្ញត្តិ ឬអនុសញ្ញានៅក្នុងទីផ្សារដែលត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទធ្វើពាណិជ្ជកម្ម (កាលបរិច្ឆេទដែលធនាគារធ្វើការទិញ ឬលក់ទ្រព្យសកម្ម)។
- (ii) ការវាស់វែងដំបូង

ការធ្វើចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ នូវការទទួលស្គាល់ដំបូងអាស្រ័យលើរយៈពេលនៃកិច្ចសន្យា និងម៉ូដែលអាជីវកម្មសម្រាប់គ្រប់គ្រងឧបករណ៍ (ដូចដែលបានរៀបរាប់ក្នុងកំណត់សម្គាល់លេខ (2.3.1.2)។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងនៅតម្លៃពិតគណនេយ្យតាមចំណេញនៃការខាត ("FVTPL") លុះត្រាតែទាំងអស់នោះត្រូវបានធ្វើការវាស់វែងតាមតម្លៃពិតគណនេយ្យតាមរបាយការណ៍លទ្ធផលផ្សេងៗ ("FVOCI") ឬតាមចំណាយរំលស់។ នៅពេលតម្លៃពិតគណនេយ្យនៃឧបករណ៍ហិរញ្ញវត្ថុ នៅការទទួលស្គាល់ដំបូងខុសពីតម្លៃប្រតិបត្តិការធនាគារកត់ត្រាសម្រាប់ Day 1 ចំណេញ ឬខាត។

ធនាគារវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុដំបូងនូវតម្លៃពិតគណនេយ្យបូកថ្លៃប្រតិបត្តិ (ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនគិតតាមតម្លៃពិតគណនេយ្យក្នុងរបាយការណ៍ចំណូល ឬខាត)។ ដើម្បីឲ្យទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើចំណាត់ថ្នាក់ និងវាស់វែងតាមតម្លៃរំលស់ ឬ តម្លៃពិតគណនេយ្យក្នុងរបាយការណ៍លទ្ធផលពេញលេញ វាត្រូវធ្វើឲ្យមានការកើនឡើងនៃលំហូរសាច់ប្រាក់ដែលជាការទូទាត់ដើម និងការប្រាក់លើថ្លៃដើមដែលនៅសល់មិនទាន់ទូទាត់។ ការវាយតម្លៃត្រូវបានគេហៅថា តេស្ត SPPI និងត្រូវបានអនុវត្តតាមកម្រិតឧបករណ៍។

ម៉ូដែលអាជីវកម្មរបស់ធនាគារសម្រាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុសំដៅទៅលើ របៀបគ្រប់គ្រងទ្រព្យសកម្មក្នុងការបង្កើតលំហូរសាច់ប្រាក់។ ម៉ូដែលអាជីវកម្មកំណត់ ថាតើលំហូរសាច់ប្រាក់នឹងទទួលបានលទ្ធផលពីការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា ការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬទាំងពីរឬទេ។
- (iii) ផលចំណេញ ឬខាត នាថ្ងៃទី១

នៅពេលដែលថ្លៃប្រតិបត្តិការ ខុសពីថ្លៃពិតគណនេយ្យដើម និងតម្លៃពិតគណនេយ្យដែលផ្អែកលើការវាយតម្លៃបច្ចេកទេសប្រើប្រាស់ តែទិន្នន័យទីផ្សារដែលអាចអង្កេតបាននោះធនាគារ នឹងទទួលស្គាល់ភាពខុសគ្នារវាងថ្លៃប្រតិបត្តិការ និងតម្លៃពិតគណនេយ្យនៅក្នុងចំណូលប្រតិបត្តិការសុទ្ធ។ នៅក្នុងករណីដែលតម្លៃពិតគណនេយ្យផ្អែកតាមម៉ូដែលដែលទិន្នន័យមិនអាចអង្កេតបានភាពខុសគ្នារវាងថ្លៃប្រតិបត្តិការ និងតម្លៃពិតគណនេយ្យត្រូវបានពន្យារ និងទទួលស្គាល់ត្រឹមតែជាចំណេញ ឬខាតនៅពេលដែលធាតុចូលអាចអង្កេតបាន ឬ នៅពេលដែលឧបករណ៍ត្រូវរំលស់ទទួលស្គាល់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៣.១ ឧបករណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

២.៣.១.១ ការទទួលស្គាល់ និងការវាស់វែងដំបូង (តពិទំព័រមុន)

ធនាគារធ្វើវាស់វែងចំណាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយផ្អែកតាមម៉ូដែលអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្ម និងរយៈពេលកិច្ចសន្យានៃទ្រព្យសកម្ម ដោយវាស់វែងតាម៖

- ថ្លៃរំលស់ ដូចដែលបានពន្យល់ក្នុងកំណត់សម្គាល់លេខ 2.3.1.2 (i)
- FVOCI ដូចដែលបានពន្យល់ក្នុងកំណត់សម្គាល់លេខ 2.3.1.2 (ii) និងកំណត់សម្គាល់លេខ 2.3.1.2 (iii)
- FVTPL ដូចដែលបានពន្យល់ក្នុងកំណត់សម្គាល់លេខ 2.3.1.2 (iv)

ការវាយតម្លៃម៉ូដែលអាជីវកម្ម

ធនាគារកំណត់ម៉ូដែលអាជីវកម្មរបស់ខ្លួននៅកម្រិតដែលឆ្លុះបញ្ចាំងយ៉ាងល្អបំផុតពីរបៀបគ្រប់គ្រងសម្ព័ន្ធនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដើម្បីសម្រេចគោលបំណងអាជីវកម្មរបស់ខ្លួន៖

- ហានិភ័យដែលប៉ះពាល់ការអនុវត្តនៃម៉ូដែលអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងម៉ូដែលអាជីវកម្មនោះ) និងជាពិសេសរបៀបគ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានសំណង (ឧទាហរណ៍ថាតើសំណងផ្អែកតាមតម្លៃពិតគណនេយ្យនៃទ្រព្យសកម្មដែលគ្រប់គ្រងឬលើការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យាឬទេ)។

ភាពញឹកញាប់ តម្លៃ និងពេលវេលានៃការលក់ដែលបានប៉ាន់ស្មាន ក៏ជាទិដ្ឋភាពសំខាន់នៃការវាយតម្លៃរបស់ធនាគារ។ ការវាយតម្លៃម៉ូដែលអាជីវកម្មគឺផ្អែកតាមសេណារីយ៉ូសមហេតុផលដែលរំពឹងទុក ដោយមិនបានគិតពីករណីសេណារីយ៉ូអាក្រក់បំផុត ឬករណីស្មុគស្មាញ។ ប្រសិនបើ លំហូរសាច់ប្រាក់បន្ទាប់ពីការទទួលស្គាល់ដំបូង ត្រូវបានបង្ហាញនៅក្នុងស្ត្រីដែលខុសពីការប៉ាន់ស្មានដំបូងរបស់ធនាគារ នោះធនាគារមិនផ្លាស់ប្តូរចំណាត់ថ្នាក់នៃទ្រព្យសកម្មដែលនៅសល់ដែលកាន់កាប់ក្នុងម៉ូដែលអាជីវកម្ម ប៉ុន្តែបញ្ចូលព័ត៌មានបែបនេះនៅពេលវាយតម្លៃទ្រព្យសកម្មហិរញ្ញវត្ថុដែលទើបនឹងទិញថ្មី ឬ ដែលកំពុងប្រើប្រាស់។

ការធ្វើតេស្ត SPPI

តាមដំណាក់កាលនៃដំណើរការធ្វើចំណាត់ថ្នាក់ ធនាគារវាយតម្លៃរយៈពេលកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ដើម្បីកំណត់ថាតើកិច្ចសន្យាទាំងនេះឆ្លើយតបនឹងតេស្ត SPPI ឬទេ។

“ថ្លៃដើម” សម្រាប់គោលបំណងនៃតេស្តនេះគឺត្រូវបានកំណត់ជាតម្លៃពិតគណនេយ្យនៃទ្រព្យសកម្មហិរញ្ញវត្ថុ នូវការទទួលស្គាល់ដំបូងនិងអាចផ្លាស់ប្តូរទៅតាមអាយុកាលនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ឧទាហរណ៍ ប្រសិនបើមានការទូទាត់ថ្លៃដើម ឬការរំលស់នៃបុព្វលាភ ឬបញ្ចុះតម្លៃ)។

ធាតុដែលសំខាន់បំផុតនៃការប្រាក់ក្នុងការរៀបចំប្រាក់កម្ចី ជាធម្មតាត្រូវពិចារណាទៅលើតម្លៃពេលវេលានៃទឹកប្រាក់ និងហានិភ័យឥណទាន។ ដើម្បីធ្វើការវាយតម្លៃ SPPI ធនាគារត្រូវអនុវត្តការវិនិច្ឆ័យ និងការពិចារណាកត្តាពាក់ព័ន្ធ ដែលមានដូចជាប្រិយប័ណ្ណដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានដាក់ជាប្រិយប័ណ្ណ និងរយៈពេលនៃអត្រាការប្រាក់ត្រូវបានកំណត់។

ផ្ទុយមកវិញ លក្ខខណ្ឌនៃកិច្ចសន្យាដែលបង្ហាញពីការប៉ះពាល់ទៅនឹងហានិភ័យ ឬភាពមិនចុះខ្សោយ នៅក្នុងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនពាក់ព័ន្ធនឹងការរៀបចំប្រាក់កម្ចីដែលមិនបង្កការកើនឡើងនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលជាទូទាត់ប្រាក់ដើម និងការប្រាក់លើទឹកប្រាក់ដែលមិនទាន់បានទូទាត់។ នៅក្នុងករណីខ្លះ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវតម្រូវឲ្យវាស់វែងតាម FVTPL។

(i) ទ្រព្យសកម្មហិរញ្ញវត្ថុតាមថ្លៃដើមរំលស់

- ប្រភេទនេះ គឺមានការពាក់ព័ន្ធខ្លាំងសម្រាប់ធនាគារ។ ធនាគារវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមថ្លៃដើមរំលស់ ប្រសិនបើមានលក្ខខណ្ឌដូចខាងក្រោម៖
 - ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានអនុវត្តតាម ម៉ូដែលអាជីវកម្មមួយដែលមានគោលដៅកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
 - លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ លើកឡើងនៅកាលបរិច្ឆេទដាក់លាក់ នៃលំហូរសាច់ប្រាក់ដែលផ្អែកលើការទូទាត់ប្រាក់ដើម និងការប្រាក់តែងលើចំនួនប្រាក់ដើមដែលនៅសល់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តារាងលំអិត)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តារាងលំអិត)

២.៣.១ ឧបករណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

២.៣.១.១ ការទទួលស្គាល់ និងការវាស់វែងដំបូង (តារាងលំអិត)

ការធ្វើតេស្ត SPPI (តារាងលំអិត)

(i) ទ្រព្យសកម្មហិរញ្ញវត្ថុតាមថ្លៃដើមរំលស់ (តារាងលំអិត)

ទ្រព្យសកម្មហិរញ្ញវត្ថុតាមថ្លៃដើមរំលស់ ត្រូវបានវាស់វែងជាបន្តបន្ទាប់ដោយប្រើប្រាស់មធ្យោបាយអត្រាការប្រាក់មានប្រសិទ្ធភាព (EIR) និងជាកម្មវត្ថុនៃអ៊ីមភែមីន។ ការកើនឡើង ឬថយចុះត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលពេញលេញ នៅពេលដែលទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់ កែប្រែ ឬ ថយចុះ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង ២០១៨ សាច់ប្រាក់របស់ធនាគារ សមតុល្យជាមួយធនាគារជាតិ នៃកម្ពុជា សមតុល្យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ឥណទានផ្តល់ឱ្យអតិថិជន និងទ្រព្យសកម្មផ្សេងៗ ត្រូវបានធ្វើចំណាត់ថ្នាក់ក្រោមប្រភេទនេះ (មើលកំណត់សម្គាល់លេខ 3,4,5,7 និង8)។

(ii) តម្លៃសមរម្យនៃទ្រព្យសកម្មតាមរយៈ OCI (ឧបករណ៍បំណុល)

ធនាគារ វាស់វែងឧបករណ៍បំណុលលើតម្លៃសមរម្យ តាមរយៈលទ្ធផលពេញលេញផ្សេងៗ ប្រសិនបើមានលក្ខខណ្ឌដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុនេះ ត្រូវបានធ្វើឡើងតាមគំរូអាជីវកម្មដែលបំណងនៃលិខិតុបករណ៍នេះ ត្រូវបានសម្រេចដោយការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ធ្វើឱ្យមានការកើនឡើងលំហូរសាច់ប្រាក់នៅកាលបរិច្ឆេទជាក់លាក់ដែលបានទូទាត់ប្រាក់ដើម និងការប្រាក់លើប្រាក់ដើមដែលមិនទាន់បានទូទាត់។

សម្រាប់ឧបករណ៍បំណុលលើតម្លៃសមរម្យតាមរយៈលទ្ធផលពេញលេញផ្សេងៗ ចំណូលការប្រាក់ ការវាយតម្លៃឡើងវិញលើការប្តូររូបិយប័ណ្ណបរទេស និងការខាតបង់អ៊ីមភែមីន ឬ ការកត់ត្រាបញ្ហាសមកវិញ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលពេញលេញ និងគណនាទៅតាមលក្ខណៈដូចគ្នាសម្រាប់ការវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ តាមតម្លៃរំលស់។ ចំនួននៅសល់នៃការផ្លាស់ប្តូរតម្លៃពិតគណនេយ្យ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលពេញលេញផ្សេងៗ។ តាមការកត់សម្គាល់ ការផ្លាស់ប្តូរតម្លៃពិតគណនេយ្យដែលត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលពេញលេញផ្សេងៗ ត្រូវបានកែតម្រូវជាប្រាក់ចំណេញ ឬខាត។

ធនាគារ គ្មានឧបករណ៍បំណុលលើតម្លៃសមរម្យតាមរយៈលទ្ធផលពេញលេញផ្សេងៗ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង២០១៨ទេ។

(iii) តម្លៃសមរម្យនៃទ្រព្យសកម្មតាមរយៈលទ្ធផលពេញលេញផ្សេងៗ (ឧបករណ៍ដើមទុន)

នៅពេលមានការទទួលស្គាល់ដំបូង ធនាគារអាចជ្រើសរើសចំណាត់ថ្នាក់វិនិយោគទុនរបស់ខ្លួន ដែលមិនអាចប្រកែកបានជាតម្លៃសមរម្យនៃទ្រព្យសកម្មតាមរយៈលទ្ធផលពេញលេញផ្សេងៗ ដែលកំណត់ក្រោម CAS 32 ឧបករណ៍ហិរញ្ញវត្ថុ: ការលាតត្រដាង និងការបង្ហាញ និង មិនប្រើប្រាស់សម្រាប់ការធ្វើជំនួញ។ ការធ្វើចំណាត់ថ្នាក់ត្រូវបានកំណត់តាមមូលដ្ឋាន ឧបករណ៍នីមួយៗ។

ការកើនឡើង ឬថយចុះលើទ្រព្យសកម្មទាំងនោះមិនត្រូវបានកែតម្រូវក្នុងរបាយការណ៍ចំណេញ ឬខាតទេ។ ភាគលាភត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗ ក្នុងរបាយការណ៍លទ្ធផលពេញលេញនៅពេលសិទ្ធិក្នុងការទូទាត់ត្រូវបានបង្កើត លើកលែងនៅពេលធនាគារទទួលបានពីផលចំណេញពីការស្តារឡើងវិញនៃផ្នែកខ្លះរបស់ទ្រព្យសកម្មហិរញ្ញវត្ថុដោយក្នុងករណីនេះ ការចំណេញត្រូវកត់ត្រាចូលក្នុង OCI។ ឧបករណ៍ដើមទុនក្នុងតម្លៃសមរម្យតាមរយៈលទ្ធផលពេញលេញផ្សេងៗ មិនចាត់ចូលក្នុងការវាយតម្លៃអ៊ីមភែមីនទេ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង២០១៨ ការវិនិយោគរបស់ធនាគារក្នុងការធានាត្រូវបានធ្វើចំណាត់ថ្នាក់ក្នុងប្រភេទនេះ (មើលកំណត់សម្គាល់លេខ 6)។

(iv) ទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតម្លៃសមរម្យតាមរយៈប្រាក់ចំណេញឬខាត

ទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងតម្លៃសមរម្យតាមរយៈប្រាក់ចំណេញ ឬខាតរួមមានទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ធ្វើជំនួញ ទ្រព្យសកម្មហិរញ្ញវត្ថុដែលកំណត់តាមប្រាក់ចំណេញឬខាត នាពេលមានការទទួលស្គាល់ដំបូង ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលតម្រូវឱ្យវាស់វែងតាមតម្លៃពិតគណនេយ្យ។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ដើម្បីប្រតិបត្តិការពាណិជ្ជកម្ម ប្រសិនបើធនាគារបានទទួលសម្រាប់គោលបំណងដើម្បីលក់ ឬ ទទួលទិញវិញក្នុងរយៈពេលខ្លីខាងមុខ។ ឧបករណ៍និស្សន្ទរម្យទាំង និស្សន្ទបង្កក់ដាច់ដោយឡែក ត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មសម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម លុះត្រាតែឧបករណ៍និស្សន្ទទាំងនោះត្រូវបានរៀបចំជាឧបករណ៍ទប់ទល់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលំហូរសាច់ប្រាក់ដែលមិនសម្រាប់ទូទាត់ប្រាក់ថ្លៃដើម និង ការប្រាក់ត្រូវបានធ្វើចំណាត់ថ្នាក់ និងវាស់វែងក្នុងតម្លៃសមរម្យតាមរយៈប្រាក់ចំណេញឬខាតដោយមិនគិតពីម៉ូដែលអាជីវកម្ម។ ទោះបីជាលក្ខណៈវិនិច្ឆ័យនៃឧបករណ៍បំណុលត្រូវបានធ្វើ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៣.១ ឧបករណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

២.៣.១.១ ការទទួលស្គាល់ និងការវាស់វែងដំបូង (តពិទំព័រមុន)

ការធ្វើតេស្ត SPPI (តពិទំព័រមុន)

(iv) ទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតម្លៃសមរម្យតាមរយៈប្រាក់ចំណេញឬខាត (តពិទំព័រមុន)

ចំណាត់ថ្នាក់តាមថ្លៃរំលស់ ឬតាមរយៈលទ្ធផលពេញលេញផ្សេងៗ (ដូចដែលបានរៀបរាប់ខាងលើ) ឧបករណ៍បំណុលអាចគិតក្នុងតម្លៃសមរម្យតាមរយៈប្រាក់ចំណេញឬខាតលើការទទួលស្គាល់ដំបូង បើសិនការធ្វើបែបនេះលុបបំបាត់ ឬកាត់បន្ថយយ៉ាងខ្លាំងនូវភាពមិនស៊ីគ្នានៃគណនេយ្យ។ ទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតម្លៃសមរម្យតាមរយៈប្រាក់ចំណេញឬខាត ត្រូវបានធ្វើឡើងនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាមតម្លៃពិតគណនេយ្យជាមួយនឹងការផ្លាស់ប្តូរសុទ្ធ ក្នុងតម្លៃពិតគណនេយ្យក្នុងប្រាក់ចំណេញឬខាត។

ប្រភេទនេះរួមបញ្ចូលឧបករណ៍និស្សន្ទ និងដើមទុនវិនិយោគដែលបានចុះបញ្ជី ដែលធនាគារមិនបានជ្រើសរើសដើម្បីធ្វើចំណាត់ថ្នាក់តាមតម្លៃសមរម្យតាមរយៈលទ្ធផលពេញលេញផ្សេងៗ។ ភាគលាភលើដើមទុនវិនិយោគដែលបានចុះបញ្ជី ក៏ត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗ ក្នុងរបាយការណ៍លទ្ធផលពេញលេញនៅពេលសិទ្ធិក្នុងការទូទាត់ត្រូវបានបង្កើត។

និស្សន្ទដែលបានបង្កើតនៅក្នុងកិច្ចសន្យាហាយប្រីដ ដោយមានទ្រព្យសកម្មហិរញ្ញវត្ថុ ឬម្ចាស់មិនមែនហិរញ្ញវត្ថុ ត្រូវបានបំបែកចេញពីការប្រើប្រាស់ហើយត្រូវបានគេចាត់ទុកថាជានិស្សន្ទដាច់ដោយឡែក ប្រសិនបើចរិតលក្ខណៈនិងហានិភ័យនៃសេដ្ឋកិច្ចមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយការប្រើប្រាស់ឡើយ ហើយឧបករណ៍ដាច់ដោយឡែកមួយដែលមានលក្ខខណ្ឌដូចគ្នានឹងនិស្សន្ទដែលបានបង្កើតអាចបំពេញតាមនិយមន័យនៃនិស្សន្ទ និងកិច្ចសន្យាហាយប្រីដមិនត្រូវបានវាស់វែងតាមតម្លៃសមរម្យតាមរយៈប្រាក់ចំណេញឬខាតទេ។ និស្សន្ទដែលត្រូវបានបង្កើតត្រូវបានវាស់វែងតាមតម្លៃសមរម្យជាមួយនឹងការផ្លាស់ប្តូរតម្លៃសមរម្យ ដែលទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬការបាត់បង់។ ការវាយតម្លៃឡើងវិញកើតឡើងតែក្នុងករណីមានការផ្លាស់ប្តូរលក្ខន្តិកៈ ដែលមានបំរែបំរួលលំហូរសាច់ប្រាក់យ៉ាងច្រើនបើមិនដូច្នោះទេ ឬការធ្វើចំណាត់ថ្នាក់សារឡើងវិញនៃទ្រព្យសកម្មហិរញ្ញវត្ថុក្រៅ ពីតម្លៃសមរម្យតាមរយៈប្រភេទចំណេញឬខាត។

និស្សន្ទដែលបានបង្កើតនៅក្នុងកិច្ចសន្យាហាយប្រីដ ដែលមានម្ចាស់ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានរាប់បញ្ចូលដាច់ដោយឡែកពីគ្នាទេ។ ម្ចាស់ទ្រព្យសកម្មហិរញ្ញវត្ថុរួមជាមួយនិស្សន្ទ បង្កប់ ត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតម្លៃសមរម្យតាមរយៈចំណេញ ឬខាត។

ធនាគារ គ្មានទ្រព្យសកម្មហិរញ្ញវត្ថុលើតម្លៃសមរម្យតាមរយៈប្រាក់ចំណេញ ឬខាតនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង២០១៨ទេ។

២.៣.១.២ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់នូវការទទួលស្គាល់ដំបូងថាជាទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតម្លៃសមរម្យតាមរយៈប្រាក់ចំណេញឬខាតបង្កប្រាក់កម្ចី និងប្រាក់កម្ចីដែលត្រូវសង ឬជានិស្សន្ទដែលត្រូវបានកំណត់ថាជាឧបករណ៍ការពារហានិភ័យនៅក្នុងកន្លែងដែលមានប្រសិទ្ធភាព។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ដំបូងដោយតម្លៃសមរម្យ ហើយក្នុងករណីប្រាក់ឥណទាន និងប្រាក់កម្ចី និងប្រាក់ឈ្នួលត្រូវទូទាត់សុទ្ធនៃថ្លៃដើមប្រតិបត្តិការដោយផ្ទាល់។

(i) ទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតម្លៃសមរម្យតាមរយៈប្រាក់ចំណេញឬខាត

ធនាគារចាត់ចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានធ្វើឡើងសម្រាប់ការជួញដូរនៅពេលដែលពួកគេត្រូវបានបញ្ចេញ សម្រាប់ការរកប្រាក់ចំណេញក្នុងរយៈពេលខ្លីតាមរយៈសកម្មភាពពាណិជ្ជកម្ម ឬបង្កើតជាផ្នែកមួយនៃផលប៉ុន្តែនៃឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានគ្រប់គ្រងជាមួយគ្នា ហើយមានភស្តុតាងនៃគំរូថ្មីៗនៃការទទួលបានប្រាក់ចំណេញរយៈពេលខ្លី។ ចំណូលសម្រាប់ធ្វើពាណិជ្ជកម្មត្រូវបានកត់ត្រានិងវាស់វែងនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយតម្លៃពិតគណនេយ្យ។ ការផ្លាស់ប្តូរតម្លៃពិតគណនេយ្យត្រូវបានទទួលស្គាល់នៅក្នុង “ប្រាក់ចំណូលពីការធ្វើពាណិជ្ជកម្មសុទ្ធ” ។ ការប្រាក់ និងចំណូល ឬចំណាយភាគលាភត្រូវបានកត់ត្រានៅក្នុង “ប្រាក់ចំណូលពីការធ្វើពាណិជ្ជកម្មសុទ្ធ” ដោយយោងទៅតាមលក្ខខណ្ឌនៃកិច្ចសន្យា ឬនៅពេលដែលសិទ្ធិក្នុងការទូទាត់ត្រូវបានបង្កើតឡើង។

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកំណត់ដោយការទទួលស្គាល់ដំបូងក្នុងតម្លៃសមរម្យតាមរយៈប្រាក់ចំណេញ ឬខាតត្រូវបានកំណត់នៅកាលបរិច្ឆេទដំបូងនៃការទទួលស្គាល់ ហើយប្រសិន បើលក្ខណៈវិនិច្ឆ័យត្រូវបានពេញចិត្ត។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង២០១៨ ធនាគារគ្មានទ្រព្យសកម្មហិរញ្ញវត្ថុលើតម្លៃសមរម្យតាមរយៈប្រាក់ចំណេញ ឬខាតទេ។

(ii) ទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតម្លៃរំលស់ថ្លៃដើម

គោលនយោបាយគណនេយ្យនេះទាក់ទងទៅនឹងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដែលដាក់បញ្ជីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត និងប្រាក់បញ្ញើពីអតិថិជន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៣.១ ឧបករណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

២.៣.១.៣ ទ្រព្យអកម្មហិរញ្ញវត្ថុផ្សេងៗ (តពិទំព័រមុន)

(ii) ទ្រព្យអកម្មហិរញ្ញវត្ថុក្នុងតម្លៃរំលស់ថ្លៃដើម (តពិទំព័រមុន)

ទ្រព្យអកម្មហិរញ្ញវត្ថុ ក្នុងតម្លៃរំលស់ថ្លៃដើមទាក់ទងនឹងឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានចាត់ថ្នាក់ ឬមិនត្រូវបានចាត់ថ្នាក់ជាទ្រព្យអកម្មហិរញ្ញវត្ថុក្នុង FVTPL និងមានភាពពិតប្រាកដថាសន្យាក្នុងការប្រគល់សាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតដល់អ្នកកាន់កាប់ ឬទូទាត់តាមភាពពិតប្រាកដពីការប្តូរចំនួនសាច់ប្រាក់ចេញ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗទៀតសម្រាប់ចំនួនចេញនៃភាគហ៊ុនមូលធនផ្ទាល់ខ្លួន។ បន្ទាប់ពីការវាស់វែងដំបូងទ្រព្យអកម្មហិរញ្ញវត្ថុផ្សេងទៀតត្រូវបានវាស់ជាបន្តបន្ទាប់ ដោយចំណាយរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រកបដោយប្រសិទ្ធភាព។ ការចំណាយរំលស់ត្រូវបានគណនាដោយគិតគូរពីការបញ្ចុះតម្លៃ ឬបុព្វលាភលើបញ្ហា និងថ្លៃសេវាដែលជាផ្នែកសំខាន់មួយនៃ EIR។

២.៣.១.៤ ការកាត់កងនៃឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុធ្វើការកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ប្រសិនបើមានសិទ្ធិអាចប្រតិបត្តិបានដោយស្របច្បាប់ ដើម្បីកាត់កងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ និងមានបំណងទូទាត់លើមូលដ្ឋានសុទ្ធ ឬ ដើម្បីទទួលបានទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

២.៣.១.៥ អ៊ីមតែមិន នៃឧបករណ៍ហិរញ្ញវត្ថុ

ធនាគារកត់ត្រាសវិធានធនសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក ("ECL") សម្រាប់ឥណទាន និងប្រាក់ដែលត្រូវទទួលបាន និងបំណុលទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតដែលមិនមានគិតក្នុងFVTPL ទាំងអស់ដែលហៅថា "ឧបករណ៍ហិរញ្ញវត្ថុ"។ ឧបករណ៍ដើមទុនមិនមែនជាអ្នកផ្គត់ផ្គង់នៃអ៊ីមតែមិនក្រោម CIFRS 9 ទេ។

ECL តំណាងឱ្យការខាតបង់ឥណទានដែលឆ្លុះបញ្ចាំងពីចំនួនទឹកប្រាក់ដែលមិនលំអៀង និងប្រូបាប៊ីលីតេដែលត្រូវបានកំណត់ដោយការវាយតម្លៃលទ្ធផលជាច្រើនដែលអាចកើតមានតម្លៃពេលវេលានៃប្រាក់ និងព័ត៌មានសមហេតុផល និងអាចទុកចិត្តបានអំពីព្រឹត្តិការណ៍កន្លងមកស្ថានភាពបច្ចុប្បន្ន និងការព្យាករណ៍នៃស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត។ សវិធានធនECLត្រូវបានវាស់វែងតាមបរិមាណស្មើនឹង (i) ECL 12 ខែ ឬ (ii) អាយុកាល ECL សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានការកើនឡើងនូវហានិភ័យឥណទាន ("SICR") ចាប់តាំងពីមានការទទួលស្គាល់ដំបូង (វិធីសាស្ត្រទូទៅ)។ ECL 12 ខែ គឺជាផ្នែកមួយនៃអាយុកាល ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍មិនប្រក្រតីលើឧបករណ៍ហិរញ្ញវត្ថុដែលអាចធ្វើទៅបានក្នុងរយៈពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍។ អាយុកាល ECL គឺជាការបាត់បង់ឥណទានដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលអាចកើតមានទាំងអស់លើអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុ។

(i) ដំណាក់កាលវាយតម្លៃ

វិធីសាស្ត្រ 3 ដំណាក់កាលសម្រាប់អ៊ីមតែមិននៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានប្រើដោយផ្អែកលើតម្លៃដែលមានការថយចុះគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗទៀត។ ដំណាក់កាលទាំង៣នេះរួច បន្ទាប់មកកំណត់បរិមាណនៃអ៊ីមតែមិនដែលត្រូវទទួលស្គាល់។ សម្រាប់ការថយចុះឧបករណ៍ហិរញ្ញវត្ថុដែលមិនមែនជាឥណទាន៖

- ដំណាក់កាលទី 1 រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលមិនធ្លាប់បានជួបប្រទះ SICR ចាប់តាំងពីមានការទទួលស្គាល់ដំបូង ឬត្រូវបានគេចាត់ទុកថាជាហានិភ័យឥណទានទាបគិតចាប់ពីកាលបរិច្ឆេទនៃរបាយការណ៍។ លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ ថាតើគណនីមួយគួរតែត្រូវបានវាយតម្លៃក្រោមដំណាក់កាលទី 1 មានដូចខាងក្រោម៖ (i) បច្ចុប្បន្នភាព ឬអតីតកាលរហូតដល់ 10 ថ្ងៃ ឧបករណ៍ដែលមានហានិភ័យឥណទានត្រូវបានកែលម្អ និងធ្វើចំណាត់ថ្នាក់ឡើងវិញពីដំណាក់កាលទី 2 ឬ (ii) មិនមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងប្រូបាប៊ីលីតេនៃលំនាំដើម ("PD")។ ធនាគារទទួលស្គាល់ ECL រយៈពេល 12 ខែ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី 1។
- ដំណាក់កាលទី 2 រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលធ្លាប់មានបទពិសោធន៍ SICR នាកាលបរិច្ឆេទនៃរបាយការណ៍ដោយប្រៀបធៀបទៅនឹងការទទួលស្គាល់ ដំបូង។ SICR ជាទូទៅត្រូវបានគេចាត់ទុកថាមាននៅក្នុងគណនីជាមួយ៖ (i) ច្រើនជាង 10 ថ្ងៃរហូតដល់ 60 ថ្ងៃហួសកាលកំណត់សម្រាប់រយៈពេលខ្លី និងរហូតដល់ 90 ថ្ងៃហួសកាលកំណត់សម្រាប់រយៈពេលវែង (ii) ដែលបានលើកឡើងពិសេស ឬស្តង់ដារសម្រាប់រយៈពេលខ្លី និងដែលបានលើកឡើងពិសេសសម្រាប់ឧបករណ៍ រយៈពេលវែង ហើយឧបករណ៍ដែលមានហានិភ័យឥណទានត្រូវបានកែលម្អ និងឧបករណ៍ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញពីដំណាក់កាលទី 3។ ធនាគារទទួលស្គាល់អាយុកាល ECL សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី 2។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៣.១ ឧបករណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

២.៣.១.៥ អ៊ីមតែមិន នៃឧបករណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

(i) ដំណាក់កាលវាយតម្លៃ (តពិទំព័រមុន)

សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានលំនឹងភាព៖

- ដំណាក់កាលទី១ ត្រូវបានបង្កើតឡើងដោយឧបករណ៍ហិរញ្ញវត្ថុទាំងអស់ ដែលមានភស្តុតាងបញ្ជាក់ពីការចុះខ្សោយដែលជាលទ្ធផលនៃការបាត់បង់មួយចំនួនដែលបានកើតឡើងបន្ទាប់ពីមានការទទួលស្គាល់ដំបូងជាមួយនឹងផលប៉ះពាល់អវិជ្ជមាន ទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មាននៃឧបករណ៍ ឬផលប៉ះពាល់នៃឧបករណ៍។ លក្ខណៈវិនិច្ឆ័យរបស់ធនាគារសម្រាប់ដំណាក់កាលទី១ ជាទូទៅត្រូវបានតម្រូវជាមួយនឹងមន័យនៃ "លំនាំដើម" ដែលត្រូវបានពន្យល់នៅក្នុងកថាខណ្ឌបន្ទាប់។ ធនាគារទទួលស្គាល់ ECL ពេញមួយជីវិតសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី១។

(ii) និយមន័យនៃពាក្យ "ការមិនបំពេញកាតព្វកិច្ច" និង "ស្តារឡើងវិញ"

ធនាគារ ចាត់ថ្នាក់ឥណទានឥណទានដែលអាចទទួលយកបាន ប្រឡូសកម្មហិរញ្ញវត្ថុដូចកាលណាឥណទានចុះអន់ថយ ហួសកាលកំណត់ដោយសារការទូទាត់តាមកិច្ចសន្យារយៈពេលជាង 60 ថ្ងៃសម្រាប់ប្រាក់កម្ចីរយៈពេលខ្លីនិង 90 ថ្ងៃសម្រាប់ប្រាក់កម្ចីរយៈពេលវែង គិតជាមិន ការសម្តែងការបំពេញបន្ថែមឬជួសជុលរចនាសម្ព័ន្ធរយៈពេលប្រសិនបើចាត់ថ្នាក់ជាប្រាក់កម្ចីខ្ពស់សម្រាប់រយៈពេលវែង ឬការសង្ស័យ ឬការបាត់បង់សម្រាប់ប្រភេទទាំងពីរ។ ជាផ្នែកមួយនៃការវាយតម្លៃគុណភាព ថាតើអតិថិជនមានភាពមិនប្រក្រតីធនាគារពិចារណាលើករណីផ្សេងៗគ្នា ដែលអាចបង្ហាញពីភាពមិនពេញចិត្តក្នុងការបង់ប្រាក់។ នៅពេលព្រឹត្តិការណ៍បែបនេះកើតឡើងធនាគារពិចារណាដោយប្រុងប្រយ័ត្ន ថាតើព្រឹត្តិការណ៍នេះអាចបណ្តាលឱ្យអតិថិជនចាត់ទុកជាបានកំណត់ដែរឬទេ។ ឧបករណ៍មួយត្រូវបានគេចាត់ទុកថាមិនមានជាយូរមកហើយ (ឧទាហរណ៍ខ្ញុំបានស្តារឡើងវិញ) ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រថាការប្រមូលពេញលេញ គឺអាចធ្វើទៅបានហើយការទូទាត់ត្រូវបានទទួលយ៉ាងហោចណាស់ប្រាំមួយខែ។

(iii) ការកើនឡើងគួរឱ្យកត់សំគាល់នូវហានិភ័យឥណទាន

ធនាគារបន្តត្រួតពិនិត្យរាល់ថ្ងៃប្រឡូសកម្មទាំងអស់ដែលស្ថិតនៅក្រោមECL។ ដើម្បីកំណត់ថាតើឧបករណ៍ឬផលប៉ះពាល់ឧបករណ៍គឺអាស្រ័យលើ ECL រយៈពេល 12 ខែ ឬអាយុកាលECL។ ធនាគារវាយតម្លៃថាតើមានការកើនឡើងគួរឱ្យកត់សំគាល់នៃហានិភ័យឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ទាក់ទងទៅនឹងការផ្លាស់ប្តូរថ្នាក់ឥណទានប្រសិនបើការទូទាត់កិច្ចសន្យាមានលើសពី 10 ថ្ងៃហួសកាលបរិច្ឆេទកំណត់ហានិភ័យឥណទានត្រូវបានគេចាត់ទុកថាមានការកើនឡើងគួរឱ្យកត់សំគាល់ចាប់តាំងពីមានការទទួលស្គាល់ដំបូង។

(iv) ការគណនា ECL

ECL ជាប្រូបាប៊ីលីតេនៃការគ្មានលទ្ធភាពសង ("PD") ការខាតបង់នៃការគ្មានលទ្ធភាពសង ("LGD") និងហានិភ័យនៃការគ្មានលទ្ធភាពសង ("EAD")។ ជាមួយនឹងពេលវេលានៃការបាត់បង់ត្រូវបានពិចារណាផងដែរ ហើយត្រូវបានប៉ាន់ប្រមាណដោយបញ្ចូលព័ត៌មានសេដ្ឋកិច្ចផ្ទះទៅមុខនិងតាមរយៈការប្រើប្រាស់ការវិនិច្ឆ័យឥណទានដែលមានបទពិសោធន៍។

PD គឺជាការប៉ាន់ស្មាននៃលទ្ធភាពនៃការខកខានរយៈពេល 12 ខែសម្រាប់ដំណាក់កាលទី 1 ឬផ្នែកពេញមួយជីវិតសម្រាប់ដំណាក់កាលទី 2 និងទី 3។ PD សម្រាប់ឧបករណ៍នីមួយៗត្រូវបានគេយកគំរូតាមទិន្នន័យប្រវត្តិសាស្ត្រ ហើយត្រូវបានប៉ាន់ប្រមាណផ្អែកលើលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងព័ត៌មានសហគុណផលនិងអាចទុកចិត្តបានអំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត។ ធនាគារបែងចែកហានិភ័យឥណទានដោយផ្អែកលើលក្ខណៈហានិភ័យនៃភាពដូចគ្នានិងបានបង្កើតវិធីសាស្ត្រ PD ដែលត្រូវគ្នាសម្រាប់ផលប៉ះពាល់មួយៗ។ វិធីសាស្ត្រ PD សម្រាប់ផលប៉ះពាល់ពាក់ព័ន្ធនីមួយៗត្រូវបានកំណត់ដោយផ្អែកលើលក្ខណៈប្រភេទ ឬលក្ខណៈនៃផលប៉ះពាល់វិយាបទនៃគណនីនិងលក្ខណៈនៃផ្នែកប្រើប្រាស់ រៀបចំទៅនឹងផលប៉ះពាល់សរុប។

LGD គឺជាការប៉ាន់ប្រមាណនៃការបាត់បង់ដែលកើតឡើងតាមលំនាំដើម។ វាផ្អែកទៅលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានកំណត់ហើយអ្នកដែលអោយខ្លី និងរំពឹងទទួលបានរួមទាំងវត្តមានណាមួយ។ វាធ្វើឱ្យការប្រើប្រាស់គណនីដែលបានកំណត់ដែលត្រូវបានគេកំណត់ថាជាការព្យាបាលរៀបចំឡើងវិញឬលុបចោល។ ធនាគារបានបែងចែកផ្នែកLGDរបស់ខ្លួនដោយផ្អែកលើលក្ខណៈហានិភ័យដូចគ្នានិងបានគណនាជាមធ្យមកម្រិតនៃផ្នែកដែលត្រូវគ្នា។ ទាក់ទងនឹងទិន្នន័យដំបូងស្តីពីការងើបឡើងវិញគឺមិនគ្រប់គ្រាន់ LGD របស់ធនាគារត្រូវបានប៉ាន់ស្មានដោយការវិនិច្ឆ័យឬប្រើប្រាស់គំរូ LGD នៃប្រភេទផ្សេងទៀតជាឯកសារយោង។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៣.១ ឧបករណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

២.៣.១.៥ អ៊ីមតែមិន នៃឧបករណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

(iv) ការគណនា ECL (តពិទំព័រមុន)

EAD គឺជាការប៉ាន់ប្រមាណនៃការប៉ះពាល់នៅកាលបរិច្ឆេទលំដាប់ដើមនៅពេលអនាគតដោយគិតគូរពីការផ្លាស់ប្តូរដែលបានរំពឹងទុកបន្ទាប់ពីកាលបរិច្ឆេទនៃការរាយការណ៍រួមទាំងការសងប្រាក់ដើម និងការប្រាក់ហើយការដកប្រាក់រំពឹងទុកលើទីតាំងដែលបានប្តេជ្ញាចិត្តនិងទម្រង់ការប្រាក់បានខកខាន។

(v) ការសន្យាប្រាក់កម្ចីនិងលិខិតឥណទាន

នៅពេលប៉ាន់ស្មាន ECL សម្រាប់កាតព្វកិច្ចឥណទានដែលមិនទាន់ប្រើ ធនាគារប៉ាន់ស្មានផ្នែកដែលបានរំពឹងទុកនៃការប្តេជ្ញាចិត្ត ប្រាក់កម្ចីដែលនឹងត្រូវបានដកចេញតាមអាយុកាលរំពឹងទុក។ បន្ទាប់មក ECL ផ្អែកលើតម្លៃបច្ចុប្បន្ននៃការរំពឹងទុកនៃលំហូរសាច់ប្រាក់ប្រសិនបើប្រាក់កម្ចីត្រូវបានទាញចុះដោយផ្អែកលើទម្រង់ប្រហែលនៃសេណារីយ៉ូទាំងបី។ ការខាតបង់សាច់ប្រាក់ដែលរំពឹងទុកនឹងត្រូវបានបញ្ចុះតម្លៃប្រហាក់ប្រហែលទៅនឹង EIR ដែលរំពឹងទុកលើប្រាក់កម្ចី។

សម្រាប់កាតព្វកិច្ចឥណទាននិងលិខិតឥណទាន ELC ត្រូវបានទទួលស្គាល់ជាសវិធានធនសម្រាប់ការបាត់បង់ឥណទានលើតារាងតុល្យការក្រោម " បំណុលផ្សេងទៀត"។

(vi) កិច្ចសន្យាធានាហិរញ្ញវត្ថុ

បំណុលរបស់ធនាគារក្រោមការធានានីមួយៗ ត្រូវបានវាស់វែងខ្ពស់ជាងចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់ពីការរំលស់តិច ដែលទទួលបានក្នុងរបាយការណ៍លទ្ធផលនិងសវិធានធន ECL ។ ចំពោះគោលបំណងនេះធនាគារប៉ាន់ស្មាន ECLs ផ្អែកលើតម្លៃបច្ចុប្បន្ននៃការទូទាត់ ដែលរំពឹងទុកដើម្បីសងម្ចាស់បំណុលសម្រាប់ការបាត់បង់ឥណទានដែលកើតឡើង។ កង្វះខាតត្រូវបានបញ្ចុះដោយអត្រាការប្រាក់ដែលត្រូវបានកែតម្រូវដោយហានិភ័យទាក់ទងនឹងការប៉ះពាល់។ ការគណនាត្រូវបានធ្វើឡើងដោយប្រើប្រាស់លីតែនៃទម្រង់នៃសេណារីយ៉ូទាំងបី។ ECLs ទាក់ទងនឹងកិច្ចសន្យាធានាហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅក្នុងសវិធានធនសម្រាប់ការបាត់បង់ឥណទានលើការប្តេជ្ញាចិត្តលើតារាងតុល្យការក្រោម " បំណុលផ្សេងទៀត"។

(vii) សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត

រតនាគារ ទំនាក់ទំនងពាណិជ្ជកម្ម និងអន្តរធនាគារ និងភាគីពាក់ព័ន្ធរួមមានស្ថាប័នសេវាកម្មហិរញ្ញវត្ថុធនាគារផ្សេងទៀត។ ធនាគារប្រើអត្រាខាងក្រៅ (S&P) ដើម្បីកំណត់លើកម្រិត PD។ ECL ទាក់ទងនឹងសមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតត្រូវបានទទួលស្គាល់ជាថ្លៃរំលស់នៃសមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។

(viii) ការបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខ

ធនាគារ រួមបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខទាំងការវាយតម្លៃហានិភ័យឥណទានរបស់ឧបករណ៍បានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងរបស់ ECL។ ព័ត៌មានទូលំទូលាយឆ្ពោះទៅមុខត្រូវបានគេចាត់ទុកថាជាធាតុចូលសេដ្ឋកិច្ចដូចជាកំណើន GDP អត្រាប្តូរប្រាក់,អត្រាការប្រាក់អតិផរណានិងសុចនាករសេដ្ឋកិច្ចផ្សេងទៀត។ ធាតុចូលនិងម៉ូដែលដែលត្រូវបានប្រើសម្រាប់ការគណនា ECL អាចមិនតែងតែចាប់យកលក្ខណៈទាំងអស់នៃទីផ្សារនៅកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុទេ។ ដើម្បីឆ្លុះបញ្ចាំងពីបញ្ហានេះ ការកែសម្រួលគុណភាពប្រតិបត្តិការលើកម្រិតម្តងម្កាលត្រូវបានធ្វើឡើងជាការកែតម្រូវជាបណ្តោះអាសន្ននៅពេលភាពខុសគ្នាបែបនេះមានលក្ខណៈសំខាន់។

អថេរសេដ្ឋកិច្ចឆ្ពោះទៅមុខដែលត្រូវបានប្រើនៅក្នុងសេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ សម្រាប់ការគណនា ECL គឺសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់និងអត្រាការងារ។

យោងលើកំណត់សម្គាល់ 2.4.3 សម្រាប់ការផ្លូវផ្តងនៃសវិធានធនបាត់បង់ឥណទាន និងគោលការណ៍ណែនាំពាក់ព័ន្ធរបស់ធនាគារជាតិនៃកម្ពុជាចំពោះសវិធានធន 9 នាថ្ងៃទី1 ខែមករា ឆ្នាំ2018។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៣.១ ឧបករណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

២.៣.១.៦ ការធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុល

ធនាគារ មិនធ្វើចំណាត់ថ្នាក់ធនធានហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញទេបន្ទាប់ពីការទទួលស្គាល់ដំបូងរបស់ពួកគេក្រៅពីកាលៈទេសៈពិសេសដែលធនាគារបានទិញបោះចោល ឬបញ្ចប់ខ អាជីវកម្ម។ ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានចាត់ថ្នាក់ឡើងវិញទេ។

២.៣.១.៧ ការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុល

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារ មិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេនៅពេលដែលសិទ្ធិកិច្ចសន្យាក្នុងសាច់ប្រាក់ហូរចេញពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬផ្ទេរសិទ្ធិទទួលបានសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលមានហានិភ័យ និងរង្វាន់យ៉ាងច្រើនចំពោះកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ផ្ទេរឬដែលធនាគារមិនផ្ទេរឬមិនរក្សានូវរាល់ហានិភ័យនិងរង្វាន់ជាកម្មសិទ្ធិហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុបានឡើយ។

យោងតាមការទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុភាពខុសគ្នារវាងតម្លៃយោងរបស់ទ្រព្យ (ឬតម្លៃយោង ដែលបានបែងចែកទៅចំណែកនៃទ្រព្យដែលមិនទទួលស្គាល់) និងផលបូកនៃ (i) ការពិចារណាដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបានតិចជាងការទទួលខុសត្រូវថ្មី សន្មត) និង (ii) រាល់ការខាតបង់ឬខាតដែលបានទទួលស្គាល់នៅក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬ ការបាត់បង់។

(ii) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលកាតព្វកិច្ចស្ថិតក្រោមការទទួលខុសត្រូវត្រូវបានរំសាយលុបចោល ឬ ផុតកំណត់។ នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយអ្នកផ្តល់ប្រាក់កម្ចីដូចគ្នាលើលក្ខខណ្ឌខុសគ្នាច្រើន ឬ លក្ខខណ្ឌនៃបំណុលដែលមានស្រាប់ត្រូវបានកែប្រែយ៉ាងខ្លាំងការផ្លាស់ប្តូរ ឬ ការផ្លាស់ប្តូរត្រូវបានចាត់ទុកថាជាការមិនទទួលស្គាល់បំណុលដើមនិងការទទួលស្គាល់បំណុលថ្មី។ និងភាពខុសគ្នានៃចំនួនតំរូវរៀងៗខ្លួន ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ប្រាក់ចំណេញឬខាតថា " ទទួលបានការលុបបំបាត់បំណុល"។

២.៣.១.៨ ការវាស់តម្លៃជាក់ស្តែង

តម្លៃជាក់ស្តែង គឺជាតម្លៃដែលត្រូវបានទទួលដើម្បីលក់ទ្រព្យសកម្ម ឬបង់ដើម្បីផ្ទេរការទទួលខុសត្រូវ ក្នុងប្រតិបត្តិការដែលមានសណ្តាប់ធ្នាប់រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែង (ឧទាហរណ៍តម្លៃចេញ)។ ការវាស់តម្លៃត្រឹមត្រូវគឺផ្អែកលើការសន្មតថាប្រតិបត្តិការដើម្បីលក់ទ្រព្យសកម្ម ឬផ្ទេរការទទួលខុសត្រូវកើតឡើងទាំង៖

- នៅក្នុងទីផ្សារសំខាន់សម្រាប់ទ្រព្យសកម្មបំណុល ឬ
- ក្នុងករណី គ្មានទីផ្សារសំខាន់នៅក្នុងទីផ្សារដែលមានអត្ថប្រយោជន៍ច្រើនបំផុតសម្រាប់ទ្រព្យសកម្ម ឬបំណុល។

ទីផ្សារដែលមានអត្ថប្រយោជន៍ច្រើនបំផុត បំផុតត្រូវតែចូលធនាគារ។

តម្លៃជាក់ស្តែងនៃទ្រព្យ ឬបំណុលត្រូវបានវាស់វែងដោយប្រើការសន្មតដែលអ្នកចូលរួមទីផ្សារនឹងប្រើនៅពេលកំណត់តម្លៃទ្រព្យ ឬបំណុលដោយសន្មតថាអ្នកចូលរួមទីផ្សារធ្វើសកម្មភាពដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលបានវាស់វែងដោយតម្លៃត្រឹមត្រូវមានការដេញថ្លៃនិងថ្លៃស្ករតម្លៃ ដែលស្ថិតនៅក្នុងការរីករាលដាលនៃការដេញថ្លៃដែលភាគច្រើនជាតំណាងនៃតម្លៃសមរម្យនៅក្នុងកាលៈទេសៈត្រូវបានប្រើប្រាស់ ដើម្បីវាស់តម្លៃត្រឹមត្រូវដោយមិនគិតពីកន្លែងដែលការបញ្ចូលត្រូវបានចាត់ថ្នាក់នៅក្នុងឋានានុក្រមតម្លៃសមរម្យ។

ការវាស់តម្លៃត្រឹមត្រូវនៃទ្រព្យមិនមែនហិរញ្ញវត្ថុ ត្រូវគិតគូរពីសមត្ថភាពរបស់អ្នកចូលរួមក្នុងទីផ្សារក្នុងការបង្កើតផលប្រយោជន៍សេដ្ឋកិច្ចដោយប្រើទ្រព្យនោះក្នុងការប្រើប្រាស់ខ្ពស់បំផុតនិងល្អបំផុត ដោយលក់វាទៅអ្នកចូលរួមទីផ្សារផ្សេងទៀតដែលប្រើទ្រព្យសកម្មនោះក្នុងការប្រើប្រាស់ខ្ពស់បំផុតនិងល្អបំផុត។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៣.១ ឧបករណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

២.៣.១.៤ ការវាស់តម្លៃជាក់ស្តែង (តពិទំព័រមុន)

ធនាគារ ប្រើបច្ចេកទេសវាយតម្លៃដែលសមស្របក្នុងកាលៈទេសៈហើយសម្រាប់ទិន្នន័យដែលអាចរកបានដើម្បីវាស់តម្លៃជាក់ស្តែងការប្រើប្រាស់អតិបរមានៃធាតុចូលដែលអាចអង្កេតបាន និងកាត់បន្ថយការប្រើប្រាស់ធនធានដែលមិនអាចគ្រប់គ្រងបាន។

ទ្រព្យសកម្ម និងបំណុលទាំងអស់ដែលត្រូវបានវាស់តម្លៃជាក់ស្តែង ឬបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់តាមឋានានុក្រមនៃការវាស់តម្លៃជាក់ស្តែងដែលបានពិពណ៌នាដូចខាងក្រោមដោយផ្អែកលើការបញ្ចូលកម្រិតទាបបំផុត ដែលមានសារៈសំខាន់ចំពោះការវាស់វែងតម្លៃជាក់ស្តែងទាំងមូល៖

- កំរិត 1 - តម្លៃទីផ្សារដែលបានដកស្រង់នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នា។
- កំរិត 2 - បច្ចេកទេសវាយតម្លៃដែលការបញ្ចូលកម្រិតទាបបំផុតដែលមានសារៈសំខាន់ចំពោះការវាស់តម្លៃជាក់ស្តែងគឺអាចសង្កេតបានដោយផ្ទាល់ឬដោយប្រយោល។
- កំរិត 3 - បច្ចេកទេសវាយតម្លៃដែលការបញ្ចូលកម្រិតទាបបំផុតដែលមានសារៈសំខាន់ចំពោះការវាស់តម្លៃជាក់ស្តែងគឺមិនអាចគ្រប់គ្រងបាន។

ចំពោះទ្រព្យសកម្មនិងបំណុលដែលត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋានដែលបានកើតឡើង ធនាគារបានកំណត់ ថាតើការផ្ទេរប្រាក់ដែលបានកើតឡើងរវាងកម្រិតនៅក្នុងឋានានុក្រមដោយប្រភេទនៃការវាយតម្លៃឡើងវិញ។ (ផ្អែកលើការបញ្ចូលកម្រិតទាបបំផុតដែលមានសារៈសំខាន់ចំពោះការវាស់តម្លៃជាក់ស្តែងទាំងមូល) នៅក្នុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗ។

សម្រាប់គោលបំណងនៃការបង្ហាញតម្លៃជាក់ស្តែង ធនាគារបានកំណត់ចំណាត់ថ្នាក់នៃទ្រព្យ និងបំណុលដោយផ្អែកលើលក្ខណៈ ចរិតលក្ខណៈ និង ហានិភ័យនៃទ្រព្យ ឬបំណុល និងកម្រិតនៃឋានានុក្រមតម្លៃជាក់ស្តែង។ (កំណត់សម្គាល់ 29.5)

២.៣.២ សាច់ប្រាក់និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ សមតុល្យសាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ និងសមតុល្យធនាគារ ប្រាក់បញ្ញើគ្មានកាលកំណត់ និងការវិនិយោគរយៈពេលខ្លី ដែលងាយស្រួលប្តូរជាសាច់ប្រាក់បាន ជាមួយនឹងកាលអវសានដើមបីខែ ឬតិចជាងនេះពីពេលទិញ ហើយនិងដែលអាចប្តូរជាសាច់ប្រាក់ដែលកំណត់បាន និងមានហានិភ័យតិចតួចលើការផ្លាស់ប្តូរតម្លៃ។

២.៣.៣ សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា (“ធនាគារជាតិនៃកម្ពុជា”)

ដើមទុនធានារ៉ាប់រងលើការដាក់ប្រាក់ និងសមតុល្យប្រាក់បម្រុងត្រូវបានរក្សាទុកជាមួយធនាគារជាតិនៃកម្ពុជា ស្របតាមច្បាប់កម្ពុជាស្តីពីគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុដែលបានកំណត់គិតជាភាគរយនៃដើមទុនអប្បបរមានិងប្រាក់បញ្ញើសរុបពីអតិថិជនរៀងៗខ្លួន។ គណនីនេះក៏រាប់បញ្ចូលទាំងគណនីចរន្តដែលបានបង់តាមការចំណាយនិងប្រាក់តម្កល់រយៈពេលការប្រាក់ផងដែរ។

២.៣.៤ សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត

សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ត្រូវបានគិតតាមតម្លៃកាត់ចំណាយតិចជាងមុនសម្រាប់ចំនួនទឹកប្រាក់ដែលមិនអាចផ្តួចផ្តង់បាន។

២.៣.៥ ឥណទានអតិថិជន

ប្រាក់កម្ចីដល់អតិថិជនត្រូវបានវាស់វែងដោយថ្លៃរំលស់។ ដំបូងពួកគេត្រូវបានវាស់វែងតាមតម្លៃជាក់ស្តែងបូកនឹងថ្លៃចំណាយប្រតិបត្តិការផ្ទាល់កើនឡើងជាបន្តបន្ទាប់ហើយតាមការចំណាយរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រកបដោយប្រសិទ្ធភាព។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៣.៦ អចលកម្ម និងហត្ថបករណ៍

អចលកម្ម និងហត្ថបករណ៍ ត្រូវបានកត់ត្រាតាមតម្លៃដើមដោយដករំលស់បង្គរ និងការខាតបង់ពីឱនភាពតម្លៃបង្គរប្រសិនបើមាន។ ថ្លៃដើមនៃទ្រព្យសម្បត្តិ និងសម្ភារៈបរិក្ខារមានថ្លៃទិញរបស់វានិងថ្លៃដើមដែលអាចបញ្ជាក់បានដោយផ្ទាល់ ក្នុងការនាំយកទ្រព្យនោះទៅលក្ខខណ្ឌការងារ និងទីតាំងរបស់ខ្លួនសម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។ នៅពេលដែលធាតុនៃអចលកម្មរួមបញ្ចូលនូវ សមាសធាតុសំខាន់ៗ ដែលមានអាយុកាលកំណត់ប្រើប្រាស់ខុសៗគ្នា អចលទ្រព្យទាំងនោះត្រូវបានចាត់ទុកជាធាតុផ្សេងគ្នានៃអចលទ្រព្យ និងហត្ថបករណ៍។

ការចំណាយបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងធាតុណាមួយនៃអចលកម្ម និងហត្ថបករណ៍ដែលបានទទួលស្គាល់រួចមកហើយ នឹងត្រូវបូកបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យសកម្មនោះ ប្រសិនបើអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតអាចនឹងកើតឡើង ដែលលើសពីប្រតិបត្តិការដើម ស្តង់ដារការអនុវត្តនៃទ្រព្យសកម្មដែលកំពុងមានអាចនឹងហូរចូលទៅក្នុងធនាគារ។ រាល់ការចំណាយបន្តបន្ទាប់ផ្សេងទៀត ត្រូវបានទទួលស្គាល់ជាបន្ទុកចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

ការចំណេញ ឬ ខាតកើតចេញពីការលក់ប្រើ ឬការលក់ចេញនៃអចលកម្ម និងហត្ថបករណ៍ណាមួយត្រូវបានកំណត់ដោយភាពលម្អៀងរវាងប្រាក់ចំណូលសុទ្ធជាន់ស្ថានពីការលក់ និងតម្លៃយោងនៃទ្រព្យសកម្មនោះ ហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញនាថ្ងៃលក់ប្រើ ឬ លក់ចេញ។

ការរំលស់ ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ចេញទៅលើអាយុកាលប៉ាន់ស្មានរៀងៗខ្លួននៃទ្រព្យសកម្មទាំងនេះដែលមានដូចខាងក្រោម៖

	ឆ្នាំ
ការកែលម្អអគារ	15
ឧបករណ៍ការិយាល័យ	4
សង្ហារឹម និងគ្រឿងបំពាក់	4 ទៅ 5
យានយន្ត	4 ទៅ 5

អចលកម្ម និងហត្ថបករណ៍ដែលបានរំលស់អស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលអចលកម្ម និងហត្ថបករណ៍ទាំងនោះត្រូវបានលក់ ឬ លុបបំបាត់ចោល។

ប្រសិនបើ មានការចង្អុលបង្ហាញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៃអត្រារំលោះ អាយុកាលកំណត់ ឬតម្លៃសំណល់នៃទ្រព្យនោះការរំលោះនៃទ្រព្យនោះត្រូវបានកែលម្អជាថ្មីដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។

២.៣.៧ ទ្រព្យអរូបី

ទ្រព្យអរូបីរួមមានកម្មវិធីកុំព្យូទ័រនិងអាជ្ញាប័ណ្ណហើយត្រូវបានបញ្ជាក់តាមតម្លៃដើមដករំលស់បង្គរ និងអ៊ីមភែរមិនខាតបង់ប្រសិនបើមាន។

ការចំណាយជាបន្តបន្ទាប់លើកម្មវិធីកុំព្យូទ័រ និងអាជ្ញាប័ណ្ណត្រូវបានធ្វើមូលធនកម្មតែនៅពេលវាបង្កើនផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដែលត្រូវបានបញ្ចូលនៅក្នុងទ្រព្យសកម្មជាក់លាក់ដែលវាទាក់ទង។ រាល់ការចំណាយផ្សេងទៀតត្រូវបានចំណាយដូចដែលបានកើតឡើង។

កម្មវិធីកុំព្យូទ័រ និងអាជ្ញាប័ណ្ណត្រូវបានធ្វើរំលស់ដោយផ្អែកតាមវិធីសាស្ត្ររំលស់ចេញលើប្រាក់ចំណេញឬខាតបង់លើអាយុកាល ដែលបានប៉ាន់ស្មានចាប់ពីកាលបរិច្ឆេទដែលអាចប្រើបាន។ ថ្លៃដើមកម្មវិធីកុំព្យូទ័រត្រូវបានគេរំលស់អាយុកាលដែលរំពឹងទុកពី 4 ទៅ 5 ឆ្នាំ។

វិធីរំលស់ អាយុកាលកំណត់ប្រើប្រាស់ និងតម្លៃសំណល់ត្រូវបានពិនិត្យឡើងវិញនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗនិងកែសំរួលប្រសិនបើសមរម្យ។

២.៣.៨ ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃថាតើកិច្ចសន្យាមាន ឬ មិនមានភតិសន្យា។

កិច្ចសន្យាជួល ឬ មានកិច្ចសន្យាជួល ប្រសិនបើកិច្ចសន្យាមានសិទ្ធិគ្រប់គ្រងលើការប្រើប្រាស់ទ្រព្យសកម្មដែលបានកំណត់ក្នុងរយៈពេលកំណត់ជាថ្មីនឹងការពិចារណា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៣.៨ ភតិសន្យា (តពិទំព័រមុន)

ដើម្បីវាយតម្លៃ ថាតើកិច្ចសន្យាមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលបានកំណត់ ធនាគារវាយតម្លៃថាតើ៖

- កិច្ចសន្យាពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យដែលបានកំណត់ - នេះអាចត្រូវបានបញ្ជាក់ច្បាស់ ឬ ច្បាស់លាស់ ហើយគួរតែមានភាពខុសគ្នាជាប្រយោជន៍ ឬ តំណាងឱ្យសមត្ថភាពទាំងអស់នៃទ្រព្យសកម្មដែលមានលក្ខណៈរូបវន្ត។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិជំនួសក្នុងរយៈពេលនៃការប្រើប្រាស់ បន្ទាប់មកទ្រព្យសកម្មមិនត្រូវបានកំណត់ទេ។
- ធនាគារមានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនពីការប្រើប្រាស់ទ្រព្យសកម្មក្នុងកំឡុងពេលប្រើប្រាស់ និង
- ធនាគារមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មដោយផ្ទាល់។ ធនាគារមានសិទ្ធិនៅពេលដែលខ្លួនធ្វើការសម្រេចចិត្ត ដែលពាក់ព័ន្ធបំផុតក្នុងការផ្លាស់ប្តូររបៀប និងគោលបំណងសម្រាប់ទ្រព្យសកម្មដែលត្រូវបានប្រើប្រាស់។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និងសម្រាប់គោលបំណងនៃទ្រព្យត្រូវបានប្រើប្រាស់ត្រូវបានកំណត់ទុកជាមុន ធនាគារមានសិទ្ធិដឹកនាំការប្រើប្រាស់ទ្រព្យសកម្មដោយផ្ទាល់ប្រសិនបើធនាគារមានសិទ្ធិធ្វើប្រតិបត្តិការទ្រព្យសកម្ម ឬ
- ធនាគារបានចន្លោះទ្រព្យសកម្មតាមរបៀបដែលកំណត់ទុកជាមុនរៀប និងសម្រាប់គោលបំណងអ្វីដែលនឹងត្រូវប្រើប្រាស់។

គោលការណ៍នេះត្រូវបានអនុវត្តចំពោះកិច្ចសន្យាដែលបានបញ្ចូល ឬ ផ្លាស់ប្តូរនៅក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។

នៅពេលចាប់ផ្តើម ឬ វាយតម្លៃឡើងវិញនូវកិច្ចសន្យាដែលមានសមាសធាតុភតិសន្យា និងមិនមែនភតិសន្យា ធនាគារបែងចែកការពិចារណានៅក្នុងកិច្ចសន្យាចំពោះសមាសធាតុភតិសន្យានីមួយៗ និងសមាសធាតុផ្សំ ដែលមិនមែនជាភតិសន្យានៅលើមូលដ្ឋាននៃតម្លៃដាច់ដោយឡែករបស់ពួកគេ។

ភតិសន្យាដែលធនាគារជាអ្នកជួល

ការរៀបចំមួយបានបង្ហាញពីសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មប្រសិនបើមួយត្រូវបានបំពេញតាម៖

- អ្នកទិញមានសមត្ថភាពឬសិទ្ធិក្នុងការដំណើរការទ្រព្យសកម្មខណៈពេលដែលទទួលបានឬគ្រប់គ្រងលើសពីបរិមាណមិនសំខាន់នៃលទ្ធផល។
- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រងសិទ្ធិប្រើប្រាស់រូបវន្តក្នុងកំឡុងពេលទទួលបានឬគ្រប់គ្រងលើសពីបរិមាណដែលមិនសំខាន់។ ឬ
- អង្គហេតុ និងកាលៈទេសៈបានបង្ហាញថាវាជាការដាច់ឆ្ងាយដែលភាគីផ្សេងទៀត នឹងទទួលបានច្រើនជាងបរិមាណដែលមិនសំខាន់ ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នផលទេហើយស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្នក្នុងមួយឯកតានៃលទ្ធផល។

ធនាគារទទួលស្គាល់នូវសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យានៅកាលបរិច្ឆេទចាប់ផ្តើមជួល។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មត្រូវបានគណនាលើកដំបូងដោយផ្ទៃដើម ដែលរួមបញ្ចូលចំនួនទឹកប្រាក់ដំបូងនៃបំណុលភតិសន្យាដែលត្រូវបានកែតម្រូវសម្រាប់ការទូទាត់ភតិសន្យា ដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើមបូករួមនឹងផ្ទៃដើមដំបូងដែលបានកើតឡើង និងការប៉ាន់ប្រមាណនៃចំណាយដើម្បីរុះរើនិងដកចេញ ទ្រព្យសកម្ម ឬ ដើម្បីស្តារឡើងវិញនូវទ្រព្យសកម្ម ឬ ទីតាំងដែលមានទីតាំងស្ថិតនៅតិចជាងការលើកទឹកចិត្តដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មដែលត្រូវប្រើ ត្រូវបានរំលស់ជាបន្តបន្ទាប់ដោយប្រើវិធីសាស្ត្ររំលស់ថេរចាប់ពីកាលបរិច្ឆេទចាប់ផ្តើមរហូតដល់ចុងបញ្ចប់នៃអាយុកាលសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬចុងបញ្ចប់នៃរយៈពេលជួល។ លើសពីនេះទៀតទ្រព្យសកម្មនៃការប្រើប្រាស់ត្រូវបានកាត់បន្ថយជាទៀងទាត់ដោយការខាតបង់លើអ៊ីមតែមិនមែន ហើយត្រូវបានកែតម្រូវសម្រាប់ការវាស់វែងជាក់លាក់នៃបំណុលភតិសន្យា។

ការប៉ាន់ស្មានអាយុកាលកំណត់ប្រើប្រាស់នៃអគារនិងសាខាការិយាល័យសម្រាប់រយៈពេលបច្ចុប្បន្នគឺ 1-10 ឆ្នាំ ហើយទំហំអេធីអិមសម្រាប់រយៈពេលនោះគឺ 2 - 4 ឆ្នាំ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៣.៨ ភតិសន្យា (តពិទំព័រមុន)

បំណុលភតិសន្យា

បំណុលភតិសន្យាត្រូវបានគណនាលើកដំបូងនៅតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យា ដែលមិនត្រូវបានបង់នៅកាលបរិច្ឆេទចាប់ផ្តើម ការបញ្ចុះតម្លៃដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬប្រសិនបើអត្រានេះមិនអាចត្រូវបានកំណត់រួចរាល់ទៅនឹងការកើនឡើងនៃអត្រាកម្ចីរបស់អ្នកជួល។ ជាទូទៅធនាគារប្រើអត្រាប្រាក់កម្ចីបន្ថែមរបស់ខ្លួនជាអត្រាបញ្ចុះតម្លៃ។

ការទូទាត់ភតិសន្យាដែលមាននៅក្នុងការគណនានៃបំណុលភតិសន្យារួមមាន៖

- ការទូទាត់ចេញរួមទាំងការទូទាត់ដែលអាចថេរ
- ការទូទាត់ភតិសន្យាអចេរដែលរឹងផ្អែកលើលិខិតក្រម ឬ អត្រាមួយដែលត្រូវបានវាស់វែងដំបូងដោយប្រើលិខិតក្រមឬអត្រានៅកាលបរិច្ឆេទចាប់ផ្តើម។
- ចំនួនទឹកប្រាក់ដែលរឹងថាជាត្រូវបង់ក្រោមការធានាតម្លៃនៅសល់។ និង
- ថ្លៃលំហាត់ប្រាក់ដែលស្ថិតក្រោមជម្រើសនៃការទិញដែលធនាគារមានភាពប្រាកដ

ក្នុងការអនុវត្តន៍ ការជួលជួលក្នុងរយៈពេលបន្តជាថ្មីប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការប្រើជម្រើសបន្ថែម និងការពិន័យសម្រាប់ការបញ្ចប់កិច្ចសន្យាជួលលើកលែងតែធនាគារមានហេតុផលសមរម្យ មិនឱ្យបញ្ចប់នៅដើម។

បំណុលភតិសន្យាត្រូវបានវាស់វែងដោយថ្លៃដើមរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ វាត្រូវបានគណនាឡើងវិញនៅពេលមានការផ្លាស់ប្តូររយៈពេលជួលការផ្លាស់ប្តូរ ការវាយតម្លៃនៃជម្រើសក្នុងការទិញទ្រព្យសកម្មមូលដ្ឋាន ការផ្លាស់ប្តូរ ការទូទាត់ប្រាក់ជួលនៅពេលអនាគតកើតឡើងពីការផ្លាស់ប្តូរសន្ទស្សន៍ ឬអត្រាប្រសិទ្ធភាពមានការផ្លាស់ប្តូរការប៉ាន់ប្រមាណរបស់ធនាគារលើចំនួនទឹកប្រាក់ដែលរឹងថាជាត្រូវបង់ក្រោមការធានាតម្លៃនៅសល់។

នៅពេលដែលបំណុលភតិសន្យា ត្រូវបានគណនាតាមវិធីនេះការកែតម្រូវដែលត្រូវបានធ្វើឡើងចំពោះចំនួនទឹកប្រាក់ដែលបានដាក់នៃសិទ្ធិប្រើប្រាស់ឬត្រូវបានកក់ក្នុងប្រាក់ចំណេញ និងខាត ប្រសិនបើចំនួនទឹកប្រាក់ដែលបានកាន់កាប់នៃទ្រព្យសកម្មប្រើប្រាស់ត្រឹមត្រូវត្រូវបានកាត់បន្ថយឱ្យស្មើស្មូន។

ការជួលរយៈពេលខ្លីនិងការជួលទ្រព្យសកម្មមានតម្លៃទាប

ធនាគារបានជ្រើសរើសមិនទទួលស្គាល់ទ្រព្យសកម្មដែលអាចប្រើបាន និងបំណុលជួលសម្រាប់ការជួល ពេលខ្លីជួល (ឧទាហរណ៍ការជួលទាំងនោះដែលមានរយៈពេលជួលរយៈពេល 12 ខែឬតិចជាងគិតចាប់ពីថ្ងៃចាប់ផ្តើមនិងមិនមានជម្រើសទិញ) វាក៏អនុវត្តការជួលនៃការលើកលែងការទទួលស្គាល់ទ្រព្យសកម្មដែលមានតម្លៃទាប ចំពោះការជួលឧបករណ៍ការិយាល័យដែលត្រូវបានគេចាត់ទុកថាមានតម្លៃទាប។ ការទូទាត់ការជួលលើការជួលរយៈពេលខ្លីនិងការជួលទ្រព្យសកម្មដែលមានតម្លៃទាបត្រូវបានទទួលស្គាល់ថាជាការចំណាយផ្អែកលើមូលដ្ឋានត្រង់ក្នុងរយៈពេលជួល។

២.៣.៩ ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាទៅតាមតម្លៃដែលរឹងទុកថាជាត្រូវប្រមូលមកវិញបាន។ ការប៉ាន់ស្មានត្រូវធ្វើឡើងសម្រាប់បំណុលជាប់សង្ស័យដោយផ្អែកលើ ការត្រួតពិនិត្យលើសមតុល្យដែលនៅសល់ទាំងអស់ នាកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

អ៊ីមតែរមិននៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នៅកាលបរិច្ឆេទនៃរបាយការណ៍និមួយៗ ធនាគារវាយតម្លៃថាតើមានការបង្ហាញថាទ្រព្យសកម្មអាចនឹងចុះខ្សោយដែរឬទេ។ ប្រសិនបើមានការចង្អុលបង្ហាញណាមួយមានឬនៅពេលដែលការធ្វើតេស្តភាពអន់ថយប្រចាំឆ្នាំសម្រាប់ទ្រព្យសកម្ម ត្រូវបានធនាគារធ្វើការប៉ាន់ស្មានចំនួនដែលអាចប្រមូលបានមកវិញនៃទ្រព្យសកម្ម។ ចំនួនទឹកប្រាក់ដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្មខ្ពស់ជាងថ្លៃដើមនៃទ្រព្យសកម្មឬតម្លៃ CGU ចំណាយតិចក្នុងការលក់និងតម្លៃនៃការប្រើប្រាស់។ នៅពេលដែលចំនួនទឹកប្រាក់នៃទ្រព្យសកម្មឬ CGU មានចំនួនលើសពីចំនួនដែលអាចប្រមូលមកវិញបាននោះទ្រព្យនោះត្រូវបានគេចាត់ទុកថាមានភាពខ្សោយហើយត្រូវបានសរសេរជាចំនួនទឹកប្រាក់ដែលអាចប្រមូលបាន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៣.៩ ទ្រព្យសកម្មផ្សេងៗ (តពិទំព័រមុន)

អ៊ីម៉ែរមិននៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (តពិទំព័រមុន)

ក្នុងការវាយតម្លៃតម្លៃក្នុងការប្រើប្រាស់ លំហូរសាច់ប្រាក់នាពេលអនាគតដែលត្រូវបានប៉ាន់ប្រមាណត្រូវបានបញ្ចុះចំពោះតម្លៃបច្ចុប្បន្នរបស់ពួកគេដោយប្រើអត្រាបញ្ចុះតម្លៃពន្ធមុន ដែលឆ្លុះបញ្ចាំងពីការវាយតម្លៃផ្សេងៗបច្ចុប្បន្ននៃតម្លៃពេលវេលា នៃប្រាក់ និងហានិភ័យជាក់លាក់ចំពោះទ្រព្យសកម្ម។ ក្នុងការកំណត់តម្លៃទាបនៃការចំណាយតិចជាងមុនក្នុងការលក់ដូរដែលវាយតម្លៃសមស្របត្រូវបានប្រើ។ ការគណនាទាំងនេះ ត្រូវបានបញ្ជាក់ដោយគុណតម្លៃការដកស្រង់តម្លៃភាគហ៊ុនសម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានជួញដូរជាសាធារណៈ ឬសូចនាករតម្លៃសមរម្យដែលមានផ្សេងទៀត។

ចំពោះទ្រព្យសកម្ម (មិនរាប់បញ្ចូលសុច្ឆន្ទៈ), ការវាយតម្លៃត្រូវបានធ្វើឡើងនៅកាលបរិច្ឆេទនៃការវាយការណ៍នីមួយៗ ថាមានការចង្អុលបង្ហាញណាមួយដែលបានបង្ហាញថាការខាតបង់លើខ្លួនភាពនៃតម្លៃអាចលែងមានឬអាចថយចុះ។ ប្រសិនបើមានការបង្ហាញបែបនេះធនាគារបានប្រមាណចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញនៃទ្រព្យសកម្មឬ CGU។ ការខាតបង់លើខ្លួនភាព ត្រូវបានទទួលស្គាល់ បញ្ហាសមកវិញប្រសិនបើមានការសន្មត ត្រូវបានប្រើដើម្បីកំណត់ចំនួន អាចប្រមូលបានមកវិញចាប់តាំងពីការខាតបង់ខ្លួនភាព ចុងក្រោយត្រូវបានទទួលស្គាល់។ ការដាក់បញ្ហាសត្រូវបានកំណត់ មិនលើសពីចំនួនដែលអាចប្រមូលមកវិញបានទេហើយក៏មិនលើសពីចំនួនតម្លៃដែលត្រូវបានកំណត់សុទ្ធពីលសំណុំមានការខាតបង់លើខ្លួនភាពត្រូវបានទទួលស្គាល់ឆ្នាំមុន។ ការបញ្ហាសបែបនេះត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ប្រាក់ចំណេញឬខាត។

២.៣.១០ ការដាក់បញ្ជាក់បញ្ជីពីស្ថាប័នហិរញ្ញវត្ថុនិងអតិថិជនដទៃទៀត

ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតនិងអតិថិជនត្រូវបានបញ្ជាក់តាមតម្លៃនៃការដាក់។

២.៣.១១ អត្ថប្រយោជន៍និយោជិត

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MoLVT) បានចេញស្វ័យប្រកាសលេខ 443 ចុះថ្ងៃទី 21 ខែកញ្ញា ឆ្នាំ2018 ស្តីពីការស្តីពីការអនុវត្តការទូទាត់ប្រាក់អតិថិជនក្នុងការបង្កើនប្រាក់ចំណូលរបស់ធនាគារសម្រាប់ឆ្នាំ 2018។ ប្រកាសនេះតម្រូវឱ្យមានប្រាក់អតិថិជនអតិថិជន (ស្មើនឹងប្រាក់ចំណូលមុនពេលចេញសេចក្តីប្រកាស) ស្មើនឹងដប់ប្រាំថ្ងៃក្នុងមួយឆ្នាំនៃប្រាក់ឈ្នួលរបស់និយោជិតដែលត្រូវផ្តល់ឱ្យពួកគេដូចខាងក្រោម៖

- ស្មើនឹង 7 ថ្ងៃកន្លះនឹងបង់នៅខែមិថុនាឆ្នាំ
- ស្មើនឹង 7 ថ្ងៃកន្លះនឹងបង់នៅខែធ្នូ ក្នុងឆ្នាំ

២.៣.១២ ទុនបម្រុងបទប្បញ្ញត្តិ

ទុនបម្រុងបទប្បញ្ញត្តិ ត្រូវបានបង្កើតឡើងសម្រាប់គម្លាតនៃសំវិធានធន រវាង ELC អនុលោមតាម CIFRS 9 និងសំវិធានធនបទប្បញ្ញត្តិស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ 7-017-344 ចុះថ្ងៃទី1 ខែធ្នូ ឆ្នាំ2017 និង សាកលលេខ ៧7-018-001 ស.រ.ឆ.ណ ចុះថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2018 ស្តីពី ការបែងចែកហានិភ័យឥណទាន និងសំវិធានធនលើអ៊ីម៉ែរមិន សម្រាប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ។

សំវិធានធនបទប្បញ្ញត្តិតម្រូវឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុចាត់ចំណាត់ថ្នាក់សម្ពាធឥណទានរបស់ពួកគេជាប្រាំថ្នាក់ និងផ្តល់សំវិធានធនទូទៅ និងជាក់លាក់ដោយផ្អែកលើចំណាត់ថ្នាក់ឥណទានដែលបានលាតត្រដាងដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	សំវិធានធន
ឥណទានធម្មតា	0 to 14 ថ្ងៃ (រយៈពេលខ្លី)	1%
	0 to 29 ថ្ងៃ (រយៈពេលវែង)	
ឥណទានឃ្នាំមើល	15 ថ្ងៃ to 30 ថ្ងៃ (រយៈពេលខ្លី)	3%
	30 ថ្ងៃ to 89 ថ្ងៃ (រយៈពេលវែង)	
ឥណទានក្រោមស្តង់ដារ	31 ថ្ងៃ to 60 ថ្ងៃ (រយៈពេលខ្លី)	20%
	90 ថ្ងៃ to 179 ថ្ងៃ (រយៈពេលវែង)	
ឥណទានជាប់សង្ស័យ	61 ថ្ងៃ to 90 ថ្ងៃ (រយៈពេលខ្លី)	50%
	180 ថ្ងៃ to 359 ថ្ងៃ (រយៈពេលវែង)	
ឥណទានបាត់បង់	ពី 91 ថ្ងៃ (រយៈពេលខ្លី) លើសពី 360ថ្ងៃ (រយៈពេលវែង)	100%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៣.១២ ទុនបម្រុងបទប្បញ្ញត្តិ (តពិទំព័រមុន)

ធនាគារត្រូវប្រៀបធៀបសិទ្ធិធនដែលអនុលោមតាមស្តង់ដារ CIFRS 9 និង សិទ្ធិធនដែលអនុលោមតាមបទប្បញ្ញត្តិ ៖

- (i) ក្នុងករណីសិទ្ធិធនបទប្បញ្ញត្តិ ទាបជាងសិទ្ធិធនដែលបានគណនាអនុលោមតាម CIFRS 9 ធនាគារនឹងកត់ត្រានូវសិទ្ធិធនដែលបានគណនាស្របតាម CIFRS 9 និង
- (ii) ក្នុងករណីដែលសិទ្ធិធនបទប្បញ្ញត្តិ ខ្ពស់ជាងសិទ្ធិធនដែលបានគណនាអនុលោមតាម CIFRS 9 ធនាគារនឹងកត់ត្រានូវសិទ្ធិធនដែលបានគណនាស្របតាម CIFRS 9 និងផ្ទេរភាពលម្អៀងពីគណនីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង់ទៅជា ទុនបម្រុងបទប្បញ្ញត្តិ នៅក្នុងមូលធនភាគហ៊ុននៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

២.៣.១៣ ការទទួលស្គាល់ចំណូល

ចំណូល / ចំណាយការប្រាក់សុទ្ធ

(i) អត្រាការប្រាក់មានប្រសិទ្ធភាព

ប្រាក់ចំណូលការប្រាក់ត្រូវបានកត់ត្រាដោយប្រើវិធីសាស្ត្រ EIR សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ដែលត្រូវបានវាស់ដោយចំណាយរំលស់។ ការចំណាយលើការប្រាក់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រ EIR សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ដែលត្រូវបានគិតតាមថ្លៃរំលស់។ EIR គឺជាអត្រាមួយដែលមានការបញ្ចុះតម្លៃពិតប្រាកដដែលបានប៉ាន់ស្មានពីចំណូលពីសាច់ប្រាក់នាពេលអនាគតតាមរយៈអាយុកាលដែលរំពឹងទុកនៃទ្រព្យសកម្ម ឬបំណុល ឬនៅពេលដែលសមស្របរយៈពេលខ្លីជាងទៅនឹងចំនួនឥវ៉ាន់សរុបនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

EIR (ថ្លៃរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ) ត្រូវបានគណនាដោយគិតគូរលើថ្លៃដើមប្រតិបត្តិការនិងការបញ្ចុះតម្លៃ ឬបុព្វលាភណាមួយលើការទិញទ្រព្យសកម្មហិរញ្ញវត្ថុដូចជាថ្លៃ និងថ្លៃដើមដែលជាផ្នែកសំខាន់មួយនៃ EIR។ ធនាគារទទួលស្គាល់ចំណូលការប្រាក់ដោយប្រើអត្រានៃការត្រឡប់មកវិញ ដែលតំណាងឱ្យការប៉ាន់ស្មានល្អបំផុត នៃអត្រាថេរនៃប្រាក់ចំណេញលើអាយុកាលរំពឹងទុកនៃប្រាក់កម្ចី។ ដូច្នេះការគណនា EIR ក៏ត្រូវគិតគូរពីផលប៉ះពាល់នៃអត្រាការប្រាក់ខុសៗគ្នា ដែលអាចត្រូវបានគិតនៅដំណាក់កាលផ្សេងៗ នៃអាយុកាលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងលក្ខណៈផ្សេងទៀតនៃវដ្តជីវិតផលិតផល (រាប់បញ្ចូលទាំងការទូទាត់ជាមុនការប្រាក់ពិន័យនិងការគិតថ្លៃ) ។

(ii) ការប្រាក់និងចំណូល / ចំណាយប្រហាក់ប្រហែល

ចំណូលការប្រាក់សុទ្ធមានចំណូលការប្រាក់ និងចំណាយការប្រាក់ដែលបានគណនាដោយប្រើទាំងវិធីសាស្ត្រការប្រាក់ប្រកបដោយប្រសិទ្ធភាពនិងវិធីសាស្ត្រផ្សេងទៀត។ ទាំងនេះត្រូវបានបង្ហាញដាច់ដោយឡែកនៃរបាយការណ៍ប្រាក់ចំណូលសម្រាប់ទាំងចំណូលការប្រាក់និងចំណាយការប្រាក់ដើម្បីផ្តល់ព័ត៌មានស៊ីមេទ្រីនិងប្រៀបធៀប។

ធនាគារ គណនាចំណូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុគិតពីឥណទាន-អ៊ីមតែដោយប្រើប្រាស់ EIR ចំពោះតម្លៃយោងសរុបនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុគ្រប់គ្រងជាឥណទាន-អ៊ីមតែ(ដូចមានចែងក្នុងកំណត់សំគាល់ 2.3.1.5) ដូច្នេះត្រូវបានចាត់ទុកថាជា "ដំណាក់កាលទី៣" ធនាគារនឹងគណនាចំណូលការប្រាក់ដោយអនុវត្ត EIR ទៅនឹងថ្លៃដើមដែលបានរំលោះនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុអាចជាសះស្បើយ ហើយលែងមានការចុះតម្លៃឥណទានវិញធនាគារក៏ប្តូរទៅគណនាចំណូលការប្រាក់តាមមូលដ្ឋានដុល។

ចំណូលកម្រៃនិងជើងសារ

ធនាគារកត់ត្រាចំណូលពីកម្រៃជើងសារនិងកម្រៃជើងសារពីសេវាកម្មផ្សេងៗគ្នា ដែលពួកគេផ្តល់ជូនអតិថិជន ដូចជាការផ្តល់សេវាផ្ទេរប្រាក់ប្តូរ រូបិយប័ណ្ណបរទេសកម្រៃសេវា និងកម្រៃជើងសារលើប្រាក់កម្ចីនិងប្រាក់ចំណូលកម្រៃផ្សេងទៀត ត្រូវបានទទួលស្គាល់ថាជាសេវាកម្មពាក់ព័ន្ធ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៣.១៤ ការទទួលស្គាល់ចំណាយ

ការចំណាយត្រូវបានទទួលស្គាល់ នៅពេលដែលអាចមានការចុះថយចុះនៃផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត ដែលទាក់ទងទៅនឹងការចុះថយចុះនៃទ្រព្យសកម្ម ឬ ការកើនឡើងនូវទ្រព្យអកម្ម បានកើតឡើងហើយការចុះថយចុះនៃអត្ថប្រយោជន៍សេដ្ឋកិច្ចអាចត្រូវបានវាស់វែងបាន។ ការចំណាយដែលអាចកើតឡើងក្នុងសកម្មភាពធម្មតារបស់ធនាគារមានចំណាយប្រតិបត្តិការលើប្រតិបត្តិការរបស់ធនាគារ។ ការចំណាយត្រូវបានទទួលស្គាល់ថាជា៖

- (ក) ថ្លៃចំណាយ និងកំរៃជើងសារ ត្រូវបានគិតទៅលើរបាយការណ៍ប្រាក់ចំណេញ ឬខាតបង់ និងប្រាក់ចំណូលពេញលេញផ្សេងទៀត ទៀតនៅពេលចំណាយបានកើតឡើង។
- (ខ) ចំណាយប្រតិបត្តិការត្រូវបានទទួលស្គាល់ដោយផ្អែកលើបង្ក។

២.៣.១៥ សម្ព័ន្ធភាព

ភាគីទាំងឡាយបានចាត់ទុកថាជាសម្ព័ន្ធភាព ប្រសិនបើធនាគារមានលទ្ធភាពគ្រប់គ្រងផ្ទាល់ ឬ ប្រយោល លើភាគីផ្សេងទៀត ឬមានឥទ្ធិពលសារវន្តក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬ ជួយមកវិញ ប្រសិនបើធនាគារនិងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬ ក៏ក្រោមឥទ្ធិពលជាសារវន្តរួម។ សម្ព័ន្ធភាពអាចជាប្រព័ន្ធបុគ្គល ឬ នីតិបុគ្គល ហើយក៏បានរួមបញ្ចូលទាំងបុគ្គលជិតស្និទ្ធនៅក្នុងសមាជិកសម្ព័ន្ធភាពផងដែរ។ សម្ព័ន្ធភាពដែលមានចែងក្នុងមាត្រា 49 និងមាត្រា 50 នៃច្បាប់កម្ពុជាស្តីពីស្ថាប័នធនាគារនិងហិរញ្ញវត្ថុរួមមានដូចខាងក្រោម៖

- (ក) បុគ្គលណាដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោលយ៉ាងហោចណាស់ដប់ភាគរយ (10%) នៃដើមទុនឬសិទ្ធិបោះឆ្នោត។
- (ខ) ក្រុមហ៊ុនណាមួយដែលធនាគារកាន់កាប់ដោយផ្ទាល់ឬដោយប្រយោលយ៉ាងហោចណាស់ 10 ភាគរយនៃដើមទុនឬសិទ្ធិបោះឆ្នោត។
- (គ) បុគ្គលណាក៏ដោយដែលចូលរួមក្នុងការគ្រប់គ្រងដឹកនាំ ការគ្រប់គ្រងឬត្រួតពិនិត្យផ្ទៃក្នុង និង
- (ឃ) សវនករឯករាជ្យ។

២.៣.១៦ ពន្ធលើប្រាក់ចំណូល

ពន្ធក្នុងគ្រា

ពន្ធលើទ្រព្យសកម្ម និងទ្រព្យអកម្មក្នុងគ្រា និងមុនគ្រាត្រូវបានវាស់វែងតាមបរិមាណដែលរំពឹងថានឹងត្រូវបានប្រមូលមកវិញ ឬបង់ជូនអាជ្ញាធរពន្ធដារ។ អត្រាពន្ធនិងច្បាប់ពន្ធដែលត្រូវបានប្រើដើម្បីគណនាចំនួនទឹកប្រាក់ ត្រូវបានអនុវត្តតាមកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយប្រើវិធីសាស្ត្របំណុលនៃស្ថានភាពហិរញ្ញវត្ថុ នៃភាពខុសគ្នា បណ្តោះអាសន្ននាកាលបរិច្ឆេទនៃស្ថានភាពហិរញ្ញវត្ថុ រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងទ្រព្យអកម្ម និងតម្លៃយោងគណនេយ្យសម្រាប់គោលបំណងរបាយការណ៍ហិរញ្ញវត្ថុ។

ពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានទទួលស្គាល់រាល់ភាពខុសគ្នាបណ្តោះអាសន្នដែលអាចជាប់ពន្ធបានលើកលែងតែបំណុលពន្ធពន្យារដែលកើតឡើងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ឬទ្រព្យអកម្ម នៅក្នុងប្រតិបត្តិការ ដែលមាននៅពេលប្រតិបត្តិការមិនចំពោះដល់ប្រាក់ចំណេញគណនេយ្យនិងប្រាក់ចំណេញឬការខាតបង់អាករ។

ពន្ធពន្យារ លើទ្រព្យសកម្មត្រូវបានទទួលស្គាល់រាល់ភាពខុសគ្នាបណ្តោះអាសន្នដែលអាចដកបាននឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតដែលអាចប្រើប្រាស់បាន ដែលនៅពេលប្រតិបត្តិការមិនចំពោះដល់ប្រាក់ចំណេញគណនេយ្យឬក៏ពន្ធប្រាក់ចំណេញឬខាតបង់ដែរ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

២.៣.១៦ ពន្ធលើប្រាក់ចំណូល (តពិទំព័រមុន)

ពន្ធពន្យារ (តពិទំព័រមុន)

ទឹកប្រាក់យោងនៃពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានពិនិត្យដោយការបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនីមួយៗ និងត្រូវបានកាត់បន្ថយដល់ កម្រិតមួយដែលអាចនឹងមានប្រាក់ចំណូលជាប់ពន្ធគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យទទួលបានត្រលប់មកវិញនូវទ្រព្យសកម្មទាំងអស់។ ពន្ធពន្យារលើប្រាក់ ចំណូលមិនទទួលបានស្គាល់ឡើងវិញក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងត្រូវទទួលស្គាល់ក្នុងប្រាក់ចំណូលជាប់ពន្ធនាពេលអនាគតនឹងអនុញ្ញាតឲ្យទទួល ត្រលប់មកវិញសំរាប់ពន្ធពន្យារលើទ្រព្យសកម្ម។

ពន្ធពន្យារលើទ្រព្យសកម្ម និងទ្រព្យអកម្មត្រូវបានវាស់វែងតាមអត្រាពន្ធដែលរំពឹងថានឹងត្រូវអនុវត្តក្នុងរយៈពេលដែលទ្រព្យសកម្មនោះត្រូវបាន ទទួលស្គាល់ ឬទ្រព្យអកម្មនោះត្រូវបានទូទាត់ផ្អែកលើអត្រាពន្ធ (និងច្បាប់ពន្ធ) ដែលត្រូវបានអនុម័តឬត្រូវបានអនុវត្តជាធរមាននៅកាលបរិច្ឆេទ របាយការណ៍។

ពន្ធពន្យារលើទ្រព្យសកម្ម និងទ្រព្យអកម្មត្រូវបានទូទាត់សងនៅពេលមានសិទ្ធិសមស្របក្នុងការទូទាត់លើពន្ធពន្យារលើទ្រព្យសកម្មនិងទ្រព្យអកម្មក្នុងគ្រា របស់ខ្លួន ហើយវាជាចេតនារបស់ធនាគារក្នុងការទូទាត់មូលដ្ឋានសុទ្ធ។

២.៣.១៧ បំណុលជាប្រាក់បញ្ញើ

ក្នុងករណីដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ដែលលំហូរនៃផលប្រយោជន៍សេដ្ឋកិច្ចនឹងត្រូវទទួលបានឬចំនួនទឹកប្រាក់មិនអាចប៉ាន់ស្មានជាក់លាក់ បាននោះ កាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទេ ហើយត្រូវបានបង្ហាញថាជាបំណុលដែលអាចទទួលយកបានលើក លែងតែប្រាក់ប្រើលើតែលំហូរផលប្រយោជន៍សេដ្ឋកិច្ចមានភាពស្រពិចស្រពិល។ កាតព្វកិច្ចដែលអាចកើតមាន ដែលត្រូវបាននឹងត្រូវបានបញ្ជាក់ ដោយការកើតឡើងឬការមិនកើតឡើងនៃព្រឹត្តិ ការណ៍នាពេលអនាគតមួយចំនួនតែប៉ុណ្ណោះ ហើយវាក៏ត្រូវបានបង្ហាញថាជាបំណុលដែលមាន ទំនួលខុសត្រូវដរាបណាប្រាក់ប្រើលើតែលំហូរផលប្រយោជន៍សេដ្ឋកិច្ចមានភាពស្រពិចស្រពិល។

២.៤ ការប្រើប្រាស់នៃ CIFRSs លើកដំបូង

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គឺជារបាយការណ៍ដំបូងដែលធនាគារបានរៀបចំស្របតាម CIFRSs។ សម្រាប់រយៈពេលកន្លងមក និង រាប់បញ្ចូលទាំងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ធនាគារបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្រប តាមស្តង់ដារគណនេយ្យកម្ពុជា។

ដូច្នោះ ធនាគារបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុ នាកាលបរិច្ឆេទ និងសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៩អនុលោមតាម CIFRSs រួមជាមួយ តួលេខប្រៀបធៀបរបស់កាលបរិច្ឆេទ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដូចដែលបានពិពណ៌នានៅក្នុងគោលនយោបាយ គណនេយ្យសំខាន់ៗក្នុងកំណត់សម្គាល់លេខ 2.3។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារដំបូង នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទនៃ ការផ្លាស់ប្តូររបស់ធនាគារទៅ CIFRSs។ ការធ្វើនិយ័តកម្មចម្បង ដែលធ្វើឡើងដោយធនាគារក្នុងការរាយការណ៍ឡើងវិញនៃរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុរបស់ខ្លួនគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដែលជាកាលបរិច្ឆេទនៃការផ្លាស់ប្តូររបស់ធនាគារទៅ CIFRSs ។ កំណត់សំគាល់នេះពន្យល់អំពី និយ័តកម្មចម្បងដែលធ្វើឡើងដោយ ធនាគារក្នុងការរាយការណ៍ឡើងវិញ នៃរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដារគណនេយ្យកម្ពុជា រួមទាំង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ និងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តព័ន្ធព័ន្ធន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តព័ន្ធព័ន្ធន)

២.៤ ការប្រើប្រាស់នៃ CIFRSs លើកដំបូង (តព័ន្ធព័ន្ធន)

២.៤.១ ជម្រើសលើកលែងដែលបានអនុវត្ត

CIFRS 1 បានធ្វើការលើកលែងមួយចំនួនលើអ្នកអនុវត្តលើកដំបូង ពីការអនុវត្តន៍ឡើងវិញនូវតម្រូវការជាក់លាក់មួយចំនួន ស្ថិតក្រោម CIFRSs។ ធនាគារបានអនុវត្តការលើកលែងដូចខាងក្រោម៖

តម្លៃទីផ្សារ ឬ ការវាយតម្លៃឡើងវិញដោយចាត់ទុកជាថ្លៃដើម - អចលនកម្ម និងហត្ថបករណ៍

ធនាគារបានជ្រើសរើសការវាស់វែងទ្រព្យសកម្មបុគ្គល និង ឧបករណ៍ដែលបានប្រើ គោលការណ៍គណនេយ្យដែលទទួលស្គាល់ជាទូទៅដោយ (GAAP) មុនដែលអាចប្រៀបធៀបបានទៅនឹងថ្លៃដើមរបស់ស្របតាម CIFRSs នៅកាលបរិច្ឆេទផ្លាស់ប្តូរទៅ CIFRSs។

ភតិសន្យា

CIFRS 16 ណែនាំអំពីការធ្វើវិសោធនកម្មដែលចាំបាច់សម្រាប់ CIFRS 1 ដែលរួមបញ្ចូលជម្រើសសម្រាប់អ្នកអនុវត្តលើកដំបូងដើម្បីអនុវត្តនិយមន័យភតិសន្យាថ្មីចំពោះភតិសន្យាដែលមានស្រាប់ នៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរដោយផ្អែកលើអង្គហេតុ និង កាលៈទេសៈនាកាលបរិច្ឆេទនោះ។

ធនាគារ បានអនុវត្តការលើកលែងខាងលើ និងរក្សាការសន្និដ្ឋានដែលទទួលបានពីការវាយតម្លៃដែលបានធ្វើឡើងកាលពីពេលមុន ក្រោមស្តង់ដារគណនេយ្យកម្ពុជាសម្រាប់ការរៀបចំភតិសន្យាដែលមានស្រាប់។

ការលើកលែងមិនចាំបាច់ដទៃទៀតដែលស្ថិតក្រោម CIFRS 1 ដែលមិនត្រូវបានពិភាក្សានៅខាងលើនេះ គឺមិនសំខាន់ចំពោះធនាគារឡើយ។

២.៤.២ កាតព្វកិច្ចនៃការលើកលែង

ការប៉ាន់ស្មាន

ការប៉ាន់ស្មាននាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ និង នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គឺស្របគ្នានឹងការប៉ាន់ស្មានដែលមានកាលបរិច្ឆេទដូចគ្នាស្របតាមស្តង់ដារគណនេយ្យកម្ពុជាពីមុន។ ការប៉ាន់ស្មានដែលធនាគារប្រើប្រាស់ដើម្បីបង្ហាញចំនួនទឹកប្រាក់ទាំងនេះអនុលោមតាម CIFRSs និង ឆ្លុះបញ្ចាំងពីលក្ខខណ្ឌនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ កាលបរិច្ឆេទនៃការផ្លាស់ប្តូរទៅ CIFRSs និង នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

ការលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុ

អ្នកអនុវត្តន៍ CIFRSs ជាលើកដំបូង ត្រូវអនុវត្តការលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុអនុលោមតាម CIFRSs ដែលបានរំពឹងទុកសម្រាប់ប្រតិបត្តិការដែលកើតឡើងនា ឬ ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទដែលប្តូរទៅ CIFRSs។ ទោះយ៉ាងណា អង្គការមួយអាចអនុវត្តតម្រូវការលែងទទួលស្គាល់របស់ CIFRSs ពីកាលបរិច្ឆេទមុននៃការជ្រើសរើសរបស់អង្គការដែលបានផ្តល់ថាព័ត៌មាន ត្រូវបានទទួលបាននៅពេលគណនេយ្យដំបូងសម្រាប់ប្រតិបត្តិការទាំងនោះ។

ធនាគារបានអនុវត្តតាមតម្រូវការនៃការលែងទទួលស្គាល់របស់ CIFRSs ដែលរំពឹងទុកសម្រាប់ប្រតិបត្តិការដែលកើតឡើងនៅ ឬ ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។

តារាងផ្លូវផ្តង ជួរឈរពីរសម្រាប់រយៈពេលនីមួយៗ ក៏ដូចជាលទ្ធផលរបស់ CAS និង CIFRSs។ ជួរឈរ "ការធ្វើចំណាត់ថ្នាក់ឡើងវិញ" រួមមានការធ្វើចំណាត់ថ្នាក់និងចំនួនទឹកប្រាក់ឡើងវិញពីរបាយការណ៍ហិរញ្ញវត្ថុ CAS ទៅរបាយការណ៍ហិរញ្ញវត្ថុ CIFRS ។ ជួរឈរ "ការវាស់វែង" បង្ហាញពីផលប៉ះពាល់នៃការផ្លាស់ប្តូរការទទួលស្គាល់និងវាស់វែងដែលត្រូវបានតម្រូវដោយ CIFRS។

ការពន្យល់អំពីរបៀបនៃការផ្លាស់ប្តូរពី GAAP ពីមុន ទៅជា CIFRSs និង ការអនុវត្ត CIFRSs 9 និង CIFRS 15 បានជះឥទ្ធិពលដល់ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ និង ធនាគារ ក៏ដូចជាលទ្ធផលហិរញ្ញវត្ថុ និង លំហូរសាច់ប្រាក់ ត្រូវបានកំណត់នៅក្រោមសេចក្តីសង្ខេបនៃផលប៉ះពាល់ជាបរិមាណ និង កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ។

២.៤.៣ ផលប៉ះពាល់ហិរញ្ញវត្ថុនៃការអនុវត្តលើកដំបូងនៃ CIFRSs

តារាងផ្លូវផ្តងខាងក្រោមសង្ខេបផលប៉ះពាល់លើការអនុវត្តដំបូងរបស់ CIFRS ទៅលើស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងប្រាក់ចំណេញ ឬការខាតបង់របស់ធនាគារ និងប្រាក់ចំណូលពេញលេញផ្សេងទៀតសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៤ ការប្រើប្រាស់នៃ CIFRSs លើកដំបូង (តពិទំព័រមុន)

២.៤.៣ ផលប៉ះពាល់ហិរញ្ញវត្ថុនៃការអនុវត្តលើកដំបូងនៃ CIFRSs (តពិទំព័រមុន)

ក) ផលប៉ះពាល់លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនា ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ (កាលបរិច្ឆេទផ្លាស់ប្តូរទៅ CIFRSs)

	នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨			
	CAS ដុល្លារអាមេរិក	ផលប៉ះពាល់នៃការផ្លាស់ប្តូរទៅ CIFRSs		CIFRSs
		ការធ្វើចំណាត់ថ្នាក់ ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែង ឡើងវិញ ដុល្លារអាមេរិក	
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	7,561,582	-	-	7,561,582
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា	28,738,440	78	-	28,738,518
សមតុល្យជាមួយធនាគារផ្សេងៗ	11,476,405	5,255	-	11,481,660
ឧបករណ៍មូលធននៅ FVOCI	25,000	-	-	25,000
ឥណទានទៅអតិថិជន	116,307,617	4,364,280	(26,185,605)	94,486,292
ទ្រព្យសកម្មផ្សេងៗ	4,809,856	(4,369,613)	-	440,243
ទ្រព្យសកម្មនិងឧបករណ៍	1,447,853	-	-	1,447,853
សិទ្ធិប្រើប្រាស់ទ្រព្យ	-	-	1,851,141	1,851,141
ទ្រព្យសកម្មអរូបី	452,879	-	-	452,879
ពន្ធពន្យារលើទ្រព្យសកម្ម	367,567	-	5,237,120	5,604,687
ទ្រព្យសកម្មសរុប	171,187,199	-	(19,097,344)	152,089,855
ទ្រព្យអកម្មនិង មូលធនម្ចាស់ភាគហ៊ុន				
ទ្រព្យអកម្ម				
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត	34,954,124	138,747	-	35,092,871
ប្រាក់បញ្ញើពីអតិថិជន	90,310,945	1,484,837	-	91,795,782
បំណុលភតិសន្យា	-	-	1,851,141	1,851,141
បំណុលពន្ធលើប្រាក់ចំណេញ	579,466	-	-	579,466
ទ្រព្យអកម្មផ្សេងៗ	1,904,081	(1,623,584)	-	280,497
ទ្រព្យអកម្មសរុប	127,748,616	-	1,851,141	129,599,757
ម្ចាស់មូលធន				
ដើមទុនដែលត្រូវទូទាត់	38,000,000	-	-	38,000,000
ប្រាក់ចំណេញរក្សាទុក	5,438,583	-	(20,948,485)	(15,509,902)
ម្ចាស់មូលធនសរុប	43,438,583	-	(20,948,485)	22,490,098
ទ្រព្យអកម្មនិងម្ចាស់មូលធន	171,187,199	-	(19,097,344)	152,089,855

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់កម្ពុជា)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តំបន់កម្ពុជា)

២.៤ ការប្រើប្រាស់នៃ CIFRSs លើកដំបូង (តំបន់កម្ពុជា)

២.៤.៣ ផលប៉ះពាល់ហិរញ្ញវត្ថុនៃការអនុវត្តលើកដំបូងនៃ CIFRSs (តំបន់កម្ពុជា)

ខ) ផលប៉ះពាល់លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (ការិយបរិច្ឆេទចុងក្រោយតាម GAAP)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			
	CAS ដុល្លារអាមេរិក	ផលប៉ះពាល់នៃការផ្លាស់ប្តូរទៅ CIFRSs		CIFRSs
		ការធ្វើចំណាត់ថ្នាក់ ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែង ឡើងវិញ ដុល្លារអាមេរិក	
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	11,858,640	-	-	11,858,640
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា	26,360,321	94	-	26,360,415
សមតុល្យជាមួយធនាគារផ្សេងៗ	8,531,165	77,616	79,047	8,687,828
ឧបករណ៍មូលធននៅ FVOCI	25,000	-	-	25,000
ឥណទានទៅអតិថិជន	122,784,690	3,733,136	(7,800,104)	118,717,722
ទ្រព្យសកម្មផ្សេងៗ	4,377,168	(3,810,846)	-	566,322
ទ្រព្យសកម្មនិងឧបករណ៍	1,367,120	-	-	1,367,120
សិទ្ធិប្រើប្រាស់ទ្រព្យ	-	-	1,705,645	1,705,645
ទ្រព្យសកម្មអរូបី	595,413	-	-	595,413
ពន្ធពន្យារលើទ្រព្យសកម្ម	3,186,534	-	1,532,189	4,718,723
ទ្រព្យសកម្មសរុប	179,086,051	-	(4,483,223)	174,602,828
ទ្រព្យអកម្មនិង មូលធនម្ចាស់ភាគហ៊ុន				
ទ្រព្យអកម្ម				
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត	33,953,213	63,427	-	34,016,640
ប្រាក់បញ្ញើពីអតិថិជន	110,973,217	1,731,104	-	112,704,321
បំណុលគតិសន្យា	-	-	1,775,870	1,775,870
បំណុលពន្ធលើប្រាក់ចំណេញ	16,986	-	-	16,986
ទ្រព្យអកម្មផ្សេងៗ	2,377,737	(1,794,531)	(130,333)	452,873
ទ្រព្យអកម្មសរុប	147,321,153	-	1,645,537	148,966,690
ម្ចាស់មូលធន				
ដើមទុនដែលត្រូវទូទាត់	38,000,000	-	-	38,000,000
ប្រាក់ចំណេញរក្សាទុក	(6,235,102)	-	(6,128,760)	(12,363,862)
ម្ចាស់មូលធនសរុប	31,764,898	-	(6,128,760)	25,636,138
ទ្រព្យអកម្មនិងម្ចាស់មូលធន	179,086,051	-	(4,483,223)	174,602,828

សេចក្តីសង្ខេបនៃការធ្វើចំណាត់ថ្នាក់តារាងឡើងវិញនិងការកែសម្រួលគន្លឹះដែលជាលទ្ធផលនៃការផ្លាស់ប្តូរពី CAS ទៅ CIFRSs ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៤ ការប្រើប្រាស់នៃ CIFRSs លើកដំបូង (តពិទំព័រមុន)

២.៤.៣ ផលប៉ះពាល់លើរបាយការណ៍អនុវត្តលើកដំបូងនៃ CIFRSs (តពិទំព័រមុន)

ខ) ផលប៉ះពាល់លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (ការិយបរិច្ឆេទចុងក្រោយតាម GAAP) (តពិទំព័រមុន)

ទ្រព្យសកម្មហិរញ្ញវត្ថុនិងទ្រព្យអកម្មហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុ CIFRS 9 ដាក់ចេញនូវតម្រូវការសម្រាប់ការទទួលស្គាល់និងវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ ទ្រព្យអកម្មហិរញ្ញវត្ថុនិងកិច្ចសន្យា មួយចំនួនដើម្បីទិញឬលក់របស់ធាតុដែលមិនមែនជាហិរញ្ញវត្ថុ។ វាបានណែនាំអំពីការបាត់បង់ឥណទានដែលរំពឹងទុកថា (“ECL”) និងគំរូ គណនេយ្យការពារហានិភ័យទូទៅថ្មី។ ធនាគារបានអនុម័ត CIFRS 9 ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ 2018។

ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យដែលបណ្តាលមកពីការអនុម័ត CIFRS 9 ត្រូវបានអនុវត្តជាទូទៅដោយធនាគារនាពេលក្រោយ លើកលែងតែបានពិពណ៌នាដូចខាងក្រោម។

ការវាយតម្លៃខាងក្រោមត្រូវបានធ្វើឡើងដោយផ្អែកលើអង្គហេតុនិងកាលៈទេសៈដែលមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨៖

- ការប្តូរថ្នាក់កម្រិតខ្ពស់នៃម៉ូដែលអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាត់បន្ថយ។
- ការប្តូរថ្នាក់កម្រិត ថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានបង្កើតឱ្យមានលំហូរសាច់ប្រាក់ដែលជាការទូទាត់តែមួយមុខគត់ និងការប្រាក់ទៅលើចំនួនប្រាក់ដើមដែលនៅសល់

ផលប៉ះពាល់លើការអនុម័តCIFRS 9 រួមទាំងផលប៉ះពាល់ពន្ធត្រូវបានពិពណ៌នាដូចខាងក្រោម។

(i) ការចាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុល

តាមCIFRS 9 ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមប្រភេទដូចខាងក្រោម៖

វាស់វែងដោយថ្លៃរំលស់ឧបករណ៍បំណុល FVOCI ឧបករណ៍មូលធនFVOCI ឬ FVTPL ។ ការចាត់ចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុក្រោម CIFRS 9 ជាទូទៅផ្អែកលើម៉ូដែលអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគ្រប់គ្រងនិងលក្ខណៈតាមកិច្ចសន្យានៃលំហូរសាច់ប្រាក់។

សម្រាប់ការពន្យល់ អំពីវិធីដែលធនាគារចាត់ថ្នាក់និងវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុនិងការចំណេញ និងខាតដែលពាក់ព័ន្ធនិងអនុលោម CIFRS 9 សូមមើលកំណត់សម្គាល់ 2.3.1.2 ។

តារាងខាងក្រោម និងកំណត់សំគាល់ដែលភ្ជាប់មកជាមួយខាងក្រោមពន្យល់ពីប្រភេទរង្វាស់ដើមក្រោមអនុលោម CAS និងប្រភេទរង្វាស់ថ្មី ក្រោមអនុលោម CIFRS 9 សម្រាប់ថ្នាក់នីមួយៗនៃទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តារាងទំព័រមុន)

២.៤ ការប្រើប្រាស់នៃ CIFRSs លើកដំបូង (តារាងទំព័រមុន)

២.៤.៣ ផលប៉ះពាល់ហិរញ្ញវត្ថុនៃការអនុវត្តលើកដំបូងនៃ CIFRSs (តារាងទំព័រមុន)

ខ) ផលប៉ះពាល់លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (ការិយបរិច្ឆេទចុងក្រោយតាម GAAP) (តារាងទំព័រមុន)

ទ្រព្យសកម្មហិរញ្ញវត្ថុនិងទ្រព្យអកម្មហិរញ្ញវត្ថុ (តារាងទំព័រមុន)

(i) ការចាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុល (តារាងទំព័រមុន)

	កំណត់សម្គាល់	ចំណាត់ថ្នាក់ដើមក្រោម CAS	ចំណាត់ថ្នាក់ថ្មីក្រោម CIFRS 9	នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
				ទឹកប្រាក់យោងដើមក្រោម CAS ដុល្លារអាមេរិក	ទឹកប្រាក់យោងថ្មីក្រោម CIFRS 9 ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា		ថ្លៃដើម	ថ្លៃដើម ការនៃរំលស់	28,738,440	28,738,518
សមតុល្យជាមួយធនាគារផ្សេងៗ		ថ្លៃដើម	ថ្លៃដើម ការនៃរំលស់	11,476,405	11,481,660
ប្រាក់កម្ចីដល់អតិថិជន	(ក)	ចំនួនទឹកប្រាក់	ថ្លៃដើម ការនៃរំលស់	116,307,617	94,486,292
ការវិនិយោគលើមូលបត្រ		ថ្លៃដើម	FVTOCI	25,000	25,000
ទ្រព្យសកម្មផ្សេងៗ	(ក)	ចំនួនទឹកប្រាក់	ថ្លៃដើម ការនៃរំលស់	4,809,856	440,243
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប				161,357,318	135,171,713
សមមូលពាន់រៀល				651,399,493	545,688,205
ទ្រព្យអកម្មហិរញ្ញវត្ថុ					
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត	(ខ)	ថ្លៃដើម	ថ្លៃដើម ការនៃរំលស់	34,954,124	35,092,871
ប្រាក់បញ្ញើពីអតិថិជន	(ខ)	ថ្លៃដើម	ថ្លៃដើម ការនៃរំលស់	90,310,945	91,795,782
ទ្រព្យអកម្មផ្សេងៗ	(ខ)	ថ្លៃដើម	ថ្លៃដើម ការនៃរំលស់	1,904,081	280,497
ទ្រព្យអកម្មហិរញ្ញវត្ថុសរុប				127,169,150	127,169,150
សមមូលពាន់រៀល				513,381,859	513,381,859

(ក) CIFRS 9 ធ្វើអោយមានការទទួលស្គាល់នូវទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃដើម។ ហេតុនេះហើយទើបបណ្តាលឱ្យមានការថយចុះនៃទ្រព្យសកម្មផ្សេងៗ នូវចំនួននៃការប្រាក់ដែលត្រូវទទួលបាន។ ម្យ៉ាងវិញទៀត ការអនុវត្តគំរូអ៊ីមតែមិនថ្មី បានធ្វើឲចំនួនទឹកប្រាក់យោងនៃឥណទានទៅអតិថិជនមានការថយចុះដោយសារតែការធ្វើសំវិធានធនបន្ថែម លើអ៊ីមតែមិន។ សំវិធានធនបន្ថែមសម្រាប់ការថយចុះនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងការគណនីប្រាក់ចំណេញរបស់ធនាគារនាថ្ងៃទី 1 ខែមករាឆ្នាំ 2018 លើការផ្លាស់ប្តូរទៅ CIFRS 9។

(ខ) ក្រោម CAS ទ្រព្យអកម្មហិរញ្ញវត្ថុ ទាំងនេះត្រូវបានចាត់ថ្នាក់តាមថ្លៃដើមបច្ចុប្បន្ននៅថ្ងៃចំណាយរំលោះ។ ដោយហេតុផលនេះបណ្តាលឱ្យមានការថយចុះនូវបំណុលផ្សេងទៀតតាមចំនួននៃការទូទាត់ការប្រាក់បន្ត។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (ត្រីមាសទី១)

២.៤ ការប្រើប្រាស់នៃ CIFRSs លើកដំបូង (ត្រីមាសទី១)

២.៤.៣ ផលប៉ះពាល់ហិរញ្ញវត្ថុនៃការអនុវត្តលើកដំបូងនៃ CIFRSs (ត្រីមាសទី១)

- ខ) ផលប៉ះពាល់លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (ចុងបញ្ចប់នៃរយៈពេលចេញរបាយការណ៍ក្រោម GAAP) (ត្រីមាសទី១)
- (ខ) ក្រោម CAS ទ្រព្យអកម្មហិរញ្ញវត្ថុ ទាំងនេះត្រូវបានចាត់ថ្នាក់តាមថ្លៃដើមបច្ចុប្បន្ននៅថ្ងៃចំណាយរំលោះ។ ដោយហេតុផលនេះបណ្តាលឱ្យមានការថយចុះនូវបំណុលផ្សេងទៀតតាមចំនួននៃការទូទាត់ការប្រាក់បន្ត។

(ii) ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ

CIFRS 9 ត្រូវបានជំនួស “ការបាត់បង់ដែលកើតឡើង” នៅក្នុងករណី CAS ជាមួយនឹងការបាត់បង់ឥណទានដែលរំពឹងទុក។ គំរូអនុវត្តចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់ដោយតម្លៃលក់ដើមទ្រព្យសកម្ម ក្នុងកិច្ចសន្យានិងកិច្ចសន្យាធានាហិរញ្ញវត្ថុ រវាងក្រុមនីមួយៗ ប៉ុន្តែមិនមែនដល់ការវិនិយោគមូលធនឡើយ។

ការអនុវត្តន៍តម្រូវការនៃការថយចុះនៃតម្លៃរបស់ CIFRS 9 នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ផ្តល់ប្រាក់បន្ថែម សម្រាប់ការថយចុះដូចខាងក្រោម៖

	ដុល្លារអាមេរិក	សមមូលពាន់រៀល
សំវិធានធនបាត់បង់នាថ្ងៃទី 1 ខែមករាឆ្នាំ 2018 ក្រោម CAS	3,050,941	12,316,649
ការថយចុះនៃតម្លៃទទួលស្គាល់នាថ្ងៃទី 1 ខែមករាឆ្នាំ 2018 លើ៖		
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត	2,342	9,455
ប្រាក់កម្ចីផ្តល់ឧបត្ថម្ភ	25,939,105	104,716,167
សំវិធានធនបាត់បង់នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ក្រោម CIFRS 9	28,992,388	117,042,271

សំវិធានធនបាត់បង់ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់ដោយចំណាយរំលស់ត្រូវបានដកពីតម្លៃយោងសរុបទ្រព្យសកម្ម។

ភតិសន្យា

CIFRS 16 ណែនាំអំពីតម្រូវការថ្មីទាក់ទងនឹងគណនេយ្យភតិសន្យា។ ណែនាំការផ្លាស់ប្តូរសំខាន់ៗចំពោះគណនេយ្យភតិសន្យា ដោយដកចេញនូវភាពខុសគ្នារវាងការជួលប្រតិបត្តិការនិងហិរញ្ញវត្ថុនិងតម្រូវឱ្យមានការទទួលស្គាល់ នូវសិទ្ធិប្រើប្រាស់ត្រឹមត្រូវនិងបំណុលភតិសន្យានៅពេលចាប់ផ្តើមជួលសម្រាប់ភតិសន្យាទាំងអស់លើកលែងតែការជួលរយៈពេលខ្លីនិងការជួល ទ្រព្យសកម្មដែលមានតម្លៃទាប។

ធនាគារអនុវត្ត CIFRS 16 ដំបូងនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដោយប្រើវិធីសាស្ត្រដែលត្រូវបានកែប្រែ។ ដូច្នេះផលបូកសរុបនៃការទទួលស្គាល់ CIFRS 16 នឹងត្រូវបានគេទទួលស្គាល់ថាជាការកែតម្រូវតុល្យភាពប្រាក់ចំណេញដែលបានរក្សាទុកនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ដោយមិនមានការបូកសរុបព័ត៌មានប្រៀបធៀបទេ។

ធនាគារ មិនត្រូវបានអនុញ្ញាតឱ្យអនុវត្តការអនុវត្តន៍ជាក់ស្តែងដើម្បីផ្តល់និយមន័យនៃការជួលក្រោមស្តង់ដារគណនេយ្យកម្ពុជាស្តីពីការផ្លាស់ប្តូរទេ។ នេះមានន័យថាវានឹងអនុវត្ត CIFRS 16 សម្រាប់កិច្ចសន្យាទាំងអស់ដែលបានចូលមុនថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ និងវាយតម្លៃថាតើកិច្ចសន្យាទាំងនោះមានកិច្ចសន្យាជួលដែរឬទេ។ ទោះយ៉ាងណា CIFRS 16 ណែនាំអំពីការធ្វើវិសោធនកម្មដែលមានសារៈសំខាន់ចំពោះ CIFRS 1 ដែលរួមមានជម្រើសសម្រាប់អ្នកអនុវត្តលើកដំបូងដើម្បីអនុវត្តនិយមន័យភតិសន្យាថ្មី ចំពោះកិច្ចសន្យាដែលមានស្រាប់នៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរដោយផ្អែកលើអង្គហេតុនិងកាលៈទេសៈនៅកាលបរិច្ឆេទនោះ។

តារាងខាងក្រោមបង្ហាញពីកិច្ចសន្យាជួល ដែលបានបង្ហាញតាមរយៈ CAS 17 នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដោយអប្បបរមាតម្លៃប្រើតាមគ្រាការប្រាក់កម្ចីបន្ថែមនៃការដាក់ឧបត្ថម្ភដំបូង និងបំណុលភតិសន្យាដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅកាលបរិច្ឆេទដាក់អោយអនុវត្តដំបូង។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងទី៤)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តារាងទី៤)

២.៤ ការប្រើប្រាស់នៃ CIFRSs លើកដំបូង (តារាងទី៤)

២.៤.៣ ផលប៉ះពាល់ហិរញ្ញវត្ថុនៃការអនុវត្តលើកដំបូងនៃ CIFRSs (តារាងទី៤)

ខ) ផលប៉ះពាល់លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (ចុងបញ្ចប់នៃរយៈពេលចក្រាយដែលបានរាយការណ៍ក្រោម GAAP) (តារាងទី៤)

ភតិសន្យា (តារាងទី៤)

	ដុល្លារអាមេរិក	សមមូលពាន់រៀល
ការសន្យានៃប្រតិបត្តិការណ៍ជួលនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨	2,182,809	8,812,000
ការជួលរយៈពេលខ្លីនិងការជួលទ្រព្យសកម្មមានតម្លៃទាប	(19,300)	(77,914)
ប្រសិទ្ធភាពនៃការបញ្ចុះចំនួនទឹកប្រាក់នៃការជួលជួល	(312,368)	(1,261,030)
បំណុលភតិសន្យា នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨	1,851,141	7,473,056

គ) ផលប៉ះពាល់លើរបាយការណ៍លទ្ធផល នៃប្រាក់ចំណេញ ឬការបាត់បង់និងប្រាក់ចំណូលពេញលេញផ្សេងទៀតសម្រាប់ឆ្នាំបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (របាយការណ៍ហិរញ្ញវត្ថុកាលបរិច្ឆេទក្រោម GAAP) ៖

	CAS ដុល្លារអាមេរិក	ផលប៉ះពាល់លើការផ្លាស់ប្តូរទៅ CIFRS		CIFRSs ដុល្លារអាមេរិក
		ការធ្វើចំណាត់ថ្នាក់ ឡើងវិញ ដុល្លារអាមេរិក	ការកំណត់តម្លៃ ឡើងវិញ ដុល្លារអាមេរិក	
ចំណូលការប្រាក់	8,489,340	617,328	(173,782)	8,932,886
ចំណាយការប្រាក់	(4,506,379)	-	(110,808)	(4,617,187)
ចំណូលការប្រាក់សុទ្ធ	3,982,961	617,328	(284,590)	4,315,699
ចំណូលពីថ្លៃលក់និងកម្រៃជើងសារ	2,687,342	(617,328)	-	2,070,014
ចំណាយពីថ្លៃលក់និងកម្រៃជើងសារ	(109,644)	-	-	(109,644)
ចំណូលពីថ្លៃលក់និងកម្រៃជើងសារសុទ្ធ	2,577,698	(617,328)	-	1,960,370
ចំណូលប្រតិបត្តិការណ៍	256,796	-	-	256,796
ចំណូលប្រតិបត្តិការណ៍សរុប	6,817,455	-	(284,590)	6,532,865
ចំណាយបុគ្គលិក	(3,960,236)	-	-	(3,960,236)
ចំណាយទូទៅនិងរដ្ឋបាល	(1,871,396)	-	355,532	(1,515,864)
ការរំលោះលើទ្រព្យប្រើប្រាស់	(541,585)	-	(314,948)	(856,533)
ចំណូលប្រតិបត្តិការណ៍	444,238	-	(244,006)	200,232
ចំណាយលើការបាត់បង់ឥណទាន	(14,818,742)	-	18,768,662	3,949,920
ប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	(14,374,504)	-	18,524,656	4,150,152
ពន្ធលើប្រាក់ចំណេញ	2,700,819	-	(3,704,931)	(1,004,112)
ប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ	(11,673,685)	-	14,819,725	3,146,040

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២. គោលនយោបាយគណនេយ្យ (តពិទំព័រមុន)

២.៤ ការប្រើប្រាស់នៃ CIFRSs លើកដំបូង (តពិទំព័រមុន)

២.៤.៣ ផលប៉ះពាល់ហិរញ្ញវត្ថុនៃការអនុវត្តលើកដំបូងនៃ CIFRSs (តពិទំព័រមុន)

គ) ផលប៉ះពាល់លើរបាយការណ៍លទ្ធផលនៃប្រាក់ចំណេញឬការបាត់បង់និងប្រាក់ចំណូលពេញលេញផ្សេងទៀតសម្រាប់ឆ្នាំបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (របាយការណ៍ហិរញ្ញវត្ថុកាលបរិច្ឆេទមុនក្រោម GAAP)៖

ខាងក្រោមនេះ គឺជាសេចក្តីសង្ខេបនៃការបញ្ជាក់ឡើងវិញអំពីប្រាក់ចំណេញឬការបាត់បង់និងការកែសម្រួលសំខាន់ៗ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរពី CAS ទៅ CIFRSs ។

(i) ការប្រាក់

អនុលោមតាម CAS ថ្លៃសេវាដែលធ្វើឱ្យមានទ្រព្យសកម្មនិងទ្រព្យអកម្មហិរញ្ញវត្ថុមិនត្រូវបានគេចាត់ទុកថាជាការប្រាក់ប្រសិទ្ធភាព និងត្រូវបានទទួលស្គាល់ថាជាប្រាក់ចំណូលនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។ នៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរទៅ CIFRS (ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨) ធនាគារអនុវត្តអត្រាការប្រាក់ដែលមានប្រសិទ្ធភាព (" EIR ") ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុនិងទ្រព្យអកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងដោយចំណាយរំលស់។

ក្រៅពីនេះចំណូលការប្រាក់ត្រូវបានកត់ចូលក្នុងគណនីដែលត្រូវផ្អាក នៅពេលដែលប្រាក់កម្ចីមិនដំណើរការក្រោម CAS ។ CIFRS 9 អនុញ្ញាតឱ្យកត់ត្រាចំណូលការប្រាក់លើថ្លៃដើមដែលត្រូវបានរំលោះ (ឧទាហរណ៍ចំនួនតម្លៃដុលបន្ទាប់ពីកាត់សំវិធានធននៃការថយចុះតម្លៃ) ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុនៅដំណាក់កាលទី 3 និងលើចំនួនតម្លៃដុលបន្ទាប់សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុនៅដំណាក់កាលទី 1 និងដំណាក់កាលទី 2 ។

(ii) ចំណាយប្រតិបត្តិការណ៍

ការអនុវត្ត CIFRS 16 សម្រាប់ភតិសន្យាជួលពីមុនត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការក្រោម CAS 17 ដែលធ្វើឱ្យមានការទទួលស្គាល់ទ្រព្យសកម្មដែលត្រូវប្រើនិងបំណុលភតិសន្យា។ ដូចនេះវាបណ្តាលឱ្យមានការថយចុះនៃចំណាយទូទៅនិងរដ្ឋបាលនិងការកើនឡើងនៃការរំលោះលើទ្រព្យសកម្មថ្មីនិងអរូបី និងចំណាយការប្រាក់។

(iii) សំវិធានធនសម្រាប់ការបាត់បង់គណនីដែលរំពឹងទុក

តម្រូវការ នៃការថយចុះនៃតម្លៃដោយសារការអនុវត្តរបស់ CIFRS 9 នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ជាលទ្ធផលនៃសំវិធានធនបន្ថែមសម្រាប់ការថយចុះនៃតម្លៃ។

(iv) ពន្ធលើប្រាក់ចំណូល

ការអនុវត្តន៍ CIAS 12 ធ្វើឱ្យមានការកើនឡើងនៃពន្ធពន្យារជាទ្រព្យសកម្មដោយសារភាពខុសគ្នាបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធ និងមូលដ្ឋានគណនេយ្យដែលនាំឱ្យការចំណាយពន្ធលើប្រាក់ចំណូលមានការថយចុះ។

ឃ) ការកែប្រែជាសារវន្តលើរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ឆ្នាំបញ្ចប់ថ្ងៃទី 31 ខែធ្នូឆ្នាំ 2018ក្រោម CIFRS 16 ភតិសន្យាត្រូវបង្ហាញ៖

- ការទូទាត់ ការជូលរយៈពេលខ្លី និងការទូទាត់សម្រាប់ការជូលទ្រព្យសកម្មដែលមានតម្លៃទាប មិនរាប់បញ្ចូល ក្នុងការវាស់វែងនៃបំណុលភតិសន្យាដែលជាផ្នែកនៃសកម្មភាពប្រតិបត្តិការ។
- សាច់ប្រាក់ ត្រូវបានបង់សម្រាប់ចំណែកការប្រាក់នៃបំណុលភតិសន្យាទាំងសកម្មភាពប្រតិបត្តិការ ឬសកម្មភាពហិរញ្ញប្បទានដែលត្រូវបានអនុញ្ញាតដោយ CIFRS 7 និង
- ការទូទាត់ជាសាច់ប្រាក់សម្រាប់ចំណែកសំខាន់ សម្រាប់បំណុលភតិសន្យាដែលជាផ្នែកមួយនៃសកម្មភាពហិរញ្ញប្បទាន។

នៅក្រោមអនុលោម CAS 17 រាល់ការទូទាត់ភតិសន្យាលើកិច្ចសន្យាជួលប្រតិបត្តិការត្រូវបានបង្ហាញជាផ្នែកនៃលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ។ ដូច្នេះសាច់ប្រាក់សុទ្ធដែលប្រើក្នុងសកម្មភាពប្រតិបត្តិការ បានថយចុះហើយសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទានសុទ្ធក៏បានថយចុះចំនួនដូចគ្នា។

ការអនុម័តលើការអនុវត្ត CIFRS មិនមានផលប៉ះពាល់លើលំហូរសាច់ប្រាក់សុទ្ធនោះទេ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំហូរសាច់ប្រាក់)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

៣. សាច់ប្រាក់ក្នុងដៃ

សាច់ប្រាក់ក្នុងដៃតាមប្រភេទរូបិយវត្ថុមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	9,955,114	40,567,089	10,091,415	40,547,306
រៀល	315,832	1,287,015	220,628	886,483
រូបិយប័ណ្ណផ្សេងទៀត	96,047	391,392	1,546,597	6,214,227
	10,366,993	42,245,496	11,858,640	47,648,016

គោលបំណងរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់និងសមមូលសាច់ប្រាក់មានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សាច់ប្រាក់ក្នុងដៃ	10,366,993	42,245,496	11,858,640	47,648,016
សមតុល្យធនាគារជាតិនៃកម្ពុជា	6,687,213	27,250,393	5,828,058	23,417,137
គណនីចរន្ត	6,287,590	25,621,929	5,068,184	20,363,963
ប្រាក់បញ្ញើមានកាលកំណត់ (មិនលើសពី 3 ខែ)	399,623	1,628,464	759,874	3,053,174
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	28,631,102	116,671,741	5,624,331	22,598,562
គណនីចរន្ត	25,123,239	102,377,199	5,624,331	22,598,562
ប្រាក់បញ្ញើមានកាលកំណត់ (មិនលើសពី 3 ខែ)	3,507,863	14,294,542	-	-
	45,685,308	186,167,630	23,311,029	93,663,715

៤. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា (“NBC”)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
គណនីចរន្ត	6,287,590	25,621,929	5,068,184	20,363,963
ប្រាក់បញ្ញើមានកាលកំណត់ (i)	399,623	1,628,464	759,874	3,053,174
ដើមទុនធានា (ii)	7,500,000	30,562,500	3,800,000	15,268,400
តម្រូវការបម្រុង (iii)	18,357,976	74,808,752	16,732,357	67,230,610
	32,545,189	132,621,645	26,360,415	105,916,147

(i) ប្រាក់បញ្ញើមានកាលកំណត់
សមតុល្យតំណាងឱ្យប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា សម្រាប់ការទូទាត់មូលប្បទានប័ត្រដែលមានកាលកំណត់ដើមបីខែ។

(ii) ដើមទុនធានា
យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ 7-01-136 ស្តីពីដើមទុនរបស់ធនាគារចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារនានាត្រូវតែរក្សាសមតុល្យប្រាក់តម្កល់ 10,00% នៃដើមទុនចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា។ ប្រាក់បញ្ញើនេះមិនមានសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ប៉ុន្តែអាចសងប្រាក់វិញនៅពេលធនាគារឈប់ប្រតិបត្តិការអាជីវកម្មនៅកម្ពុជាដោយស្ម័គ្រចិត្ត។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

៤. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា (“NBC”) (ត្រីមាសទី១)

(iii) តម្រូវការបម្រុង

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ 7-018-282 ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ធនាគារ នានាត្រូវតម្កល់ទុកប្រាក់បម្រុងមួយចំនួនជាមួយធនាគារជាតិនៃកម្ពុជាក្នុងទម្រង់ប្រាក់បញ្ញើមានកាតព្វកិច្ចដែលត្រូវគណនា ៨,០០% និង ១២,៥០% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀលនិងរូបិយប័ណ្ណរៀងៗខ្លួន។ ទុនបម្រុង បម្រុងសម្រាប់ប្រាក់បញ្ញើរបស់អតិថិជនមិនមានការប្រាក់ទេ។

សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា តាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	31,850,867	129,792,283	26,021,379	104,553,900
រៀល	694,322	2,829,362	339,036	1,362,247
	32,545,189	132,621,645	26,360,415	105,916,147

អត្រាការប្រាក់សមតុល្យប្រចាំឆ្នាំជាមួយធនាគារជាតិនៃកម្ពុជាត្រូវបានសង្ខេបដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ភាគរយក្នុងៗ ឆ្នាំ	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ភាគរយក្នុងៗ ឆ្នាំ
ប្រាក់កម្ចីនៃដើមទុនធានា - ដុល្លារអាមេរិក	0.59	0.62
ប្រាក់កម្ចីបម្រុង - ដុល្លារអាមេរិក	0.00	0.00 - 1.05
ប្រាក់កម្ចីមានកាលកំណត់	0.65 - 0.68	0.89
ប្រាក់កម្ចីបច្ចុប្បន្ន	0.00	0.00

៥. សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	35,137,688	143,186,079	8,694,954	34,936,325
សំវិធានធនសម្រាប់ការបាត់បង់ឥណទាន	(43,771)	(178,367)	(7,126)	(28,632)
	35,093,917	143,007,712	8,687,828	34,907,693

ការផ្លាស់ប្តូរសំវិធានធន សម្រាប់ការបាត់បង់ឥណទានដោយសមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀតដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
នាថ្ងៃទី 1 ខែមករា	7,126	28,632	2,342	9,455
ចំណាយលើសំវិធានធន កំឡុងឆ្នាំ	36,645	148,486	4,784	19,351
ភាពខុសគ្នានៃរូបិយប័ណ្ណបរទេស	-	1,249	-	(174)
នាថ្ងៃទី 1 ខែធ្នូ	43,771	178,367	7,126	28,632

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

៥. សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (តំណាងដោយ)

សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀតតាមប្រភេទមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
គណនីបច្ចុប្បន្ន	25,127,106	102,392,957	5,681,289	22,827,419
ប្រាក់បញ្ញើមានកាលកំណត់	10,010,582	40,793,122	3,013,665	12,108,906
	35,137,688	143,186,079	8,694,954	34,936,325

សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀតតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	29,399,664	119,803,631	6,454,480	25,934,101
រៀល	5,320,932	21,682,798	1,853,861	7,448,813
រូបិយបណ្ណផ្សេងៗ	417,092	1,699,650	386,613	1,553,411
	35,137,688	143,186,079	8,694,954	34,936,325

អត្រាការប្រាក់សមតុល្យប្រចាំឆ្នាំជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀតមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ភាគរយក្នុងៗ ឆ្នាំ	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ភាគរយក្នុងៗ ឆ្នាំ
ប្រាក់បញ្ញើបច្ចុប្បន្ន	0.00 - 0.50	0.00 - 0.50
ប្រាក់បញ្ញើមានកាលកំណត់	3.50 - 6.50	3.00 - 7.00

៦. ការចុះបញ្ជីបញ្ញើតាមស្ថាប័នហិរញ្ញវត្ថុដែលលេចមកចេញតាមរយៈការកែច្នៃសមាគមមិន ផ្សេងទៀត (“FVOCI”)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ភាគរយ ជាក់មូល របស់ធនាគារ	ដុល្លារអាមេរិក	សមមូលពាន់រៀល	ភាគរយ ជាក់មូល របស់ធនាគារ
មូលធនដែលមិនបានចុះ បញ្ជីមូលបត្រ - នៅថ្ងៃដើម (*)	25,000	101,875	1%	25,000	100,450	1%

(*) នេះរួមបញ្ចូលទាំងមូលបត្រភាគហ៊ុន របស់អង្គការសេដ្ឋកិច្ចក្នុងស្រុកដែលធនាគារគ្មានបំណងបោះចោលដូចនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិដំបូង)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

៧. ប្រាក់កម្ចីដល់អតិថិជន

ប្រាក់កម្ចីដល់អតិថិជនត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់កម្ចីបុគ្គល	119,521,257	487,049,123	86,234,478	346,490,132
ប្រាក់កម្ចីសាជីវកម្ម	37,871,966	154,328,261	57,482,817	230,965,959
ចំនួនដុលសរុប	157,393,223	641,377,384	143,717,295	577,456,091
សំវិធានធនសម្រាប់ការបាត់បង់ឥណទានលើ ប្រាក់កម្ចីដល់អតិថិជន	(19,283,105)	(78,578,653)	(24,999,573)	(100,448,284)
ប្រាក់កម្ចីសរុបដល់អតិថិជន	138,110,118	562,798,731	118,717,722	477,007,807

ការវិនិច្ឆ័យនៃការផ្លាស់ប្តូរចំនួនទឹកប្រាក់ដុលនិងសំវិធានធន ECL មានដូចខាងក្រោម៖

	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ចំនួនដុលនាថ្ងៃទី 1 ខែមករា ឆ្នាំ 2019	112,371,011	15,037,870	16,308,414	143,717,295
ទ្រព្យសកម្មហិរញ្ញវត្ថុមានប្រភព ដើមប្រចាំថ្ងៃ	78,798,832	63,082	3,036	78,864,950
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានគេ ទទួលស្គាល់ឬសង	(53,959,277)	(3,375,545)	(7,854,200)	(65,189,022)
ធ្វើរទៅដំណាក់កាលទី 1	172,893	(86,984)	(85,909)	-
ធ្វើរទៅដំណាក់កាលទី 2	(289,384)	289,384	-	-
ធ្វើរទៅដំណាក់កាលទី 3	(396,029)	(11,230,435)	11,626,464	-
តុល្យភាពនាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019	136,698,046	697,372	19,997,805	157,393,223
សមមូលពាន់រៀល	557,044,537	2,841,791	81,491,056	641,377,384
CIFRS 9, ECL សំវិធានធននាថ្ងៃទី 1 ខែមករា ឆ្នាំ 2019	448,098	14,132,298	10,419,177	24,999,573
ទ្រព្យសកម្មហិរញ្ញវត្ថុមានប្រភពដើម	215,901	2,168	764	218,833
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានគេ ទទួលស្គាល់ឬសង	(277,374)	(3,321,970)	(2,335,957)	(5,935,301)
ធ្វើរទៅដំណាក់កាលទី 1	97	(62)	(35)	-
ធ្វើរទៅដំណាក់កាលទី 2	(5,759)	5,759	-	-
ធ្វើរទៅដំណាក់កាលទី 3	(61,675)	(10,799,164)	10,860,839	-
តុល្យភាពនាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019	319,288	19,029	18,944,788	19,283,105
សមមូលពាន់រៀល	1,301,099	77,543	77,200,011	78,578,653

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិដំបូង)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

៧. ប្រាក់កម្ចីដល់អតិថិជន (តតិដំបូង)

	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ចំនួនដុលនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	71,856,447	49,953,114	1,666,777	123,476,338
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីមានប្រភពដើមប្រចាំថ្ងៃ	78,610,059	1,229,983	36,111	79,876,153
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកាត់ទទួលស្គាល់ឬសង	(40,346,565)	(18,562,185)	(726,446)	(59,635,196)
ផ្ទេរទៅដំណាក់កាលទី 1	2,894,671	(2,894,671)	-	-
ផ្ទេរទៅដំណាក់កាលទី 2	(534,141)	534,141	-	-
ផ្ទេរទៅដំណាក់កាលទី 3	(109,460)	(15,222,512)	15,331,972	-
តុល្យភាពនាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018	112,371,011	15,037,870	16,308,414	143,717,295
សមមូលពាន់រៀល	451,506,722	60,422,162	65,527,207	577,456,091
CIFRS 9, ECL សំវិធានធននាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	258,181	28,149,426	582,439	28,990,046
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីមានប្រភពដើម	299,539	350,116	6,065	655,720
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកាត់ទទួលស្គាល់ឬសង	(83,783)	(4,244,027)	(318,383)	(4,646,193)
ផ្ទេរទៅដំណាក់កាលទី 1	42,768	(42,768)	-	-
ផ្ទេរទៅដំណាក់កាលទី 2	(50,721)	50,721	-	-
ផ្ទេរទៅដំណាក់កាលទី 3	(17,886)	(10,131,170)	10,149,056	-
តុល្យភាពនាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018	448,098	14,132,298	10,419,177	24,999,573
សមមូលពាន់រៀល	1,800,458	56,783,573	41,864,253	100,448,284

ការវិនិច្ឆ័យបន្ថែមទៀតនៃចំនួនទឹកប្រាក់សរុបនៃប្រាក់កម្ចីដល់អតិថិជនត្រូវបានកំណត់ដូចខាងក្រោម ៖

(ក) តាមការធ្វើចំណាត់ថ្នាក់នៃប្រាក់កម្ចីដល់អតិថិជន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដំណាក់កាលទី 1	136,698,046	557,044,537	112,371,011	451,506,722
ដំណាក់កាលទី 2	697,372	2,841,791	15,037,870	60,422,162
ដំណាក់កាលទី 3	19,997,805	81,491,056	16,308,414	65,527,207
សមតុល្យដុលសរុប	157,393,223	641,377,384	143,717,295	577,456,091

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

៧. ប្រាក់កម្ចីជល់អតិថិជន (ត្រីមាសទី១)

(ខ) តាមរយៈមូលបត្រ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
មានការធានា	155,485,378	633,602,916	141,881,347	570,079,252
អចលនទ្រព្យ	133,031,634	542,103,910	105,287,862	423,046,630
ម៉ាស៊ីននិងមធ្យោបាយធ្វើដំណើរ	13,079,083	53,297,263	14,825,682	59,569,590
អាជ្ញាប័ណ្ណ	5,684,004	23,162,316	14,255,832	57,279,933
បញ្ញើការប្រាក់ទុក	1,146,857	4,673,442	25,620	102,941
ផ្សេងៗ	2,543,800	10,365,985	7,486,351	30,080,158
គ្មានការធានា	1,907,845	7,774,468	1,835,948	7,376,839
	157,393,223	641,377,384	143,717,295	577,456,091

(គ) តាមកាលកំណត់

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
កំឡុងពេល 1 ខែ	10,927,360	44,528,992	34,293,236	137,790,222
ចាប់ពី 1 ខែ ទៅ 3 ខែ	9,363,724	38,157,175	2,674,495	10,746,121
ចាប់ពី 3 ខែ ទៅ 12 ខែ	29,000,760	118,178,097	24,390,993	98,003,010
ចាប់ពី 1 ឆ្នាំ ទៅ 5 ឆ្នាំ	51,075,478	208,132,573	45,199,169	181,610,261
លើសពី 5 ឆ្នាំ	57,025,901	232,380,547	37,159,402	149,306,477
	157,393,223	641,377,384	143,717,295	577,456,091

(ឃ) តាមនិវាសនស្ថានទំនាក់ទំនងរូបិយប័ណ្ណនិងវិស័យឧស្សាហកម្ម

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
និវាសនស្ថាន				
និវាសនធន	157,393,223	641,377,384	143,717,295	577,456,091
ទំនាក់ទំនង				
សម្ព័ន្ធយោគី	134,768	549,180	117,914	473,778
មិនមែនសម្ព័ន្ធយោគី	157,258,455	640,828,204	143,599,381	576,982,313
	157,393,223	641,377,384	143,717,295	577,456,091
រូបិយប័ណ្ណ				
ដុល្លារ	155,549,315	633,863,459	142,345,516	571,944,283
រៀល	1,843,908	7,513,925	1,371,779	5,511,808
	157,393,223	641,377,384	143,717,295	577,456,091

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលេខ១៤)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

៧. ប្រាក់កម្ចីដល់អតិថិជន (តារាងលេខ១៥)

(យ) តាមនិវាសនស្ថានទំនាក់ទំនងរូបិយប័ណ្ណនិងវិស័យឧស្សាហកម្ម (តារាងលេខ១៥)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
វិស័យឧស្សាហកម្ម				
ការប្រើប្រាស់ផ្ទាល់ខ្លួន	72,501,614	295,444,077	46,841,428	188,208,858
លក់ដុំនិងរាយ	29,937,490	121,995,272	26,617,644	106,949,694
ការដឹកយកដី	18,506,853	75,415,426	29,081,513	116,849,519
អចលនទ្រព្យនិងសំណង់	16,910,258	68,909,301	12,461,447	50,070,094
នាំចូលនាំចេញ	1,694,422	6,904,770	1,769,745	7,110,835
កាតព្វកិច្ច	1,183,998	4,824,792	882,371	3,545,367
សេវាកម្ម	717,194	2,922,566	632,292	2,540,549
ឧស្សាហកម្មផ្សេងទៀត	15,941,394	64,961,180	25,430,855	102,181,175
	157,393,223	641,377,384	143,717,295	577,456,091

(ង) តាមទីតាំង

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ទីស្នាក់ការកណ្តាល	691,217	2,816,709	730,828	2,936,467
សាខា	156,702,006	638,560,675	142,986,467	574,519,624
	157,393,223	641,377,384	143,717,295	577,456,091

(ច) អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់កម្ចីដល់អតិថិជនមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ភាគរយក្នុងៗ ឆ្នាំ	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ភាគរយក្នុងៗ ឆ្នាំ
ប្រាក់កម្ចីបុគ្គល	5.10 - 16.80	5.00 - 16.80
ប្រាក់កម្ចីសាធារណៈ	5.30 - 10.00	5.30 - 10.00

៨. ទ្រព្យសម្បត្តិហិរញ្ញវត្ថុ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ទ្រព្យសម្បត្តិហិរញ្ញវត្ថុ				
ប្រាក់កម្ចីនៃការជួល	232,992	949,442	225,149	904,649
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ				
ប្រាក់បង់មុនសម្រាប់ការថែរក្សាប្រព័ន្ធ	138,656	565,023	79,940	321,199
ប្រាក់រក្សាទុកសម្រាប់និយោជិក	115,158	469,269	149,880	602,218
ប្រាក់និងទទួលបានលើការបញ្ជាក់និងផ្ទេរប្រាក់	113,982	464,477	62,464	250,980
ធានារ៉ាប់រងបង់ប្រាក់ជាមុន	12,429	50,648	14,629	58,779
ផ្សេងៗ	49,828	203,049	34,260	137,657
	430,053	1,752,466	341,173	1,370,833
	663,045	2,701,908	566,322	2,275,482

កំណត់សម្គាល់របស់របាយការណ៍ហិរញ្ញវត្ថុ (តម្លៃដើម)

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

៩. ប្រស្រាវរបស់កម្ម និងហត្ថកម្ម

២០១៩

	អាគារនិងកែលម្អ ភតិសន្យា	ឧបករណ៍កុំព្យូទ័រ	គ្រឿងសង្ហារឹម និងបរិក្ខារ	យានយន្ត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម					
នៅថ្ងៃទី ១ ខែមករា	1,060,964	1,711,277	883,972	650,665	4,306,878
ការទិញបន្ថែម	120,539	147,478	49,474	34,220	351,711
ការលក់	-	-	-	(25,785)	(25,785)
ភាពខុសគ្នានៃរូបិយប័ណ្ណបរទេស	-	-	-	-	-
នៅថ្ងៃទី ៣១ ខែ ធ្នូ	1,181,503	1,858,755	933,446	659,100	4,632,804
ការរំលស់បូកបន្ត					
នៅថ្ងៃទី ១ ខែ មករា	767,535	1,171,465	451,526	549,232	2,939,758
ការរំលស់បង្ក	68,270	203,766	133,800	64,393	470,229
ការលក់	-	-	-	(25,785)	(25,785)
ភាពខុសគ្នានៃរូបិយប័ណ្ណបរទេស	-	-	-	-	-
នៅថ្ងៃទី ៣១ ខែ ធ្នូ	835,805	1,375,231	585,326	587,840	3,384,202
តម្លៃក្នុងបញ្ជីសុទ្ធ	345,698	483,524	348,120	71,260	1,248,602
					5,088,053

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងធុន)
 សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

៩. គ្រួសារបរិច្ឆេទ និងបញ្ចូលបញ្ជី (តំណាងធុន)

២០១៩

	អាគារនិងកែលម្អ		គុណភាពសេវា		គ្រឿងសង្ហារឹម និងបរិក្ខារ		យានយន្ត		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម										
នៅថ្ងៃទី 1 ខែមករា	1,029,511	1,688,991	596,717	650,665	3,965,884	16,010,274				
ការទិញបន្ថែម	31,453	22,286	287,255	-	340,994	1,379,321				
ការលក់	-	-	-	-	-	(84,559)				
នៅថ្ងៃទី 31 ខែ ធ្នូ	1,060,964	1,711,277	883,972	650,665	4,306,878	17,305,036				
ការវិនិយោគបន្ត										
នៅថ្ងៃទី 1 ខែ មករា	682,423	982,828	371,437	481,343	2,518,031	10,165,291				
ការវិនិយោគបន្ត	85,112	188,637	80,089	67,889	421,727	1,705,885				
ភាពខុសគ្នានៃរូបិយប័ណ្ណបរទេស	-	-	-	-	-	(59,228)				
នៅថ្ងៃទី 31 ខែ ធ្នូ	767,535	1,171,465	451,526	549,232	2,939,758	11,811,948				
តម្លៃក្នុងបញ្ជីសុទ្ធ	293,429	539,812	432,446	101,433	1,367,120	5,493,088				

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តម្លៃដើម)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

១០. សិទ្ធក្នុងការប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានទាក់ទងនឹងភតិសន្យារបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់លេខ១៤

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សិទ្ធក្នុងការប្រើប្រាស់ទ្រព្យសកម្ម	1,539,911	6,275,137	1,705,645	6,853,282

ធនាគារ ជួលទ្រព្យសកម្មរួមមានការិយាល័យ និងកន្លែងទូរATM។ ព័ត៌មានទាក់ទងនឹងភតិសន្យាដែលធនាគារជាអ្នកជួល នឹងបង្ហាញខាងក្រោម៖

	២០១៩			
	ការិយាល័យ		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សមមូលពាន់រៀល
តម្លៃដើម				
នាថ្ងៃទី១ ខែមករា	1,972,072	48,521	2,020,593	8,118,743
ការទិញបន្ថែម	124,017	100,069	224,086	907,996
លម្អៀងបង្គរពីអត្រាប្តូរប្រាក់	-	-	-	120,328
នាថ្ងៃទី៣១ ខែធ្នូ	2,096,089	148,590	2,244,679	9,147,067
ដក៖ រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	298,618	16,330	314,948	1,265,461
រំលស់	336,781	53,039	389,820	1,579,550
លម្អៀងបង្គរពីអត្រាប្តូរប្រាក់	-	-	-	26,919
នាថ្ងៃទី៣១ ខែធ្នូ	635,399	69,369	704,768	2,871,930
តម្លៃពិតគណនេយ្យសុទ្ធ	1,460,690	79,221	1,539,911	6,275,137
	២០១៨			
	ការិយាល័យ		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សមមូលពាន់រៀល
តម្លៃដើម				
នាថ្ងៃទី១ ខែមករា	1,812,943	38,198	1,851,141	7,473,056
ការទិញបន្ថែម	159,129	10,323	169,452	685,433
លម្អៀងបង្គរពីអត្រាប្តូរប្រាក់	-	-	-	(39,746)
នាថ្ងៃទី៣១ ខែធ្នូ	1,972,072	48,521	2,020,593	8,118,743
ដក៖ រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	-	-	-	-
រំលស់	298,618	16,330	314,948	1,273,965
លម្អៀងបង្គរពីអត្រាប្តូរប្រាក់	-	-	-	(8,504)
នាថ្ងៃទី៣១ ខែធ្នូ	298,618	16,330	314,948	1,265,461
តម្លៃពិតគណនេយ្យសុទ្ធ	1,673,454	32,191	1,705,645	6,853,282

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីដំបូង)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

១១. ទ្រព្យអរូបី

	២០១៩		២០១៨	
	កម្មវិធីកុំព្យូទ័រ		កម្មវិធីកុំព្យូទ័រ	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
តម្លៃដើម				
នាថ្ងៃទី១ ខែមករា	1,217,526	4,892,019	955,134	3,855,876
ការទិញបន្ថែម	4,793	19,421	262,392	1,061,376
លម្អៀងបង្គរពីអត្រាប្តូរប្រាក់	-	69,510	-	(25,233)
នាថ្ងៃទី៣១ ខែធ្នូ	1,222,319	4,980,950	1,217,526	4,892,019
ដក៖ រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	622,113	2,499,650	502,255	2,027,603
រំលស់	164,954	668,394	119,858	484,826
លម្អៀងបង្គរពីអត្រាប្តូរប្រាក់	-	39,254	-	(12,779)
នាថ្ងៃទី៣១ ខែធ្នូ	787,067	3,207,298	622,113	2,499,650
តម្លៃពិតគណនេយ្យសុទ្ធ	435,252	1,773,652	595,413	2,392,369

១២. ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់បញ្ញើចរន្ត	3,306,005	13,471,970	20,953,213	84,190,010
ប្រាក់បញ្ញើមានកាលកំណត់	9,017,382	36,745,832	13,063,427	52,488,850
	12,323,387	50,217,802	34,016,640	136,678,860

ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៅតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	11,948,786	48,691,303	33,528,764	134,718,574
រូបិយប័ណ្ណផ្សេងៗ	374,601	1,526,499	487,876	1,960,286
	12,323,387	50,217,802	34,016,640	136,678,860

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើរបស់ស្ថាប័នផ្សេងៗមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ភាគរយក្នុង១ ឆ្នាំ	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ភាគរយក្នុង១ ឆ្នាំ
ប្រាក់បញ្ញើចរន្ត	0.00	0.00
ប្រាក់បញ្ញើមានកាលកំណត់	2.00 - 2.50	1.90 - 3.00

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិដំបូង)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

១៣. ប្រាក់បញ្ញើរបស់អតិថិជន

	២០១៩		២០១៨	
	កម្មវិធីកុំព្យូទ័រ		កម្មវិធីកុំព្យូទ័រ	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់បញ្ញើចរន្ត	9,483,319	38,644,525	4,514,655	18,139,884
ប្រាក់បញ្ញើមានកាលកំណត់	114,040,457	464,714,863	80,102,429	321,851,560
ប្រាក់បញ្ញើសន្សំ	24,567,964	100,114,453	28,087,237	112,854,518
	148,091,740	603,473,841	112,704,321	452,845,962

ការវិភាគបន្ថែមនៃប្រាក់បញ្ញើពីអតិថិជនមានដូចខាងក្រោម៖

(ក) តាមប្រភេទអតិថិជន៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
រូបវន្តបុគ្គលវិនាសនជន	124,878,275	508,878,972	95,659,527	384,359,979
រូបវន្តបុគ្គលមិនមែនវិនាសនជន	12,414,256	50,588,093	7,810,322	31,381,874
សហគ្រាសក្នុងស្រុក	9,562,166	38,965,826	8,577,662	34,465,046
សហគ្រាសក្រៅស្រុក	1,237,043	5,040,950	656,810	2,639,063
	148,091,740	603,473,841	112,704,321	452,845,962

(ខ) តាមរូបិយប័ណ្ណ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	146,792,102	598,177,817	112,366,228	451,487,504
ខ្មែររៀល	1,178,552	4,802,599	261,053	1,048,911
រូបិយប័ណ្ណផ្សេងៗ	121,086	493,425	77,040	309,547
	148,091,740	603,473,841	112,704,321	452,845,962

(គ) តាមទំនាក់ទំនង

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
មិនមែនសម្ព័ន្ធព្យាតិ	147,986,541	603,045,155	112,661,864	452,675,370
សម្ព័ន្ធព្យាតិ	105,199	428,686	42,457	170,592
	148,091,740	603,473,841	112,704,321	452,845,962

(ឃ) អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើពីអតិថិជនមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ភាគរយក្នុង១ ឆ្នាំ	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ភាគរយក្នុង១ ឆ្នាំ
ប្រាក់បញ្ញើចរន្ត	0.00 - 0.50	0.00 - 0.50
ប្រាក់បញ្ញើមានកាលកំណត់	2.00 - 5.85	4.00 - 5.85
ប្រាក់បញ្ញើសន្សំ	2.00 - 6.80	2.00 - 6.50

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ជំរុញ)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

១៤. បំណុលភតិសន្យា

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ការវិភាគកាលវេលាសន្យា កិច្ចសន្យាសាច់ប្រាក់មិនទាន់អប្បបរមា				
តិចជាងមួយឆ្នាំ	462,536	1,884,834	466,684	1,901,737
មួយទៅប្រាំឆ្នាំ	1,270,046	5,175,437	1,497,026	6,100,381
ច្រើនជាងប្រាំឆ្នាំ	157,333	641,132	392,889	1,601,023
បំណុលភតិសន្យាសរុបដែលមិនទាន់អប្បបរមា	1,889,915	7,701,403	2,356,599	9,603,141
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
នាថ្ងៃទី 1 មករា	1,775,870	7,135,446	1,851,141	7,473,056
ការទិញបន្ថែម	224,086	913,150	169,452	680,858
ការបង្កើនអត្រាការប្រាក់	107,511	435,635	110,808	448,218
ការទូទាត់	(466,684)	(1,891,004)	(355,531)	(1,438,123)
លម្អៀងបង្កើនអត្រាប្រាក់	-	92,964	-	(28,563)
នាថ្ងៃទី 31 ធ្នូ	1,640,783	6,686,191	1,775,870	7,135,446
ចរន្ត	14,699	59,898	5,312	21,646
អចរន្ត	1,626,084	6,626,293	1,770,558	7,113,800

ចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញនិងការខាតបង់លើការជួលក្នុងឆ្នាំមានដូចខាងក្រោម៖

	២០១៩ ដុល្លារអាមេរិក	២០១៨ ដុល្លារអាមេរិក
រំលស់លើសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	389,820	314,948
ការប្រាក់លើបំណុលភតិសន្យា	107,511	110,808
ចំណាយលើភតិសន្យារយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្មមានតម្លៃទាប	39,671	68,464
	537,002	494,220
សមមូលពាន់រៀល	2,188,283	1,985,776

១៥. ពន្ធលើប្រាក់ចំណូល

ការប្រកាសពន្ធរបស់ធនាគារ គឺស្ថិតនៅក្រោមការត្រួតពិនិត្យជាទៀងទាត់ដោយ អគ្គនាយកដ្ឋានពន្ធដារ។ ដោយសារតែការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធនៅលើប្រតិបត្តិការជាច្រើនប្រភេទ អាចនឹងទទួលបានការបកស្រាយផ្សេងៗគ្នា តម្លៃដែលបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចផ្លាស់ប្តូរនៅពេលក្រោយតាមការសម្រេចចុងក្រោយរបស់អគ្គនាយកដ្ឋានពន្ធដារ។

អត្រាពន្ធដែលអាចអនុវត្តបាន

អនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលក្នុងគ្រាដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬអាករអប្បបរមា 1%នៃចំណូលរួមបញ្ចូលពន្ធទាំងអស់លើកលែងពន្ធអាករលើបន្ថែម ដោយយកតម្លៃដែលខ្ពស់ជាងគេរវាងតម្លៃទាំងពីរជាចំណាយ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីន៍ទី១)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

១៥. ពន្ធលើប្រាក់ចំណូល (ត្រីមីន៍ទី១)

១៥.១ ចំណាយលើពន្ធលើប្រាក់ចំណូល

ចំណាយលើពន្ធលើប្រាក់ចំណូលមានដូចជា៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងគ្រា	113,648	460,502	118,148	477,909
ចំណាយពន្ធពន្យារ	923,251	3,741,013	885,964	3,583,724
	1,036,899	4,201,515	1,004,112	4,061,633

ចលនានៃការបង់ពន្ធលើប្រាក់ចំណូលមានដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
នាថ្ងៃទី១ ខែមករា	16,986	68,250	579,466	2,339,304
ចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រា	113,648	460,502	118,148	477,909
ពន្ធលើប្រាក់ចំណូលបានបង់	(117,487)	(476,057)	(680,628)	(2,753,140)
លម្អៀងបង្កពីអត្រាប្តូរប្រាក់	-	879	-	4,177
នាថ្ងៃទី៣១ ខែធ្នូ	13,147	53,574	16,986	68,250

ការផ្ទៀងផ្ទាត់ពន្ធលើចំណាយប្រាក់ចំណូលដែលបង្ហាញក្នុងរបាយការណ៍ប្រាក់ចំណូលមានដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់ចំណេញមុនចំណាយពន្ធ	4,099,201	16,609,962	4,150,152	16,787,365
ពន្ធលើប្រាក់ចំណូលផ្អែកតាមអត្រាពន្ធ 20%	819,840	3,321,992	830,030	3,357,473
បន្ថែម៖				
ចំណាយមិនអាចកាត់បាន	95,623	387,464	119,530	483,499
ចំណាយលើភតិសន្យា	6,130	24,839	14,045	56,812
អចលទ្រព្យ និងហត្ថបករណ៍	18,325	74,253	2,732	11,051
ចំណូលការប្រាក់លើប្រាក់កម្ចី	27,165	110,073	34,757	140,592
ការខាតបង់ពន្ធយោងទៅកាលបរិច្ឆេទបន្ទាប់	363,070	1,471,160	2,871,473	11,615,108
ដកចេញ៖				
ចំណូលពីភាគលាភ និងការលក់ចេញនៃទ្រព្យសកម្ម	(6,068)	(24,588)	(784)	(3,171)
សំវិធានធនសម្រាប់ការបាត់បង់ឥណទាន	(1,337,941)	(5,421,337)	(3,800,982)	(15,374,971)
ចំណេញមិនទាន់ទទួលស្គាល់លើការប្តូរប្រាក់បរទេស	-	-	(7,991)	(32,324)
ចំណាយបានស្ថានលើពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ	(13,856)	(56,144)	62,810	254,069
ចំណាយពន្ធអប្បបរមា (1%នៃចំណូល)	113,648	460,502	118,148	477,909
ចំណាយប្រសិទ្ធភាពលើពន្ធលើប្រាក់ចំណូល	113,648	460,502	118,148	477,909

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

១៥. ពន្ធលើប្រាក់ចំណូល (តតិទំព័រមុន)

១៥.២ ពន្ធពន្យារលើទ្រព្យសកម្ម

ព័ត៌មានលំអិតនៃពន្ធពន្យារចំណូលលើទ្រព្យសកម្ម / ទ្រព្យសកម្មដែលត្រូវបានទទួលស្គាល់ក្នុងឆ្នាំមានដូចខាងក្រោម៖

	នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដុល្លារអាមេរិក	ការទទួលស្គាល់ចំណេញ និងខាតក្នុងគ្រា ដុល្លារអាមេរិក	នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក
<i>វត្ថុជាពន្ធពន្យារជាទ្រព្យសកម្ម</i>			
ចំណាយភតិសន្យា	14,045	6,130	20,175
ចំណូលអត្រាការប្រាក់ពីប្រាក់កម្ចី	83,588	27,165	110,753
ពន្ធយោងទៅកាលបរិច្ឆេទបន្ទាប់	2,871,473	363,070	3,234,543
សំវិធានធនទៅលើអីមតែមិន	1,776,251	(1,337,941)	438,310
	4,745,357	(941,576)	3,803,781
<i>វត្ថុជាពន្ធពន្យារជាបំណុល</i>			
អចលនទ្រព្យ និងហត្ថបករណ៍	(26,634)	18,325	(8,309)
	(26,634)	18,325	(8,309)
<i>ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ</i>	4,718,723	(923,251)	3,795,472
សមមូលខ្មែររៀល	18,959,829	(3,493,281)	15,466,548

១៦. ទ្រព្យអកម្មផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ចំណាយលើការផ្ទេរប្រាក់ត្រូវទូទាត់	1,142,501	4,655,692	299,423	1,203,082
ពន្ធផ្សេងៗត្រូវទូទាត់	171,679	699,592	93,850	377,089
សំវិធានធនទៅលើបាត់បង់ពី ឥណទានកាតព្វកិច្ច	21,974	89,544	35,769	143,720
ផ្សេងៗ	158,431	645,606	23,831	95,753
	1,494,585	6,090,434	452,873	1,819,644

ការផ្លាស់ប្តូរនូវសំវិធានធនទៅលើបាត់បង់ពីឥណទានកាតព្វកិច្ចមានដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ពីថ្ងៃទី១ ខែមករា	35,769	143,720	-	-
(កត់បញ្ឈប់)/គិតទៅលើសំវិធានធនក្នុងឆ្នាំ	(13,795)	(55,897)	35,769	144,686
ភាពលម្អៀងនៃរូបិយប័ណ្ណបរទេស	-	1,721	-	(966)
នាថ្ងៃទី៣១ ខែធ្នូ	21,974	89,544	35,769	143,720

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តម្លៃដើម)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

១៧. ដើមទុនបានបង់រួច

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ 7-016-117 ស្តីពីដើមទុនចុះបញ្ជីអប្បបរមារបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ (“ប្រកាស”)។ ប្រកាសនេះតម្រូវឲ្យធនាគារពាណិជ្ជកម្មរួមបញ្ចូលជាបុគ្គលិកសម្ព័ន្ធបរទេស ទោះបីធនាគារមេត្រូវបានគេវាយតម្លៃថាជាថ្នាក់វិនិយោគ ឬជាធនាគារមេដែលកាន់កាប់100%នៃភាគហ៊ុនក៏ដោយ ក៏តម្រូវឲ្យមានដើមទុនអប្បបរមាចំនួន 300,000,000 ពាន់រៀល (ប្រមាណ 75 លានដុល្លារអាមេរិក)។

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ធនាគារមេបានបញ្ចូលថែមទុនចំនួន 32,765,157ដុល្លារអាមេរិក និងបានធ្វើរបៀបប្រាក់ចំណេញរក្សាទុកចំនួន 4,234,843 ដុល្លារអាមេរិកដើម្បីតម្កើនចំនួនដើមទុនបានបង់រួចពីចំនួន 38លានដុល្លារទៅដល់75លានដុល្លារ។ ដើមទុនបន្ថែមនេះត្រូវបានអនុម័តដោយធនាគារជាតិនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។

កាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ការធ្វើវិសោធនកម្មនៃអនុស្សរណៈ និងលក្ខន្តិកៈសមាគមពុំទាន់មានការដាក់តម្កល់ជាមួយក្រសួងពាណិជ្ជកម្មនៅឡើយទេ។

១៨. ចំណូលពីការប្រាក់

	២០១៩		២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់កម្ចីទៅអតិថិជន	8,844,778	35,839,040	8,722,329	35,281,821
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	218,955	887,206	178,606	722,461
សមតុល្យជាមួយធនាគារជាតិកម្ពុជា	50,920	206,328	31,951	129,242
	9,114,653	36,932,574	8,932,886	36,133,524

១៩. ចំណាយការប្រាក់

	២០១៩		២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់បញ្ញើពីអតិថិជន	4,945,758	20,040,211	3,937,218	15,926,047
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុ	295,462	1,197,212	569,161	2,302,256
បំណុលភតិសន្យា	107,511	435,635	110,808	448,218
	5,348,731	21,673,058	4,617,187	18,676,521

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២០. ចំណូលសុទ្ធពីកម្រៃដើមសារផ្សេងៗ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
កម្រៃដើមសារទទួលបានពីការប្តូរប្រាក់	1,871,915	7,585,000	1,895,094	7,665,655
កម្រៃដើមសារផ្សេងៗ	241,484	978,493	174,920	707,552
ចំណូលសរុបបានពីកម្រៃដើមសារផ្សេងៗ	2,113,399	8,563,493	2,070,014	8,373,207
ចំណាយកម្រៃដើមសារផ្សេងៗ	(350,980)	(1,422,171)	(109,644)	(443,510)
ចំណាយសុទ្ធដោយកម្រៃដើមសារផ្សេងៗ	1,762,419	7,141,322	1,960,370	7,929,697

២១. ចំណូលប្រតិបត្តិការផ្សេងៗ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ចំណេញសុទ្ធពីការប្តូរប្រាក់	90,275	365,794	252,874	1,022,876
ប្រាក់ចំណេញពីការលក់អចលនទ្រព្យ និងហត្ថបករណ៍	14,600	59,159	-	-
ចំណូលពីភាគលាភ	15,740	63,778	3,922	15,864
ផ្សេងៗ	909	3,684	-	-
សរុប	121,524	492,415	256,796	1,038,740

២២. ចំណាយបុគ្គលិក

	២០១៩		២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ចំណេញសុទ្ធពីការប្តូរប្រាក់	4,316,922	17,492,168	3,825,673	15,474,848
ចំណេញសុទ្ធពីការប្តូរប្រាក់	182,655	740,118	134,563	544,307
សរុប	4,499,577	18,232,286	3,960,236	16,019,155

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តម្លៃដើម)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២៣. ចំណាយទូទៅ និងទ្រព្យ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ថ្លៃអគ្គិសនី	246,448	998,607	241,988	978,841
ចំណាយលើការផ្សាយពាណិជ្ជកម្ម	230,410	933,621	135,927	549,825
ពន្ធផ្សេងៗ	228,388	925,428	137,539	556,345
ជួសជុល និងថែទាំ	155,046	628,246	153,098	619,281
ចំណាយទំនាក់ទំនង	137,573	557,446	136,071	550,407
ចំណាយទឹកភ្លើង	133,224	539,824	122,529	495,630
ចំណាយលើបោះពុម្ព និងសម្ភារៈការិយាល័យ	91,489	370,713	97,909	396,042
ចំណាយលើឧបករណ៍ការិយាល័យ	75,226	304,816	77,849	314,899
ចំណាយវិជ្ជាជីវៈ	65,977	267,339	37,370	151,162
ចំណាយលើការដឹកជញ្ជូន	53,079	215,076	52,661	213,014
ចំណាយលើការធ្វើដំណើរ	28,570	115,766	24,363	98,548
ចំណាយលើការជួល	39,671	160,747	68,464	276,937
ចំណាយផ្សេងៗ	234,601	950,604	230,096	930,739
	1,719,702	6,968,233	1,515,864	6,131,670

២៤. ចំណាយរំលោះ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
អចលនទ្រព្យ និងហត្ថកម្ម	470,229	1,905,368	421,727	1,705,885
ទ្រព្យអរូបី	164,954	668,394	119,858	484,826
សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម	389,820	1,579,550	314,948	1,273,965
	1,025,003	4,153,312	856,533	3,464,676

២៥. ការកត់បញ្ជាក់សំនុំចំណាយពីឥណទានខាតបង់

	២០១៩		២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់កម្ចីទៅអតិថិជន	(5,716,468)	(23,163,129)	(3,990,473)	(16,141,463)
កាតព្វកិច្ច	(13,795)	(55,897)	35,769	144,686
ផ្សេងៗ	36,645	148,486	4,784	19,351
	(5,693,618)	(23,070,540)	(3,949,920)	(15,977,426)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២៦. លំហូរសាច់ប្រាក់ក្នុងសកម្មភាពប្រតិបត្តិការណ៍

សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការណ៍

	២០១៩		២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណេញមុនពន្ធលើប្រាក់ចំណូល	4,099,201	16,609,961	4,150,152	16,787,365
<i>និយ័តកម្មលើ៖</i>				
ការកត់បញ្ជាក់សន្តិសុខនានាបាត់បង់	(5,693,618)	(23,070,540)	(3,949,920)	(15,977,426)
ការកត់បញ្ជាក់សន្តិសុខចំណូលការប្រាក់	4,950,254	20,058,429	2,115,661	8,557,849
រំលោះ	1,025,003	4,153,312	856,533	3,464,676
ចំណាយការប្រាក់ពីបំណុលភតិសន្យា	107,511	435,635	110,808	448,218
ប្រាក់ចំណូលភាគលាភ	(15,740)	(63,778)	(3,922)	(15,864)
ប្រាក់ចំណេញពីការលក់អចលនទ្រព្យ និងហត្ថបករណ៍	(14,600)	(59,159)	-	-
ចំណេញមុនពន្ធលើប្រាក់ចំណូល ដែលបានធ្វើនិយ័តកម្ម	4,458,011	18,063,860	3,279,312	13,264,818
ពន្ធលើប្រាក់ចំណូលបានបង់	(117,487)	(476,057)	(680,628)	(2,753,140)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាព ប្រតិបត្តិការមុនការប្រែប្រួលទ្រព្យសកម្ម និងទ្រព្យអកម្ម	4,340,524	17,587,803	2,598,684	10,511,678
<i>(ការកើនឡើង) ការថយចុះ នៃ ទ្រព្យសកម្មប្រតិបត្តិការ៖</i>				
សមតុល្យជាមួយ ធនាគារជាតិ	(5,325,619)	(21,579,408)	(5,310,064)	(21,479,209)
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	(3,399,318)	(13,774,037)	(2,560,542)	(10,357,392)
ប្រាក់កម្ចីទៅអតិថិជន	(18,649,032)	(75,565,878)	(22,397,171)	(90,596,557)
ទ្រព្យសកម្មផ្សេងៗ	(320,809)	(1,299,918)	(295,530)	(1,195,419)
<i>ការកើនឡើង (ថយចុះ) នៃទ្រព្យអកម្ម ប្រតិបត្តិការ៖</i>				
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	(21,693,253)	(87,901,061)	(1,076,231)	(4,353,354)
ប្រាក់បញ្ញើរបស់អតិថិជន	35,387,419	143,389,822	20,908,539	84,575,040
បំណុលផ្សេងៗ	1,158,287	4,693,379	231,020	934,476
សាច់ប្រាក់សុទ្ធ បានប្រើក្នុងសកម្មភាព ប្រតិបត្តិការ	(8,501,801)	(34,449,298)	(7,901,295)	(31,960,737)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តម្លៃដើម)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២៧. ភាគពូកិច្ច

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ឥណទានហ្វានស៊ីលីធីមិនទាន់ដក	14,435,526	58,824,768	15,638,866	62,836,964
ប្រាក់ធានា	-	-	1,129,837	4,539,685
ចំនួនសរុបដុល	14,435,526	58,824,768	16,768,703	67,376,649
សំវិធានធនលើឥណទានបាត់បង់ នៅក្រៅតារាងតុល្យការ	(21,974)	(89,544)	(35,769)	(143,720)
	14,413,552	58,735,224	16,732,934	67,232,929

២៨. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល

ប្រតិបត្តិការសំខាន់ៗ របស់ធនាគារជាមួយសម្ព័ន្ធព្យាបាលនៅក្នុងគ្រា មានដូចខាងក្រោម៖

សម្ព័ន្ធព្យាបាល	ប្រភេទនៃប្រតិបត្តិការ	២០១៩		២០១៨	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ធនាគារមេ	ចំណូលការប្រាក់	-	-	2,232	9,028
	ចំណាយការប្រាក់	-	-	(1,581)	(6,395)
Sacombank Remittance Express Co., Ltd	ថ្លៃសេវានិងកម្រៃជើងសារ	(2,511)	(10,175)	(1,829)	(7,398)
	បុគ្គលិកគ្រប់គ្រងសំខាន់ៗ				
បុគ្គលិកគ្រប់គ្រងសំខាន់ៗ	ចំណូលការប្រាក់លើប្រាក់កម្ចី	6,097	24,705	6,980	28,234
	ចំណាយការប្រាក់លើប្រាក់បញ្ញើ	(2,894)	(11,726)	(1,339)	(5,416)
	ប្រាក់ខែ និងអត្ថប្រយោជន៍របស់នាយោជិក	(480,351)	(1,957,430)	(439,321)	(1,777,053)

សមតុល្យជាមួយភាគីពាក់ព័ន្ធនៅកាលបរិច្ឆេទរបាយការណ៍មានដូចខាងក្រោម៖

សម្ព័ន្ធព្យាបាល	គណនេយ្យ	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ធនាគារមេ	សមតុល្យត្រូវទទួល	12,973,277	52,866,104	3,572,661	14,354,952
	សមតុល្យត្រូវសង	(3,299,592)	(13,445,837)	(20,949,810)	(84,176,337)
	គណនីត្រូវទទួលផ្សេងៗ	5,360	21,842	27,270	109,571
Sacombank Lao Co., Ltd.	សមតុល្យត្រូវទទួល	(124)	(505)	(124)	(498)
	Sacombank Remittance Express Co., Ltd	គណនីត្រូវទទួលបាន ពីការផ្ទេរប្រាក់	26,466	107,849	15,678
បុគ្គលិកគ្រប់គ្រង សំខាន់ៗ	ប្រាក់កម្ចីដុល	134,768	549,180	117,914	473,778
	ប្រាក់បញ្ញើ	(105,199)	(428,686)	(42,457)	(170,592)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពធនាគារ ត្រូវបានប្រឈមមុខនូវហានិភ័យហិរញ្ញវត្ថុ ហានិភ័យតំណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យរូបិយប័ណ្ណ និងហានិភ័យអត្រាការប្រាក់) និងហានិភ័យសន្ទនីយភាពជាច្រើនប្រភេទ។ ការប្រឈមមុខជាមួយហានិភ័យ គឺជាបញ្ហាស្នូលចំពោះវិស័យហិរញ្ញវត្ថុ ហើយហានិភ័យប្រតិបត្តិការ គឺជាហានិភ័យមួយដែលមិនអាចជៀសបាននៅក្នុងអាជីវកម្ម។

ធនាគារ មានគោលបំណងអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជាចំពោះគោលបំណងលើការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ក៏ប៉ុន្តែធនាគារបានទទួលស្គាល់ថាការអនុវត្តល្អបំផុតទៅតាមអន្តរជាតិលើការគ្រប់គ្រងហានិភ័យមិនទាន់បានអនុវត្តពេញលេញនៅឡើយទេ។

គណៈគ្រប់គ្រងបានបង្កើតគណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម ហើយនិងគណៈកម្មការគ្រប់គ្រងហានិភ័យដើម្បីបង្កើតប៉ារ៉ាម៉ែត្រទូលំទូលាយមួយសម្រាប់ហានិភ័យដែលអាចទទួលយកបានសម្រាប់ធនាគារ ព្រមទាំងដើម្បីត្រួតពិនិត្យសកម្មភាពប្រឆាំងនឹងប៉ារ៉ាម៉ែត្រទាំងនេះ។

ធនាគារមានទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់	10,366,993	42,245,496	11,858,640	47,648,016
សមតុល្យជាមួយធនាគារជាតិ	32,545,189	132,621,645	26,360,415	105,916,147
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	35,093,917	143,007,712	8,687,828	34,907,693
ឧបករណ៍មូលធននៅក្នុង FVOCI	25,000	101,875	25,000	100,450
ប្រាក់កម្ចីផ្តល់ធុរកិច្ច	138,110,118	562,798,731	118,717,722	477,007,807
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	232,992	949,442	225,149	904,649
ទ្រព្យសកម្មហិរញ្ញវត្ថុ	216,374,209	881,724,901	165,874,754	666,484,762
ទ្រព្យអកម្មហិរញ្ញវត្ថុ				
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	12,323,387	50,217,802	34,016,640	136,678,860
ប្រាក់បញ្ញើពីអតិថិជន	148,091,740	603,473,841	112,704,321	452,845,962
បំណុលភតិសន្យា	1,640,783	6,686,191	1,775,870	7,135,446
ទ្រព្យអកម្មហិរញ្ញវត្ថុសរុប	162,055,910	660,377,834	148,496,831	596,660,268

ការគ្រប់គ្រងដើមទុន

គោលបំណងចម្បងនៃការគ្រប់គ្រងដើមទុនរបស់ធនាគារគឺដើម្បីធានាថាធនាគារបានគោរពតាមតម្រូវការដើមទុនដែលបានកំណត់ឡើងពីខាងក្រៅនិងរក្សាជំហរតុល្យភាពហិរញ្ញវត្ថុ និងសមាមាត្រដើមទុនសមស្របដើម្បីទ្រទ្រង់សកម្មភាពអាជីវកម្មធនាគារ និងបង្កើនតម្លៃរបស់ម្ចាស់។

ធនាគារគ្រប់គ្រងរចនាសម្ព័ន្ធដើមទុនរបស់ខ្លួននិង ធ្វើការកែតម្រូវវាដោយមើលឃើញពីការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច និងលក្ខណៈហានិភ័យនៃសកម្មភាពរបស់ធនាគារ។ ដើម្បីរក្សា ឬកែសម្រួលរចនាសម្ព័ន្ធដើមទុន ធនាគារអាចធ្វើការកែតម្រូវនូវចំនួនទឹកប្រាក់នៃការទូទាត់ភាគលាភទៅម្ចាស់ ចំណូលពីដើមទុន។ ធនាគារមិនបានធ្វើការផ្លាស់ប្តូរណាមួយទេក្នុងគោលបំណង គោលការណ៍ និងដំណើរការពីឆ្នាំមុន។

តម្លៃសុទ្ធនិងទ្រព្យសកម្មដែលបានថ្លឹងហានិភ័យត្រូវបានគណនាទៅតាមបទបញ្ញត្តិរបស់ធនាគារជាតិ។ គណៈគ្រប់គ្រងជឿជាក់ថា ធនាគារបានអនុលោមទៅតាមសមាមាត្រសមធនភាពដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា និងរាល់តម្រូវការដើមទុនកំណត់ដោយខាងក្រៅ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមាសទី១)

២៩.១ ហានិភ័យឥណទាន

ធនាគារត្រូវប្រឈមនឹងហានិភ័យឥណទាន ដែលជាហានិភ័យអាចធ្វើឱ្យមានការខាតបង់ហិរញ្ញវត្ថុចំពោះធនាគារ ដែលកើតឡើងដោយការមិនបានអនុវត្តន៍នូវកាតព្វកិច្ចរបស់ខ្លួន។ ហានិភ័យឥណទាន គឺជាហានិភ័យ សំខាន់បំផុតសម្រាប់អាជីវកម្មរបស់ធនាគារ។ ហានិភ័យឥណទានកើតឡើងជាមូលដ្ឋានក្នុងសកម្មភាពផ្តល់ប្រាក់កម្ចីចំពោះឥណទាន និងបុរេប្រទាន។ ធនាគារក៏មានហានិភ័យឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមិនបង្ហាញក្នុងតារាងតុល្យការដែរ ដូចជាកាតព្វកិច្ចឥណទាន។

(ក) ការវាស់ស្ទង់ទៅលើហានិភ័យឥណទាន

ធនាគារវាយតម្លៃទៅលើប្រូបាប៊ីលីតេនៃលំនាំដើមទៅលើ រូបវន្តបុគ្គលភាគីពាក់ព័ន្ធជាដៃគូទៅតាមគោលការណ៍ឥណទាន នីតិវិធី និងការអនុវត្ត។ គណៈកម្មាធិការឥណទានជាអ្នកទទួលខុសត្រូវទៅលើការកំណត់ភាពសមស្រប និងភាពគ្រប់គ្រាន់នៃគោលនយោបាយឥណទានខ្លួន។

(ខ) គោលការណ៍គ្រប់គ្រងដែនកំណត់ និងកាត់បន្ថយហានិភ័យ

ធនាគារធ្វើត្រួតពិនិត្យ និងផ្តល់ប្រាក់កម្ចីទៅរូបវន្តបុគ្គលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងដែនកំណត់ និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាននៅពេលនាគេបានរកឃើញ។ ហានិភ័យធំៗ ត្រូវបានកំណត់ដោយធនាគារជាតិកម្ពុជាថាជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលបានផលណាមួយនៅពេលដែលវាលើសពី 10% នៃតម្លៃសុទ្ធរបស់ធនាគារ។

ក្រោមលក្ខខណ្ឌនៃការប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ 87-06-226 ធនាគារត្រូវបានតម្រូវឱ្យរក្សាទុកនូវអតិបរិមា 20% រវាងអត្រាឥណទានសរុបរបស់ធនាគារទៅនឹងអ្នកទទួលបានផលណាមួយជាមួយនឹងតម្លៃទ្រព្យសកម្មសុទ្ធរបស់ធនាគារ។ សរុបហានិភ័យឥណទានធំៗមិនត្រូវលើសពី 300% នៃទ្រព្យសកម្មសុទ្ធរបស់ធនាគារឡើយ។

ធនាគារក៏បានប្រើគោលការណ៍ជាច្រើន និងអនុវត្តគោលការណ៍ទាំងនោះដើម្បីកាត់បន្ថយហានិភ័យ។ គោលការណ៍ដ៏សាមញ្ញបំផុតគឺការទទួលបានភាពវត្តមានសុវត្ថិភាព ក្នុងទម្រង់ជាវត្តមានក្នុងការបញ្ចេញប្រាក់កម្ចីទៅអតិថិជន ដែលគោលការណ៍នេះជាម្ចាស់ចម្បង។ ធនាគារក៏បានអនុវត្តគោលការណ៍ណែនាំស្តីពី ការទទួលបាននូវចំណាត់ថ្នាក់លាក់លាក់នៃវត្តមាន ឬការកាត់បន្ថយហានិភ័យឥណទាន។

ប្រភេទវត្តមានចម្បងសម្រាប់ប្រាក់កម្ចីរបស់អតិថិជនមានដូចជា

- ការបញ្ចាំលើអចលនទ្រព្យរស់នៅ (ដី អគារ និងទ្រព្យសកម្មផ្សេងៗទៀត)
- ថ្លៃលើទ្រព្យសកម្មអាជីវកម្មដូចជា ដីធ្លី និងអគារ
- ប្រាក់បញ្ញើមានកាលកំណត់របស់អតិថិជនដែលបានដាក់ក្នុងធនាគារ និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកំណត់

(គ) ការប៉ះពាល់អតិបរិមាលើហានិភ័យឥណទានមុនពេលកំណត់ជាមួយទ្រព្យដាក់បញ្ចាំ ឬការពង្រឹងឥណទានផ្សេងៗទៀត

តារាងខាងក្រោម បានបង្ហាញនូវហានិភ័យឥណទានអតិបរិមាមុនពេលកំណត់ជាមួយទ្រព្យដាក់បញ្ចាំ ឬការពង្រឹងឥណទានផ្សេងៗទៀតរបស់ធនាគារ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សមតុល្យជាមួយធនាគារជាតិកម្ពុជាសរុប	32,545,189	132,621,645	26,360,415	105,916,147
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗសរុប	35,137,688	143,186,079	8,694,954	34,936,325
ប្រាក់កម្ចីដល់អតិថិជនសរុប	157,393,223	641,377,384	143,717,295	577,456,091
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	232,992	949,442	225,149	904,649
កាតព្វកិច្ច ក្រៅតារាងតុល្យការ	14,435,526	58,824,768	16,768,703	67,376,649
	239,744,618	976,959,318	195,766,516	786,589,861

ការប៉ះពាល់អតិបរិមាលើហានិភ័យឥណទានទៅលើទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ត្រូវបានកំណត់ត្រឹមតម្លៃយោងទៅកាលបរិច្ឆេទបញ្ចប់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង២០១៨។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៤)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទី៤)

២៩.១ ហានិភ័យឥណទាន (តំបន់ទី៤)

(គ) ការប៉ះពាល់អតិបរមាលើហានិភ័យឥណទានមុនពេលកំណត់ជាមួយទ្រព្យដាក់បញ្ចាំ ឬការពង្រឹងគុណភាពទានផ្សេងៗទៀត (តំបន់ទី៤)

ធនាគារ រក្សាទ្រព្យបញ្ចាំចំពោះប្រាក់កម្ចីដល់អតិថិជនក្នុងទម្រង់ជាហិរញ្ញវត្ថុអចលនៈទ្រព្យធានានិងមូលបត្រដែលបានចុះបញ្ជីផ្សេងៗលើទ្រព្យសកម្មនិងទ្រព្យសកម្មផ្សេងទៀត។ ការប៉ាន់ប្រមាណនៃតម្លៃសមស្រប គឺផ្អែកលើតម្លៃនៃទ្រព្យបញ្ចាំដែលត្រូវបានវាយតម្លៃនៅពេលខ្លីហើយត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់យោងតាមគោលនយោបាយប្រាក់កម្ចីផ្ទៃក្នុង និងគោលការណ៍ណែនាំនៃបទប្បញ្ញត្តិ។

(ឃ) បណ្តុំនៃហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមួយនឹងហានិភ័យឥណទាន

បណ្តុំនៃហានិភ័យ តើមាននៅពេលដែលគុណភាពអាជីវកម្មស្រដៀងគ្នា ឬក្នុងភូមិសាស្ត្រតែមួយដូចគ្នា ឬមានលក្ខណៈស្រដៀងគ្នា ដែលអាចបង្កដល់សមត្ថភាពក្នុងការគោរពតាមកិច្ចសន្យា ដែលអាចនឹងទទួលបានទិព្វលនៃការផ្លាស់ប្តូរនៃសេដ្ឋកិច្ច នយោបាយ ឬលក្ខខណ្ឌដទៃទៀត។ ការយកចិត្តទុកដាក់បានគួសបញ្ជាក់ពីវេទនាស្ថានភាពនៃការប្រតិបត្តិរបស់ធនាគារឆ្ពោះទៅរកភាពរីកចម្រើនដែលមានផលប៉ះពាល់ដល់វិស័យណាមួយ ឬ ទីតាំងភូមិសាស្ត្រដាក់លាក់ណាមួយ។

ការបែងចែកទ្រព្យសកម្មហិរញ្ញវត្ថុតាមវិស័យឧស្សាហកម្មរបស់ធនាគារ មុនពេលគិតបញ្ចូលទ្រព្យធានាឬការពង្រឹងឥណទានផ្សេងទៀត (ការប៉ះពាល់អតិបរិមា) មានដូចខាងក្រោម៖

	សមតុល្យជាមួយ ធនាគារជាតិ ដុល្លារអាមេរិក	សមតុល្យជាមួយ ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ប្រាក់កម្ចី ទៅអតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩					
អន្តរការីហិរញ្ញវត្ថុ	32,545,189	35,137,688	-	232,992	67,915,869
ការដឹកជញ្ជូន	-	-	18,506,853	-	18,506,853
ពាណិជ្ជកម្មលក់ដុំ និងរាយ	-	-	29,937,490	-	29,937,490
ការប្រើប្រាស់ផ្ទាល់ខ្លួន	-	-	72,501,614	-	72,501,614
សេវាកម្ម	-	-	717,194	-	717,194
អាហារូបត្ថម្ភ និងសំណង់	-	-	1,694,422	-	1,694,422
អចលនទ្រព្យ និងសំណង់	-	-	16,910,258	-	16,910,258
ឧស្សាហកម្មផ្សេងៗ	-	-	17,125,392	-	17,125,392
	32,545,189	35,137,688	157,393,223	232,992	225,309,092
ដក៖ សិរិទានធនសម្រាប់ការបាត់បង់ឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ	-	(43,771)	(19,283,105)	-	(19,326,876)
	32,545,189	35,093,917	138,110,118	232,992	205,982,216
សមមូលជាពាន់រៀល	132,621,645	143,007,712	562,798,731	949,442	839,377,530

កំណត់សម្គាល់របស់របាយការណ៍ហិរញ្ញវត្ថុ (តំបន់សមុទ្រ)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់សមុទ្រ)

២៩.១ ហានិភ័យឥណទាន (តំបន់សមុទ្រ)

(ឃ) បណ្តុំនៃហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមួយនឹងហានិភ័យឥណទាន (តំបន់សមុទ្រ)

	សមតុល្យជាមួយ ធនាគារជាតិ ដុល្លារអាមេរិក	សមតុល្យជាមួយ ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ប្រាក់កម្ចី ទៅអតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨					
អន្តរកាលិហិរញ្ញវត្ថុ	26,360,415	8,694,954	-	225,149	35,280,518
ការដឹកជញ្ជូន	-	-	29,081,513	-	29,081,513
ពាណិជ្ជកម្មលក់ដុំ និងរាយ	-	-	26,617,644	-	26,617,644
ការប្រើប្រាស់ផ្ទាល់ខ្លួន	-	-	46,841,428	-	46,841,428
សេវាកម្ម	-	-	632,292	-	632,292
អាចលនស្រេច និងសំណង់	-	-	1,769,745	-	1,769,745
អចលនទ្រព្យ និងសំណង់	-	-	12,461,447	-	12,461,447
ឧស្សាហកម្មផ្សេងៗ	-	-	26,313,226	-	26,313,226
	26,360,415	8,694,954	143,717,295	225,149	178,997,813
ដក៖ សិទ្ធិធនសម្រាប់ការចាត់ចែងឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ	-	(7,126)	(24,999,573)	-	(25,006,699)
	26,360,415	8,687,828	118,717,722	225,149	153,991,114
សមមូលជាពាន់រៀល	105,916,147	34,907,693	477,007,807	904,649	618,736,296

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមាសទី១)

២៩.១ ហានិភ័យឥណទាន (ត្រីមាសទី១)

(ង) គុណភាពឥណទានតាមចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

តារាងខាងក្រោម បង្ហាញអំពីគុណភាពឥណទានតាមចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុយោងទៅតាមគោលការណ៍ផ្តល់ប្តូរដំណាក់កាលរបស់ធនាគារ៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			
	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យជាមួយធនាគារជាតិសរុប	32,545,189	-	-	32,545,189
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗសរុប	35,137,688	-	-	35,137,688
ប្រាក់កម្ចីទៅអតិថិជនសរុប	136,698,046	697,372	19,997,805	157,393,223
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	232,992	-	-	232,992
	204,613,915	697,372	19,997,805	225,309,092
ដក៖ សំវិធានធនសម្រាប់ការបាត់បង់ឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ	(363,059)	(19,029)	(18,944,788)	(19,326,876)
	204,250,856	678,343	1,053,017	205,982,216
សមមូលជាពាន់រៀល	832,322,238	2,764,248	4,291,045	839,377,531

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			
	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យជាមួយធនាគារជាតិសរុប	26,360,415	-	-	26,360,415
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗសរុប	8,694,954	-	-	8,694,954
ប្រាក់កម្ចីទៅអតិថិជនសរុប	112,371,011	15,037,870	16,308,414	143,717,295
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	225,149	-	-	225,149
	147,651,529	15,037,870	16,308,414	178,997,813
ដក៖ សំវិធានធនសម្រាប់ការបាត់បង់ឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ	(455,224)	(14,132,298)	(10,419,177)	(25,006,699)
	147,196,305	905,572	5,889,237	153,991,114
សមមូលជាពាន់រៀល	591,434,753	3,638,589	23,662,954	618,736,296

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមាសទី១)

២៩.២ ហានិភ័យប្រតិបត្តិការ

ការខាតបង់ហានិភ័យប្រតិបត្តិការដែលអាចកើតឡើងពីដំណើរការផ្ទៃក្នុងមិនគ្រប់គ្រាន់ ឬមិនជោគជ័យដែលកើតឡើងពីកត្តាមនុស្សនិងប្រព័ន្ធ ឬពីកត្តាខាងក្រៅត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតឡើងការត្រួតពិនិត្យនិងការរាយការណ៍ត្រឹមត្រូវនៃសកម្មភាពអាជីវកម្ម ដោយអង្គការត្រួតពិនិត្យ និងគាំទ្រដែលឯករាជ្យពីអង្គការអាជីវកម្ម។ និងការត្រួតពិនិត្យដែលផ្តល់ដោយអ្នកគ្រប់គ្រង។

គណៈគ្រប់គ្រងហានិភ័យតម្រូវឲ្យមានការបង្កើតវចនាសម្ព័ន្ធកូដា និងគោលការណ៍គ្រប់គ្រងច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យជាច្រើនត្រូវបានអនុវត្ត។ ទាំងនេះរួមមានការបង្កើតនូវអង្គការចុះហត្ថលេខា ការកំណត់ប្រព័ន្ធគ្រប់គ្រង នីតិវិធីត្រួតពិនិត្យ និងឯកសារ។ ទាំងនេះត្រូវបានពិនិត្យជាញឹកញាប់ដើម្បីដោះស្រាយហានិភ័យប្រតិបត្តិការនៃអាជីវកម្មរបស់ធនាគារ។

២៩.៣ ហានិភ័យទីផ្សារ

ធនាគារផ្តោតលើហានិភ័យទីផ្សារដែលជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់អនាគតនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារការផ្លាស់ប្តូរនូវតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងពីការបើកចំហនូវអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងនេះអាចត្រូវប៉ះពាល់ដោយចលនា និងបម្រែបម្រួលទីផ្សារទូទៅនិងជាក់លាក់ណាមួយទៅតាមកម្រិតនៃភាពមិនចុះសម្រុងនៃអត្រា ឬតម្លៃទីផ្សារនៃអត្រាការប្រាក់ ឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃភាគហ៊ុន។

(i) ហានិភ័យប្តូរប្រាក់បរទេស

ធនាគារធ្វើប្រតិបត្តិការនៅជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការជាដុល្លារអាមេរិក ខ្មែររៀល និងរូបិយប័ណ្ណផ្សេងទៀត។

ហានិភ័យប្តូររូបិយប័ណ្ណកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មពេលអនាគត ហើយនៅពេលទ្រព្យសកម្មនិងបំណុលដែលបានទទួលស្គាល់ជា រូបិយប័ណ្ណដែលមិនមែនជា រូបិយប័ណ្ណដំណើរការរបស់ធនាគារ។ សមតុល្យទ្រព្យសកម្ម និងបំណុលជា រូបិយប័ណ្ណដែលបានទទួលស្គាល់ទៅតាមរូបិយប័ណ្ណផ្សេងៗ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកដូចខាងក្រោម៖

តារាងទី៣១ ខែធ្នូ ឆ្នាំ២០១៩

	ដុល្លារអាមេរិក	រៀល	រូបិយប័ណ្ណដទៃ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	9,955,114	315,832	96,047	10,366,993
សមតុល្យជាមួយធនាគារជាតិ	31,850,867	694,322	-	32,545,189
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ	29,372,234	5,304,933	416,750	35,093,917
ឧបករណ៍មូលធនក្នុង FVOCI	25,000	-	-	25,000
ប្រាក់កម្ចីទៅអតិថិជន	136,267,397	1,842,721	-	138,110,118
ទ្រព្យសកម្មផ្សេងៗ	232,992	-	-	232,992
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	207,703,604	8,157,808	512,797	216,374,209
ទ្រព្យអកម្មហិរញ្ញវត្ថុ				
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	11,948,786	-	374,601	12,323,387
ប្រាក់បញ្ញើពីអតិថិជន	146,792,102	1,178,552	121,086	148,091,740
បំណុលភតិសន្យា	1,640,783	-	-	1,640,783
ទ្រព្យអកម្មហិរញ្ញវត្ថុសរុប	160,381,671	1,178,552	495,687	162,055,910
គម្លាតប្តូររូបិយប័ណ្ណសុទ្ធ	47,321,933	6,979,256	17,110	54,318,299

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមាសទី១)

២៩.៣ ហានិភ័យទីផ្សារ (ត្រីមាសទី១)

(i) ហានិភ័យប្តូរប្រាក់បរទេស (ត្រីមាសទី១)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			
	ដុល្លារអាមេរិក	រៀល	រូបិយបណ្ណដទៃ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	10,091,415	220,628	1,546,597	11,858,640
សមតុល្យជាមួយធនាគារជាតិ	26,021,379	339,036	-	26,360,415
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ	6,473,291	1,831,949	382,588	8,687,828
ឧបករណ៍មូលធនក្នុងFVOCI	25,000	-	-	25,000
ប្រាក់កម្ចីទៅអតិថិជន	117,346,818	1,370,904	-	118,717,722
ទ្រព្យសកម្មផ្សេងៗ	225,149	-	-	225,149
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	160,183,052	3,762,517	1,929,185	165,874,754
ទ្រព្យអកម្មហិរញ្ញវត្ថុ				
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	33,528,764	-	487,876	34,016,640
ប្រាក់បញ្ញើពីអតិថិជន	112,366,228	261,053	77,040	112,704,321
បំណុលភតិសន្យា	1,775,870	-	-	1,775,870
ទ្រព្យអកម្មហិរញ្ញវត្ថុសរុប	147,670,862	261,053	564,916	148,496,831
គម្លាតប្តូររូបិយបណ្ណសុទ្ធ	12,512,190	3,501,464	1,364,269	17,377,923

(ii) ហានិភ័យតម្លៃ

ធនាគារមិនត្រូវបានប្រឈមនឹងហានិភ័យតម្លៃមូលបត្រទេ ព្រោះធនាគារមិនមានផ្ទុកការវិនិយោគណាមួយដែលត្រូវបានចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសម្រាប់លក់ ឬនៅក្នុងតម្លៃសមស្របប្រាក់ចំណេញ ឬខាតទេ។

(iii) ហានិភ័យអត្រាការប្រាក់

ហានិភ័យលំហូរអត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់នានាអាចរស់ឧបករណ៍ហិរញ្ញវត្ថុនឹងអាចប្រែប្រួល ដោយសារការផ្លាស់ប្តូរនូវអត្រាការប្រាក់ក្នុងទីផ្សារ។ ហានិភ័យអត្រាការប្រាក់តាមតម្លៃសមស្រប គឺជាហានិភ័យដែលតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុនឹងអាចប្រែប្រួលដោយសារការផ្លាស់ប្តូរនូវអត្រាការប្រាក់ក្នុងទីផ្សារ។ កម្រិតការប្រាក់អាចនឹងកើនឡើងដោយសារការផ្លាស់ប្តូរ និងអាចកាត់បន្ថយការខាតបង់ក្នុងករណីមានចលនាប្រែប្រួលមិនបានគិតទុកមុន។ គណៈគ្រប់គ្រងរបស់ធនាគារនាខណៈនេះ មិនទាន់មានគោលការណ៍ក្នុងការកំណត់កម្រិតនូវភាពលម្អៀងនៃអត្រាការប្រាក់ឡើងវិញទេ។ ទោះយ៉ាងណាក៏ដោយគណៈគ្រប់គ្រងក៏នៅតែត្រួតពិនិត្យភាពលម្អៀងនេះជាទៀងទាត់ដែរ។

ហានិភ័យការប្រាក់ កើតឡើងដោយលទ្ធភាពនៃការផ្លាស់ប្តូរនូវអត្រាការប្រាក់ដែលអាចប៉ះពាល់ដល់ផលចំណេញនានាអនាគត ឬតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ ធនាគារអាចប្រឈមនឹងហានិភ័យអត្រាការប្រាក់ដោយសារតែភាពលម្អៀងនៃអត្រាការប្រាក់ដែលបានកំណត់តម្លៃឡើងវិញដែលបានធ្វើទៅលើទ្រព្យសកម្ម និងបំណុល។ ធនាគារគ្រប់គ្រងហានិភ័យនេះដោយការផ្ទេរផ្ទេរនូវការកំណត់តម្លៃឡើងវិញដែលធ្វើទៅលើទ្រព្យសកម្ម និងបំណុលដោយធ្វើទៅតាមយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

ធនាគារមិនមានទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុសំខាន់ៗ ណាដែលមានអត្រាការប្រាក់អណ្តែតទេ។ សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា និងសមតុល្យជាមួយស្ថាប័នឥណទានផ្សេងៗទទួលបានការប្រាក់ថេរសម្រាប់រយៈកាលដែលបានដាក់ប្រាក់បញ្ញើចំណែក ប្រាក់កម្ចីទៅអតិថិជនទទួលបានការប្រាក់ថេរផ្អែកទៅតាមសមតុល្យនៅសល់ទៅតាមកិច្ចព្រមព្រៀង។

កំណត់សម្គាល់របៀបរបរការណ៍ហិរញ្ញវត្ថុ (តារាងតម្លៃ)

សម្រាប់ការិយាល័យប្រចាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តារាងតម្លៃ)

២៤.៣ ហានិភ័យទីផ្សារ (តារាងតម្លៃ)

(iii) ហានិភ័យអត្រាការប្រាក់ (តារាងតម្លៃ)

ប្រភេទហានិភ័យ	កំណត់	រយៈពេល	ពី១ ទៅ៣ខែ	ពី៣ ទៅ៦ខែ	ពី៦ ទៅ១២ខែ	ពី១ ទៅ៥ឆ្នាំ	ពី៥ ទៅ១០ឆ្នាំ	លើស៥ឆ្នាំ	មិនពិតការប្រាក់	សរុប
	អ៊ុបសាយ	អ៊ុបសាយ	អ៊ុបសាយ	អ៊ុបសាយ	អ៊ុបសាយ	អ៊ុបសាយ	អ៊ុបសាយ	អ៊ុបសាយ	អ៊ុបសាយ	អ៊ុបសាយ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩										
ទ្រព្យសកម្មហិរញ្ញវត្ថុ										
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	-	-	10,366,993	10,366,993
សមតុល្យជាមួយធនាគារជាតិ	-	7,500,543	-	-	-	-	-	-	24,645,566	32,545,189
សមតុល្យជាមួយធនាគារជាតិ	-	-	7,458,349	2,512,330	-	-	-	-	25,123,238	35,093,917
ឧបករណ៍មូលធនក្នុងFVOCI	-	-	-	-	-	-	-	-	25,000	25,000
ប្រាក់កម្ចីទៅអតិថិជន	2,356,857	5,504,860	9,331,708	7,785,341	20,481,784	35,658,789	56,990,779	-	-	138,110,118
ទ្រព្យសកម្មផ្សេងៗ	-	-	-	2,750	-	86,242	144,000	-	-	232,992
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	2,356,857	13,005,403	17,189,137	10,300,421	20,481,784	35,745,031	57,134,779	60,160,797	216,374,209	
ទ្រព្យអនុហិរញ្ញវត្ថុ										
ប្រាក់បញ្ញើស្ថាប័នហិរញ្ញវត្ថុ	-	7,014,743	2,002,640	-	-	-	-	-	3,306,004	12,323,387
ប្រាក់បញ្ញើអតិថិជន	-	75,848,555	14,708,307	11,293,456	38,643,304	6,977,220	-	-	620,898	148,091,740
បំណុលភតិសន្យា	-	-	-	4,180	-	518,610	1,117,993	-	-	1,640,783
ទ្រព្យអនុហិរញ្ញវត្ថុសរុប	-	82,863,298	16,710,947	11,297,636	38,643,304	7,495,830	1,117,993	3,926,902	-	162,055,910
គុណភាពប្រាក់	2,356,857	(69,857,895)	478,190	(997,215)	(18,161,520)	28,249,201	56,016,786	56,233,895	54,318,299	
សមមូលតាមការរៀប	9,549,985	(283,064,191)	1,937,626	(4,040,715)	(73,590,479)	114,465,762	226,980,017	227,859,743	220,097,748	

កំណត់សម្គាល់របៀបរបរការណ៍ហិរញ្ញវត្ថុ (តារាងតម្លៃ)

សម្រាប់ការិយាល័យបច្ចេកទេសថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តារាងតម្លៃ)

២៩.៣ ហានិភ័យអតិថិជន (តារាងតម្លៃ)

(ii) ហានិភ័យអតិថិជនត្រូវបាន (តារាងតម្លៃ)

	បុរសកាល កំណត់	រហូតដល់ខែ ដុល្លារអាមេរិក	ពី១ ទៅ៣ខែ ដុល្លារអាមេរិក	ពី៣ ទៅ៦ខែ ដុល្លារអាមេរិក	ពី៦ ទៅ១២ខែ ដុល្លារអាមេរិក	ពី១ ទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនគិតការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨									
ប្រឡូសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	-	11,858,640	11,858,640
សមតុល្យជាមួយធនាគារជាតិ	-	3,800,094	759,780	-	-	-	-	21,800,541	26,360,415
សមតុល្យជាមួយធនាគារជាតិ	-	-	1,766,027	1,045,607	251,723	-	-	5,624,471	8,687,828
ឧបករណ៍មូលធនក្នុងFVOCI	-	-	-	-	-	-	-	25,000	25,000
ប្រាក់កម្ចីទៅអតិថិជន	6,716,865	21,242,281	1,811,538	7,651,226	14,105,556	34,471,384	32,718,872	-	118,717,722
ប្រឡូសកម្មរៀបរយ	-	1,500	-	-	-	70,649	153,000	-	225,149
ប្រឡូសកម្មហិរញ្ញវត្ថុសរុប	6,716,865	25,043,875	4,337,345	8,696,833	14,357,279	34,542,033	32,871,872	39,308,652	165,874,754
ប្រឡូសកម្មហិរញ្ញវត្ថុ									
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុ សេដ្ឋកិច្ច	-	5,045,394	8,018,033	-	-	-	-	20,953,213	34,016,640
ប្រាក់បញ្ញើពីអតិថិជន	-	46,330,745	15,136,377	12,034,224	30,458,377	8,743,213	-	1,385	112,704,321
បំណុលភតិសន្យា	-	-	-	-	-	496,667	1,279,203	-	1,775,870
ប្រឡូសកម្មហិរញ្ញវត្ថុសរុប	-	51,376,139	23,154,410	12,034,224	30,458,377	9,239,880	1,279,203	20,954,598	148,496,831
គុណតម្លៃប្រាក់	6,716,865	(26,332,264)	(18,817,065)	(3,337,391)	(16,101,098)	25,302,153	31,592,669	18,354,054	17,377,923
សមមូលតំលៃប្រាក់	26,988,364	(105,803,037)	(75,606,967)	(13,409,637)	(64,694,212)	101,664,051	126,939,344	73,746,589	69,824,495

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទីផ្សារ)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទីផ្សារ)

២៩.៤ ហានិភ័យលទ្ធភាពសម្រេចខ្លួន

ហានិភ័យលទ្ធភាពសម្រេចខ្លួននៅពេលដែលធនាគារមិនអាចបំពេញកាតព្វកិច្ចទូទាត់ប្រាក់ដែលជាប់ទាក់ទងនឹងទ្រព្យកម្មហិរញ្ញវត្ថុរបស់ខ្លួននៅពេលដែលពួកគេដល់វេលាកំណត់ និងតម្រូវឱ្យផ្តល់មូលនិធិនៅពេលពួកគេត្រូវបានដកប្រាក់។ ផលវិបាកនៃបញ្ហានេះអាចជាការខកខានមិនបានបំពេញតាមកាតព្វកិច្ចដើម្បីសងបំណុលអ្នកដាក់ប្រាក់បញ្ញើនិងបំពេញតាមការសន្យាក្នុងការខ្ចីប្រាក់។

គណៈគ្រប់គ្រងជាអ្នកត្រួតពិនិត្យរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លទ្ធភាពលទ្ធភាពសម្រេចខ្លួននៃកាលកំណត់បំណុល។ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍ត្រូវយកទម្រង់បែបបទនៃការដាក់សាច់ប្រាក់ប្រចាំថ្ងៃ និងការព្យាករសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍និងខែបន្ទាប់រៀងៗ ខ្លួនពីព្រោះទាំងនេះគឺជារយៈពេលសំខាន់សម្រាប់ការគ្រប់គ្រងលទ្ធភាពទូទាត់។ គណៈគ្រប់គ្រងត្រូវមាននាទីពិនិត្យលទ្ធភាពសម្រេចខ្លួនរបស់អ្នកដាក់ប្រាក់បញ្ញើសំខាន់ៗនិងការព្យាករណ៍នៃការដកប្រាក់របស់ពួកគេ។

តារាងខាងក្រោមបង្ហាញពីការវិភាគនៃទ្រព្យសកម្ម និងបំណុលនៃធនាគារទៅតាមរយៈពេលនៅសល់កំណត់ត្រឹមត្រូវប្រាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ទៅដល់កាលបរិច្ឆេទដុតកំណត់តាមកិច្ចសន្យា ឬតាមការប៉ាន់ស្មាន។

	ហួសកាលកំណត់						សរុប
	លើស ៣ ខែ	រហូតដល់ ៣ ខែ	រហូតដល់ ១ ខែ	ពី ១ ទៅ ៣ ខែ	ពី ៣ ទៅ ១២ ខែ	ពី ១ ទៅ ៥ ឆ្នាំ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	10,366,993	-	-	-	10,366,993
សមតុល្យជាមួយធនាគារជាតិ	-	-	32,145,566	399,623	-	-	32,545,189
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ	-	-	25,123,239	7,458,348	2,512,330	-	35,093,917
ឧបករណ៍មូលធនក្នុង FVOCI	-	-	-	-	-	25,000	25,000
ប្រាក់តម្លៃទៅអតិថិជន	736,149	1,620,708	5,912,960	9,329,348	28,224,247	35,503,814	138,110,118
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	2,750	86,242	232,992
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	736,149	1,620,708	73,548,758	17,187,319	30,739,327	35,590,056	216,374,209
ទ្រព្យកម្មហិរញ្ញវត្ថុ							
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	10,320,748	2,002,639	-	-	12,323,387
ប្រាក់បញ្ញើពីអតិថិជន	-	-	76,469,453	14,708,307	49,936,760	6,977,220	148,091,740
បំណុលភតិសន្យា	-	-	-	-	4,180	518,610	1,640,783
ទ្រព្យកម្មហិរញ្ញវត្ថុសរុប	-	-	86,790,201	16,710,946	49,940,940	7,495,830	162,055,910
គម្លាតលទ្ធភាពទូទាត់សុទ្ធ	736,149	1,620,708	(13,241,443)	476,373	(19,201,613)	28,094,226	54,318,299
សមមូលជាតារាងរៀល	2,982,876	6,567,109	(53,654,327)	1,930,263	(77,804,936)	113,837,804	220,097,748

កំណត់សម្គាល់របស់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ដុល្លារ)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ដុល្លារ)

២៤.៤ ហានិភ័យលទ្ធភាពសម្រាប់ប្តូរ (តំបន់ដុល្លារ)

	ហុសកាលកំណត់						សរុប
	លើស ៣ ខែ ដុល្លារអាមេរិក	រហូតដល់ ៣ ខែ ដុល្លារអាមេរិក	រហូតដល់ ១ ខែ ដុល្លារអាមេរិក	ពី១ ទៅ៣ខែ ដុល្លារអាមេរិក	ពី៦ ទៅ១២ខែ ដុល្លារអាមេរិក	ពី១ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨							
ទ្រព្យសកម្មហិរញ្ញវត្ថុ	-	-	11,858,640	-	-	-	11,858,640
សាច់ប្រាក់ក្នុងដៃ	-	-	25,600,541	759,874	-	-	26,360,415
សមតុល្យជាមួយធនាគារជាតិ	-	-	5,624,471	1,766,027	1,297,330	-	8,687,828
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ	-	-	-	-	-	25,000	25,000
ឧបករណ៍មូលធនក្នុង FVOCI	5,542,019	1,174,846	21,636,188	2,669,279	24,030,599	32,994,185	118,717,722
ប្រាក់កម្ចីទៅអតិថិជន	-	-	1,500	-	-	70,649	225,149
ទ្រព្យសកម្មផ្សេងៗ	5,542,019	1,174,846	64,721,340	5,195,180	25,327,929	33,064,834	165,874,754
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប							
ទ្រព្យសកម្មហិរញ្ញវត្ថុ	-	-	25,998,607	8,018,033	-	-	34,016,640
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	46,332,130	15,136,377	42,492,601	8,743,213	112,704,321
ប្រាក់បញ្ញើអតិថិជន	-	-	-	-	-	496,667	1,775,870
បំណុលភតិសន្យា	-	-	72,330,737	23,154,410	42,492,601	9,239,880	148,496,831
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	5,542,019	1,174,846	(7,609,397)	(17,959,230)	(17,164,672)	23,824,954	17,377,923
ធនាគលទ្ធភាពទូទាត់សុទ្ធ	22,267,832	4,720,531	(30,574,557)	(72,160,186)	(68,967,652)	95,728,665	69,824,494

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងចំណុច)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណែងចំណុច)

២៩.៥ តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុមានទ្រព្យសកម្មហិរញ្ញវត្ថុ ទ្រព្យអកម្មហិរញ្ញវត្ថុ និងឧបករណ៍ដែលមិនមាននៅតារាងតុល្យការ។ តម្លៃសមស្របគឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបង់ដើម្បីផ្ទេរទ្រព្យអកម្មក្នុងប្រតិបត្តិការ នៅកាលបរិច្ឆេទនៃការវាស់វែងដើម ឬក្នុងករណីដែលមិនមានទីផ្សារមានអត្ថប្រយោជន៍ច្រើនបំផុតដែលធនាគារបានចូលប្រើនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះតំណាងឱ្យការប៉ាន់ប្រមាណនៃតម្លៃសមស្របដូចកាលបរិច្ឆេទហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលអាចដកស្រង់ និងអាចអង្កេត ដែលអាចរកបាន ត្រូវបានប្រើជាមូលដ្ឋាននៃតម្លៃត្រឹមត្រូវនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលត្រូវបានដកស្រង់និងសង្កេតមិនអាចដឹងបាន ត្រូវបានគេប៉ាន់ប្រមាណដោយផ្អែកលើវិធីសាស្ត្រនិងការសន្មតទាក់ទងនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗគ្នាបញ្ចុះតំលៃការប៉ាន់ស្មាននៃលំហូរសាច់ប្រាក់នាពេលអនាគតនិងកត្តាផ្សេងទៀត។

ព័ត៌មានតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងទ្រព្យអកម្មមិនមែនហិរញ្ញវត្ថុមិនត្រូវបានរាប់បញ្ចូលទៅពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ (CIFRS) 7៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឱ្យបង្ហាញព័ត៌មានតម្លៃសមស្រប។ ទាំងនេះរួមបញ្ចូលទាំងការវិនិយោគក្នុងកុរុបហ៊ុនបុគ្គលិកនិងទ្រព្យនិងឧបករណ៍។

តម្លៃសមស្របរបស់ ឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដូចជាសាច់ប្រាក់និង មូលនិធិរយៈពេលខ្លី សមតុល្យចែងក្នុងប្រកាស ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ប្រាក់បញ្ញើពីអតិថិជន និង ធនាគារ ទ្រព្យសកម្មផ្សេងៗ ទ្រព្យអកម្មផ្សេងៗ និងការខ្ចីរយៈពេលមិនផ្តល់ផលចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញទីផ្សារដោយសារតែរយៈពេលមានកំណត់រហូតដល់ថ្ងៃផុតកំណត់នៃឧបករណ៍ទាំងនេះ។ ហេតុដូច្នេះនេះ តម្លៃយោងនៃ ទ្រព្យសកម្មនិង ទ្រព្យអកម្មហិរញ្ញវត្ថុ នៅកាលបរិច្ឆេទហិរញ្ញវត្ថុ ត្រូវប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់ទ្រព្យសកម្ម។

វិធីសាស្ត្រ និងការសន្មតដែលប្រើប្រាស់ដោយធនាគារ ក្នុងការប៉ាន់ប្រមាណតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុមាន៖

- សាច់ប្រាក់ក្នុងដៃ នឹងសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗទៀត
តម្លៃការមានតំលៃយោងប្រហាក់ប្រហែលនឹងតម្លៃសមស្របដោយសាររយៈពេលខ្លី នៃគណនីទាំងនេះ។
- ប្រាក់កម្ចីទៅអតិថិជន
តម្លៃសមស្របត្រូវបានប៉ាន់ប្រមាណដោយឱនភាពលំហូរសាច់ប្រាក់នាពេលអនាគត ដែលបានប៉ាន់ស្មានដោយប្រើអត្រាទីផ្សារទូទៅនៃហិរញ្ញប្បទានមានហានិភ័យឥណទានស្រដៀងគ្នា និងកាលកំណត់។
- ប្រាក់ត្រូវសងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងអតិថិជន
ការប៉ាន់ស្មានតម្លៃសមស្របនៃប្រាក់បញ្ញើមានតម្លៃការដែលមិនមានកាលបរិច្ឆេទ, រួមមានប្រាក់បញ្ញើមិនមានការប្រាក់, គឺជាចំនួនទឹកប្រាក់ដែលត្រូវសងតាមតម្លៃការ។ ការប៉ាន់ស្មានតម្លៃសមស្របនៃប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែង និងប្រាក់កម្ចីផ្សេងទៀតដោយមិនមានក្នុងតម្លៃទីផ្សារគឺ ផ្អែកលើលំហូរសាច់ប្រាក់ដែលបានបញ្ចុះតម្លៃដោយប្រើអត្រាការប្រាក់សម្រាប់ចំណុលថ្មីដែលមានកាលកំណត់នៅសល់ស្រដៀងគ្នា។
- ទ្រព្យសកម្ម និងទ្រព្យអកម្មផ្សេងៗ
ដោយសារតែរយៈពេលខ្លីរបស់ពួកគេ ទ្រព្យអកម្មផ្សេងៗនៅក្នុងរបាយការណ៍តុល្យការត្រូវបានគេចាត់ទុកថាជាការប៉ាន់ស្មានប្រហាក់ប្រហែល និងតម្លៃសមស្របទ្រព្យសកម្មទាំងនោះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមាសទី១)

២៩.៥ តម្លៃសម្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុ (ត្រីមាសទី១)

ឋានានុក្រមនៃតម្លៃសម្រប

CIFRS 7បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃ ដោយផ្អែកលើថាតើធាតុចូលនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចត្រូវបានគេសង្កេតឃើញ រឺមិនអាចគ្រប់គ្រងបាន។ ធាតុចូលដែលអាចអង្កេតបាននេះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងធាតុចូលដែលមិនអាចគ្រប់គ្រងបាននេះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ឋានានុក្រមតម្លៃសម្របមានដូចខាងក្រោម៖

- កំរិត 1 - តម្លៃដកស្រង់ (មិននិយ័តកម្ម) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្មបំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបំព្រាភាគហ៊ុនដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កំរិត 2 - ធាតុចូលក្រៅពីតម្លៃដែលបានដកស្រង់រួមមានក្នុងកម្រិតទី 1 ដែលអាចត្រូវបានគេសង្កេតឃើញសម្រាប់ទ្រព្យសកម្មប្រការទទួលខុសត្រូវដោយផ្ទាល់ (ឧទាហរណ៍តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍តម្លៃ) ។
- កំរិត 3 - ធាតុចូលសម្រាប់ទ្រព្យសកម្មប្រការទទួលខុសត្រូវដែលមិន ផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចគ្រប់គ្រងបាន)។ ក្នុងកម្រិតនេះរួមបញ្ចូលទាំងឧបករណ៍ទុនវិនិយោគ និងឧបករណ៍បំណុល ជាមួយផ្នែកមិនបានតាមដានផ្សេងៗទៀត។

ឧបករណ៍ហិរញ្ញវត្ថុមិនកំណត់តាមតម្លៃសម្រប

ឧបករណ៍ហិរញ្ញវត្ថុដែលមិនបានកំណត់តាមតម្លៃសម្របគឺមានដូចខាងក្រោម៖

ឧបករណ៍ហិរញ្ញវត្ថុដែលមិនមែនជាសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗដែលមានអត្រាការប្រាក់ស្របទៅនឹងអត្រាដែលបានអនុវត្តដោយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងអត្រាធនាគារ។ ដូច្នេះ តម្លៃយោងទៅកាលបរិច្ឆេទបញ្ចប់នៃតម្លៃនឹងតម្លៃសម្រប។

- > ប្រាក់កម្ចីទៅអតិថិជន៖ យោងទៅតាមគំនិតរបស់គណៈគ្រប់គ្រង តម្លៃយោងទៅកាលបរិច្ឆេទបញ្ចប់របស់ប្រាក់កម្ចីទៅអតិថិជនដែលមាននៅក្នុងតារាងតុល្យការ គឺត្រូវបានប៉ាន់ស្មានដោយសមរម្យទៅតាមតម្លៃសម្រប។ ដូចនេះ ក្នុងការវាយតម្លៃនេះគណៈគ្រប់គ្រងបានសន្មតថាប្រាក់កម្ចីទៅអតិថិជន ត្រូវបានរក្សាទុកដល់កាលកំណត់ក្នុងតម្លៃសម្របស្មើនឹងតម្លៃបច្ចុប្បន្ននៃសាច់ប្រាក់តាមកិច្ចសន្យានៃប្រាក់កម្ចីដែលបានធ្វើការកែសម្រួលសម្រាប់សំវិធានធនសម្រាប់ការបាត់បង់គណនានុវិធីទុក។
- > ប្រាក់ត្រូវបង់ទៅអតិថិជន មូលនិធិដែលបានខ្ចីផ្សេងៗទៀតដោយធនាគារមានអត្រាការប្រាក់ដែលស្រដៀងទៅនឹងអត្រាទីផ្សារផ្សេងៗ (ដែលជាអត្រាការមធ្យមសម្រាប់ប្រាក់បញ្ញើដែលបានចេញនៅក្នុងឆ្នាំ)។ ដូចនេះ តម្លៃយោងទៅកាលបរិច្ឆេទបញ្ចប់នៃទ្រព្យអកម្មហិរញ្ញវត្ថុទាំងនេះនឹងត្រូវជាការប៉ាន់ស្មានសមរម្យទៅនឹងតម្លៃសម្រប។

២៩.៦ ការគ្រប់គ្រងដើមទុន

បទប្បញ្ញត្តិសំខាន់ៗក្នុងតម្រូវការដើមទុននៃធនាគារ គឺសម្រាប់ប្រតិបត្តិការធនាគារដែលធនាគារជាតិនៃកម្ពុជាដែលបានយកករណីមុខ បានកំណត់និងត្រួតពិនិត្យតម្រូវការដើមទុនសម្រាប់ធនាគារទាំងមូល។

គោលការណ៍របស់ធនាគារគឺដើម្បីរក្សាមូលដ្ឋានដើមទុនធនធាន ដើម្បីរក្សាអ្នកវិនិយោគ ម្ចាស់ឥនទាន និងទំនុកចិត្តទីផ្សារ ហើយដើម្បីទ្រទ្រង់ការអភិវឌ្ឍអាជីវកម្មបន្ថែមទៀត។ ធនាគារទទួលស្គាល់ពីផលប៉ះពាល់នៃកម្រិតដើមទុនទៅលើផលចំណេញវិលត្រឡប់របស់ម្ចាស់ និងតម្រូវការក្នុងការរក្សារងការរារាំងភាពទទួលបានចំណូលវិញនិងអត្រាចងការជាមូលធនខ្ពស់ជាង អត្ថប្រយោជន៍ និងសុវត្ថិភាពដែលទទួលបានដោយជំហរដើមទុនត្រឹមត្រូវ។

ធនាគារបានអនុវត្តតាមរាល់តម្រូវការមូលធនដែលបានកំណត់ពីខាងក្រៅយ៉ាងពេញលេញនៅក្នុងឆ្នាំ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩


៣០. យថាភាពលើពន្ធ

ប្រព័ន្ធពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈថ្មី ហើយពន្ធនានានេះតែងតែមានការ ផ្លាស់ប្តូរជាញឹកញាប់ ហើយតែងតែមាន ភាពមិនច្បាស់លាស់ មានភាពផ្ទុយគ្នា ហើយតម្រូវឱ្យមានការបកស្រាយបំភ្លឺ ដែលកើតមានឡើងនូវភាពខុសគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ ។ ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានដោយក្រុមអាជ្ញាធរជាច្រើន ដែលមានសិទ្ធិតាមច្បាប់ក្នុងការដាក់ ពិន័យ ដាក់ទណ្ឌកម្ម និងបង់ការប្រាក់។ តថភាពទាំងនេះអាចបង្កឱ្យមានហានិភ័យពន្ធក្នុងប្រទេសកម្ពុជាជាសារវន្តជាងប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថា ពួកគេបានធ្វើសវិធានធនគ្រប់គ្រាន់សម្រាប់បំណុលពន្ធ ដែលផ្អែកលើការបកស្រាយរបស់ពួកគេទៅលើច្បាប់ ពន្ធដារ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរពាក់ព័ន្ធអាចមានការបកស្រាយខុសគ្នា ហើយឥទ្ធិពលរបស់វាអាចមានទំហំជាសារវន្ត។

៣១. ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍

ជាមួយនឹងការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃការផ្ទុះឡើងនៃវីរុស (COVID-19) មានប្រទេសជាច្រើនបានតម្រូវឱ្យអង្គការនានាកំណត់ ឬ ផ្អាកប្រតិបត្តិការអាជីវកម្ម និងអនុវត្តការរឹតបន្តឹងការធ្វើដំណើរ និងវិធានការបន្ទាន់ផ្សេងៗ ដែលបានរំខានយ៉ាងខ្លាំង (ឬ រំពឹងថានឹងមាន ការរំខាន) ទៅលើសកម្មភាពរបស់អង្គការជាច្រើន។ ការផ្ទុះឡើងនៃវីរុសនេះបានកើតឡើងក្នុងពេលវេលាដ៏គំនើរដល់កាលបរិច្ឆេទនៃការ រាយការណ៍ ហើយស្ថានភាពបានបន្តវិវឌ្ឍន៍។ អំឡុងពេលមានការផ្ទុះឡើងប្រទេសកម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសដែល រងផលប៉ះពាល់ ដែលបង្ហាញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារតែវិបត្តិសេដ្ឋកិច្ចពិភពលោក។ នៅខែមីនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានណែនាំដល់ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ឱ្យពន្យារពេល ឬ ផ្អាករាល់ការទូទាត់ឥណទាន និងការប្រាក់ដែលជាផ្នែកមួយនៃវិធានការណ៍ ដើម្បី បន្ធូរឥទ្ធិពលដល់លំហូរសេដ្ឋកិច្ចនៃម្ចាស់បំណុលជាអាជីវកម្ម និងបែបលក្ខណៈគ្រួសារ។ គណៈគ្រប់គ្រងនឹងបន្តតាមដានដោយយកចិត្ត ទុកដាក់លើការវិវឌ្ឍន៍នៃការរីករាលដាល (COVID-19) ក្នុងប្រទេសកម្ពុជា និងផលប៉ះពាល់ដល់ម្ចាស់បំណុល ក៏ដូចជាលទ្ធភាពក្នុងការ ផ្តល់សេវាឥណទានផងដែរ។

ក្រៅពីការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ពុំមានព្រឹត្តិការណ៍ដែលបាន កើតឡើងក្រោយ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានឥទ្ធិពលជាសារវន្តលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឡើយ។



Sacombank

Sacombank (Cambodia) Plc. Call Center: ☎ 023 223 423 🌐 sacombank.com.kh

★ **HEAD OFFICE:** 60, Preah Norodom, Phnom Penh

★ **PREAH NORODOM BRANCH**
60, Preah Norodom, Phnom Penh

★ **OLYMPIC BRANCH**
319-321, Sihanouk, Phnom Penh

★ **PREAH MONIVONG BRANCH**
537A-B, Preah Monivong, Phnom Penh

★ **POCHENTONG BRANCH**
8-379, Russian Blvd., Phnom Penh

★ **KAMPONG CHAM BRANCH**
43, National Road No 7, Kampong Cham

★ **CHBAR AMPEOU BRANCH**
577A-578B, National Road 1, Phnom Penh

★ **PHSAR HENG LY BRANCH**
25-27A, Street 271, Phnom Penh

★ **TAKHMAO BRANCH**
539, Street 21B, Kandal

★ **SIEM REAP BRANCH**
0665, National Road 6, Siem Reap